

សំណើរ និងចម្លើយ ហេត្តីរ វត្ថុ |

តើនានអាណាព្យីរដោយគ្មានព្រះដោយរបៀបណា? នោះជាការពិត មែនទេ?
មិនអាចធ្វើទៅបានដោយគ្មានព្រះអម្ចាស់ឡើយ។

ខ្ញុំនឹងមិនអធិប្បាយពីពួកគេទាំងអស់ទេ ប៉ុន្តែខ្ញុំគិតថាទូទៅអាចនឹងការស្អើមួយដែរទេ នោះអ្នកដឹងទេ ដូច្នេះខ្ញុំត្រូវរបៀបចំនួនឱ្យបានល្អជាតាង។ ប៉ុន្តែ អី រាយការ រាយការណ៍នឹងចំណាំដែលណាស់។ ដូច្នេះប្រើហេលជាមិនមានសំណួរប្រើន ទេក្នុងចំណោមមនុស្សនៃពេលនោះ វាគ្រាន់តែជាសំណួរសាមញ្ញ និងស្រាលប៉ុណ្ណោះ។ មែនហើយ ខ្ញុំការយកឯងការព្យាយាមផ្លូវពួកគេឱ្យបានល្អបំផុត តាមដែលខ្ញុំអាណាព្យីរបាន តាមរយៈដំនួយពីព្រះអម្ចាស់។

២ ហើយប្រសិនបើបង្រី អាមេនប្រាយមានវត្ថុមាននៅយ៉ាវ់នេះ...បង្រី សៀវភៅ តើអ្នកនៅទីនេះទេ បួនស្រីសៀវភៅ? នោះទីនេះ។ ខ្ញុំមាន...អី បាន ខ្ញុំមាន កាសយដ្ឋាននៅទីនេះ ហើយ...អត់ទេ ខ្ញុំមិនធ្វើទេ។ មែនហើយ ខ្ញុំមានវាក្តាម នៅទីនេះ។ ខ្ញុំមានវានៅក្នុងហេរ៉ោរបស់ខ្ញុំ ហើយខ្ញុំកែស្សែរក្នុងនៅធ្វើៗ។ គេច្បាប់ បើបុរិសចាប់ខ្ញុំពេលបាននឹងវិញ បងប្រុស បីពេល អ្នកមកដូចមួយខ្ញុំ ដួង។ ប្រាប់បីកិរិយសៀវភៅក្នុងនៅក្នុងនៅធ្វើៗហើយ ខ្ញុំកំណុងបើកបរហោង គ្មានប៉ុណ្ណោះបើកបនៅយ៉ាវ់នេះ។ ហើយខ្ញុំគិតថាទូទៅមានវានៅក្នុងហេរ៉ោរបស់ខ្ញុំ ខ្ញុំឱចកែផ្តាស់បូរសម្បែកបំពាក់។ ខ្ញុំបានបូរាប់ កាលពីរស្សែលនេះ កំពុងកាប់ ស្រីយ៉ាងប្រញ្ញប់ហើយត្រូវរួលប់ ហើយប្រញ្ញប់ចូលទៅ ផ្តាស់បូរសម្បែកបំពាក់ ហើយតែចុះមកទីនេះ។ ហើយខ្ញុំ—ខ្ញុំបាននាំយកវចនានុក្រមួក ប៉ុន្តែអ្នកអាចយកវាក្តាមទេបញ្ជីទីនោះ។

៣ កុំមានអាមួលមិនល្អបំពេះសំបុត្រនោះ។ ប្រសិនបើខ្ញុំមិនមាននរណាម្នាក់ សរសរអារក្រក់ជាតាងនេះទេ នោះជាសំបុត្រដឹងល្អ។ នោះជាការណូ។ នោះពិតជាល្អណាស់។ ខ្ញុំបាប់អ្នកបានខ្ញុំនឹងមិនបានអានវាទេ ប៉ុន្តែខ្ញុំបានរំលងកា អ្នកដឹងទេ ហើយគ្រាន់តែមិនអាចការសំបុត្រដឹងល្អ។ ខ្ញុំគ្រាន់តែមួលប៉ុណ្ណោះដែលអ្នកបាននិយាយ។ ហើយវាទិតជាល្អ ខ្ញុំដឹងណាស់ ការសរស់របៀបដូចជាក្រុម្ភាត់សរស់អារ៉ីន។ នោះជាការណូ ហើយខ្ញុំសូមកោតសរសើរចំពោះវា។ ហើយវា—វាដូល់ឱ្យអ្នក...

4 អ្នកយើងទេ ខ្ញុំពេញចិត្តចាំពោះសំបុរាបស់នរណាម្នាក់ដែលចង់—មានមតិ ខសត្វាបន្ទីចបន្ទូចជាមួយអ្នក។ យើងទេ បើអ្នកដើរតាមគ្រប់ពេល ត្រាននរណា ម្នាក់ខ្ពសពីអ្នកទេ អ្នកនឹងជាប់គាំង។ អ្នកត្រូវពេមានការពាទខសត្វាបន្ទីចបន្ទូចទៅបែប អ្នកអារម្មណ៍និងដីកចុះបាន។ ហើយ—ហើយអ្នកគ្រាន់តែចូលទៅក្នុងដីអ្នកម្ួយ ប្រសិនបើអ្នកមិនមែន បន្ទាប់មកអ្នក—បន្ទាប់មក អ្នកមានបញ្ហានៅពេលអ្នកធ្វើ វា។ អ្នកត្រូវបន្ទូចដំណើរទៅមុខទៀត ហើយទទួលយកនរណាម្នាក់ដែលខ្ពសពីអ្នក ហើយជីវិះបាយរបស់អ្នកម្នងម្ួយ។

5 នៅថ្ងៃមោប្រិក ខ្ញុំបានរកយើងទេសត្វាគោតុចពីរភ្លាម ហើយរួចរាល់ជាសត្វុតុច ។ ប្រើបាលបីណ្ឌកៈ។ សត្វាគោតុច សត្វាគោតុច តុច គោតុច តួចឱ្យស្របច្បាស់។ ហើយតាម្នាន់ ពួកគេមើលទៅផ្ទេចក្នុងឆ្លា ពួកគេដូចជាតុចណាស់ តុច...ស្អាត បំផុត គោគ្រាន់តែលង។ ហើយខ្ញុំនឹងនាំពួកគេត្រូវបានរាយកិច្ច ខ្ញុំដាក់ ពួកគេនៅក្នុងឡើងបរី។ ខ្ញុំនឹងនាំពួកគេទៅកិច្ច បីន្ទូរមិនយើង—អ្នកដែលត្រូវ ចាក់បញ្ចប់ពួកវា ជាតិពុលរាយម្ួយ។ ហើយគេមិនអនុញ្ញាតឱ្យខ្ញុំនាំពួកគេ ទៅសហរដ្ឋអាមេរិកដោយគ្មានគេចាក់ច្នាំជាមួនទេវិយ ហើយខ្ញុំរកមិនយើងទៀត អាមេរិកទាំងអស់។ តែបើចង់ដឹងថាគាត់ជាតាក់ជាតាប្រាំអត់នោះ គ្រាន់តែរាយកាត់គាត់ បន្ទិច។ គាត់បានលាកព្រជាងហើយបានប៉ុណ្ណោះជាតាសត្វាគោប្បុមិនមែន ជូនដូច៖ ជូនដូច៖ ការរំបែន៖ រាជីអ្នកដឹងថាគាត់កំពុងយកនៅទីណារ។

6 នោះជាដីដើរដែលអ្នកត្រូវធ្វើម្នងបន្ទិច។ អ្នកដឹងទេ ថាគាប់រៀននៃជាតុពិត ពីរកាយ ដើរឯកស្រីស្រីដែលបំផុត។ បីន្ទូរតាម្នាន់ យើងមិនខ្ចោះជូនដូចសត្វាគោទេ។ យើងគ្រាន់តែ—យើងគ្រាន់តែស្របច្បាស់...មនស្សដែលស្អាត់ណូរ។ ហើយសំណូរ ជូននោះ បងស្រី ស់ គិតុណាស់សម្រាប់ខ្ញុំ។ វាតីជាចារីខ្ញុំ—ខ្ញុំស្របច្បាស់រាយការ យើងទេ។ វាគាប់រៀនដឹងអាមេរិកដែលខ្ញុំស្មើប៉ះក្នុងការទទួលវា។ បីន្ទូរគេគឺជាចារី មិនអៀទេ។

7 តម្លៃវនេះយើងទទួលបានការចាប់រកម្មណាតីណួលម្មយចំនួន គ្រាន់តែជាសំណូរ តាមដូច៖។ មានត្រូវអងិល្លាយម្នាក់នៅបន្ទូប់ខាងព្រាយតាម្នាន់ ទីបំកសុទ្ធដូច ថា “រៀនពីនោះកំនើនវិរាង៖” ១១ តើពួកគេនឹងចូលមកមួនការណែនីកទេវិយដែលប្រើប្រាស់ ឬ មួនការដកយកនៃជាតិអីស្រាវអេល់? និងអ្នក...” តម្លៃនោះ នោះហើយជាប្រគទេ

នៃសំណុរាលេះ—នោះគឺ—ដែលភ្លាប់អ្នកនៅដីវិញ។ ប៉ុន្តែសំណុរាលិនិច្ឆ័យបែបនេះគឺមិនអើទេ។

ប៉ុន្តែតែម្ខានេះ មុននឹងយើងចាប់ផ្តើម សូមអាយារភ្លាមអធិស្សាន។

៨ ឯក្រារនៃបិតាអើយ ត្រឡប់បានកត់សម្ងាត់ថា កាលពួកនេះមានអាយុជំពើឆ្នាំ ត្រឡប់បានគេរកយើងឡើនៅក្នុងព្រះវិហាយិសុទ្ធដែមួយនឹងពួកអាមាចាយ និងអ្នកប្រាជុំដោយពិភាក្សាតាមយុទ្ធគេតែអំពីបទគម្ពីរ។ ហើយពួកគេបាន—ពួកគេមានការភ្លាក់ផ្តើលចំពោះ... មនុស្សទាំង ហើយបានទទួលការបណ្តុះបណ្តាលយ៉ាងណុនៅក្នុងបទគម្ពីរ ហើយនៅតែយើងឡើងបុរុចអាយុប្រហែលដែលពីរឆ្នាំអាចគ្រាន់តែ—គ្រាន់តែជាការយោប់ប្រឡងៗ នៅក្នុងការនោរណ៍លំនេះបទគម្ពីរ។ ត្រឡប់មានបន្ទូលអំពីកិច្ចការរបស់ព្រះបិតារបស់ត្រឡប់។ ត្រឡប់មានបន្ទូលទៅការសំណាយរបស់ត្រឡប់ថា “តើអ្នកមិនដឹងថាខ្ញោះខ្ញុំត្រូវតែធ្វើកិច្ចការរបស់បិតាខ្ញុំប៉ុណ្ណោះ” ដើម្បីទន្លេបទគម្ពីរជាមួយនឹងអត្ថនិយាយខាងវិញ្ញាណរបស់ពួកគេ។

៩ ហើយតេឡូវេះ យើងអធិស្សាន ព្រះអម្ចាស់ ឱីយ—ត្រឡប់បានយើងខ្សោយបុណ្យ ហើយតើយើងមានកំហុសបុណ្យណា ថាគ្រោងនឹងមកជាមួយយើងនៅយ៉ែវេះ ក្នុងទម្រង់នៃព្រះវិញ្ញាណិសុទ្ធដែមួយនឹងពន្យល់បទគម្ពីរដល់យើង។ ទូលបង្គំកំពុងនៅថា ហើយពីនឹងផ្តុករបៀប្រោង។ ហើយប្រសិនបើទូលបង្គំផ្លាប់ នៅពេលណាកំដោយ ព្យាយាមជាកំតាំនិត បុការបកស្រាយរបស់ទូលបង្គំបុរីឱ្យអាណាពិស័ិយមឌី៖ ដើម្បីព្យាយាមដើរឱ្យរាស្ត្រប៉ែទេដូចជាដើរដល់ខ្ញុំកំពុងពន្យល់រាន់ត្រូវ សូមបិទមាត់ទូលបង្គំចុះ ព្រះអម្ចាស់ឱីយ តាមដែលព្រះអង្គសញ្ញាប្រព័ន្ធដែលបាននឹងការបង្ហាញ នៅពេលដែលពួកគេមកតាមជានីយេល។ ត្រឡប់នៅតែជាប្រព័ន្ធ។

១០ ហើយអនុញ្ញាតច្បាយទាំងស្រុង... នៅពេលដែលយើងពីនឹងផ្តុករបីព្រះវិញ្ញាណិសុទ្ធដែម្រោះការបៀកសែន្យីរឿងទាំងនេះដល់យើង។ ហើយពេលដែលត្រឡប់មានបន្ទូលនឹងពួកគេ ចុរាប្តើឲ្យពួកគេច្បាស់លាស់ ដើម្បីឲ្យអ្នកដែលស្ថិតិយោប់នឹងការចេញលាយ។ ហើយប្រសិនបៀវានៅឯណីយដ្ឋាននឹងដែលទូលបង្គំតែងតែជើរ នៅសូមឲ្យចិត្តទូលបង្គំរីករាយដង្គរោះអម្ចាស់ ដើម្បីដឹងថាខ្ញោះខ្ញុំបានរកយើងឡើងដែលចិត្ត និងវិធីដែលមួយចំនួនរបស់ព្រះអម្ចាស់។ ជើរត្រឡប់បានមានបន្ទូលថា “ចុរាប្តើឲ្យរកបទគម្ពីរ ជើរក្នុងគម្ពីរនេះ អ្នករាល់ត្រា

គិតថាអ្នកមានដីវិភ័ណ៌នៅអស់កណ្តាលជានិច្ច ហើយពួកគេជាអ្នកដែលផ្លែងទីបន្ទាល់ អំពីខ្ញុំ។”

១១ តម្លៃរៀន៖ បន្ទាប់ពីការបោង្រៀនបទគម្ពីនេះ វាប្រាកដជានិងជំរុញឱ្យមានតាំងគិតជាប្រើប្រាស់ដើម្បី ហើយទូលបង្គាមជិស្សន ព្រះអម្ចាស់ដើម្បី តម្លៃរៀនេះ សំណុរៈ ទាំងអស់នេះបានកំដួងជាសុរាយដោយផ្លូវបាន និងទទួលតំណែង សូមព្រះវិញ្ញាណបិសុទ្ធ ដើរឲ្យជាយទន់ត្រូវ និងផ្លូវបាន ព្រះពីរិបាល និងសុមាបនាប្រាកមជំនួយបស់ទ្រង់។ ការធែន។

១២ មានវគ្គិនដងហើយដែលជំរុញចិត្តអាជ្ញានិយមទៅលើអ្នកម្លៃយ គ្រាន់តែបំផ្តាល់ សេដ្ឋកិចបស់វាទាំងមូល។ ហើយតម្លៃរៀនេះ សំណុរៈបន្ទាប់ពីបទគម្ពីនេះក្នុងបានស្ថូរ។

១៣ តម្លៃរៀនេះ បើខ្ញុំមានបញ្ហាសំលែងបន្ទិចយប់នេះ ដោយព្រះខ្ញុំបានដឹកធ្លាយ ហើយ។ ហើយខ្ញុំបានជាកំរាតូលិច្ឆេក ហើយខ្ញុំមិនអាចអធិប្បាយបានទៅខ្ញុំនិយាយ យើតពេលខ្ញុំកំពុងអធិប្បាយ។ ខ្ញុំយកវាបោញ ហើយខ្ញុំសើរតែពីបាកបញ្ចប់ សម្រេច។

១៤ អ្នកស្រី បីលី ប្រុបហំ បានប្រាប់ជីវិមួយអំពីគាត់ថា តីវិកីបិត្តុបំជុត ដែលនាងមិនធ្លាប់បានយើង្ហានេះ គឺគាត់មានធ្លាប់បានចេញពីមុខ។ ហើយគាត់បានជូនដូចខ្លះវា ហើយគាត់មានកម្ពិជីឡូទស្សន៍វ្មាម។ ហើយ—ហើយគាត់មិនអាច... វាស្ថិតនៅលើបានមួយដែលមានធ្លាប់ប្រៀបៗនៅលើវារ៉ា ហើយពេលគាត់ទៅនិយាយ គាត់កំហូច “ដី ដី” តាមរយៈធ្លាប់បស់គាត់។ ហើយនាងបាននិយាយថា គាត់បានលុកជួង់អធិស្សន និងបេកបៀនិសដប់នាទីមុនពេលការបាក់ជ្រាយឡូទស្សន៍ ហើយទីបំជុតពួកគេបានរកយើង្ហានេះកំន្លែងដែលវាបានដូចដោញពីខោបស់គាត់នៅតាមរយៈសេស្សកិដីបស់គាត់។ កណ្តឹងមួយបានរកយើង្ហាន៖ ធ្លាប់ត្រូងក្នុងភ្លាយនោះ។ ហើយលោកស្រី ប្រុបហំបានប្រាប់វាអំពីគាត់ ហើយនៅទីនេះ។ ដូច្នោះហើយ ខ្ញុំបានទូលាយនៅក្នុងក្រដាសកូចមួយ ខ្ញុំគិតថានឹងទទួលបានវានៅទីនេះនៅក្នុងព្រះគម្ពីនេះខ្ញុំបស់ខ្ញុំ។

១៥ ហើយជួង់វាបាបេកបៀនិស...ពេលយើងបានសំបន្ទិចហើយក្នុងទុន អ្នកដឹងហើយ ថាគ្រោរបាត់បង់បស់ទាំងនេះ វាគ្រៀមឱ្យរាមករកំ។ ហើយជួង់ខ្ញុំ...ពេលដែល

ខ្ញុំចេញជាមួយបងប្បុស វូបីសុន នៅទីនោះ និងពួកគេ ខ្ញុំកំពុងដុសដូច្នោះនៅពេល ព្រៀកហើយធ្វើឱ្យបែកជោគ ហើយខ្ញុំយកវាទៅកាន់ត្រូវពេទ្យ ដើម្បីធ្វើវា។ ដូច្នេះ ព្រះអម្ចាស់បែន្ទែមបានដើរបស់ត្រង់។

16 តម្លៃវនេះយើងនឹងទៅ តម្លៃវនេះខ្ញុំនឹងព្យាយាមផ្តល់កាត់ពួកគេទាំងអស់ត្រា ប្រសិនបើខ្ញុំអាចធ្វើបាន។ ហើយបងប្បុស តុនី ដោយព្រះគុណវិសោះ ខ្ញុំបានទទួលការបកស្រាយចំពោះសុបិនបស់អ្នក ហើយវាតិតាគារអស្សារូណាស់។ ខ្ញុំ វិភាគយុទ្ធសាស្ត្រដែលបានយើត្រូវឱ្យនោះ។ ហើយវាតាការបកស្រាយដីលូ ដែលខ្ញុំ គិតថាខ្ញុំមិនត្រូវបង្ហាញជាសាធារណៈនៅទីនោះទេ ដូច្នេះខ្ញុំនឹងផ្តល់ឱ្យអ្នកជាងកជនប្រសិនបើអ្នក—ប្រសិនបើអ្នកមិន... ប្រសិនបើអ្នកចង់បានវាការមហ៊ៗបន្ថោះ។ គាត់ស្មើខ្ញុំយប់មិញ គាត់មានសុបិនមួយ ហើយខ្ញុំមិនអាចប្រាប់គាត់ថាគារធ្វើទេ ហ្មតុដែលខ្ញុំទៅនៅព្រះអម្ចាស់ ហើយអធិស្សានំពីរ។ បន្ទាប់មក ព្រះអម្ចាស់បានបើកបង្ហាញរាយការខ្ញុំហើយប្រាប់ខ្ញុំពីអ្នកដែលការបកស្រាយនោះ។ វាអស្សារូណាស់ ហើយជាគំណើងលូសម្រាប់អ្នក បងប្បុស តុនី។

17 តម្លៃវនេះនៅក្នុងសំណុះដំបូង។ តម្លៃវនេះ ខ្ញុំមិនដើរតារាប់ដើម្បីមិនបានមុនទេ ព្រោះវាសុទ្ធគេតាពីឃុំលូ។ បីនេនតម្លៃវនេះ យើងព្យាយាមមិនចំណាយពេលយុវទេ ទេ ហើយប្រហែលជាយើងអាចបញ្ចប់វានៅថ្ងៃរាជី ប្រសិនបើយើងមិនផ្តល់កាត់ពួកគេអស់។

51. ពន្លឺប់ពីអគ្គន៍យរបស់វា “ការផ្តល់នូវជាសាស់កញ្ចប់ជានិច្ច” នៅក្នុង ម៉ាចាយធម៌៩៦១ “បីនេន...” នោះជាសំណុះ។

52. បន្ទាប់មក សំណុះទីពីរ: “បីនេនក្នុងចោន់អាណាពាប្រភពនៃព្រះនៅទីក្នុងភាព ដីកំឡាយក្រោម” តើវាដឹងថានីមិនការណែនាំពេញពីកំនិតបស់ព្រះនៅប្រទេទទេ?

18 មែនហើយ តម្លៃវនេះ ទទួលបានសំណុះដំបូងបែស់អ្នក ដែលត្រូវបានរកយើត្រូវនៅក្នុង ម៉ាចាយធម៌... ដំពុកទី៩៨។ តម្លៃវនេះយើងនឹង... តម្លៃវនេះខ្ញុំមិនដែលបានបិកក្នុងវានេះ ត្រាន់តែយើលពួកគេនៅខាងក្រោមនៅទីនោះ ហើយក្រាន់តែព្យាយាម អស់ពីសមត្ថភាពដីមីមិលពួកគេឱ្យលូបំជុកតាមដែលខ្ញុំ—ដែលខ្ញុំបានដើរ របៀប។ ហើយខ្ញុំអ្នកបើកជាមួយខ្ញុំនៅក្នុងព្រះគម្ពីរបស់អ្នក ដូចជាគំណើងដើរ ដូច្នេះអ្នកទទួល

បាន—ភាពដើមបស់វា។ ហើយខ្ញុំ—ខ្ញុំចូលចិត្តវា។ ដូច្នោះយើងនឹងមានវាទំនើះ—នៅក្នុងទំនើះ—ទំនើះក្រិកនិងផ្សេងៗទៀត។ ហើយតុល្យរវនេះវានឹង—នឹងមានភាពយើតយ៉ា ចំពោះការសិក្សា ព្រោះខ្ញុំត្រូវណូយាងចាប់យកបទគម្ពីនៅក្នុងណាងដែលខ្ញុំអាចរកយើង ហើយនាំពួកគេទៅក្នុងបស់ពួកគេ។ ត្រូវហើយ។

¹⁹ តើមានអ្នកណាបង់ផ្លូវគម្ពីទេ? ប្រសិនបើអ្នកចង់ សូមបើកវាដោឡើង។ ហើយយើង...ខ្ញុំគិតថាយើងមានបើបុប្បន្ននាក់នៅខាងក្រោមនេះ។ បើអ្នកចង់សិក្សាតាមបទគម្ពី នោះមិនអីទេ។ បងប្រុស ខុក តើអ្នកអាមេរិកទីនេះដើម្បីយកព្រោះគម្ពីទំនើះនេះមកឱ្យខ្ញុំបានទេ? ហើយវា—វាលូសម្រាប់អ្នក ប្រសិនបើអ្នកអាចធ្វើបាន... (មានមួយយានទីនោះ ហើយអ្នកគ្រាន់តែ—អ្នកត្រូវតែយកវាទុំ។ ប្រសិនបើអ្នកចង់បាន នៅទីនោះមានប្រើបាន)។ ហើយអ្នកណាបង់លប់ចង់បានមួយក្នុង គ្រាន់តែលើកដែលបស់អ្នក ត្រូវប្រុសនឹងនាំពួកគេមកឱ្យអ្នក យើងប្រុសនឹងនាំពួកគេមកឱ្យអ្នក ហើយ។

²⁰ ឥឡូវនេះនៅលើករាងនេះ: និងជំពូកចុងក្រោយ...ប្រាំពីរជំពូកជំបុងនៃសៀវភៅ ហើយទី។ បន្ទាប់ពីបង្កោះនូច ពីព្រោះ ត្រូវប្រុសដែលបានយកវាទុំ។ មានមុខវិធានទំនើះ: បងប្រុស មិសុំ និងបងប្រុស ហ្មាច បានទទួលបានហើយ ឥឡូវនេះកំពុងដូសជុលដើម្បីបាន: ពុម្ពវាតាទម្រងសៀវភៅ។ ហើយពួកគេមានវា។ ឥឡូវនេះ...ហើយយើងគ្មានអ្នកដើម្បីជួចការសិក្សាតាក់កណ្តាលទេ យើងត្រូវតែគោសពារ៉ាបង្វើ។ ហើយខ្ញុំគិតថាអ្នកគេបានធ្វើឱ្យមានលក្ខណៈត្រូវត្រាន់និងបានយក—ជុំការចេញពី... ហើយត្រូវតែជុសខាត់ ត្រូវតែជើរត្រូវតែជុំយចំនួននៃការបង្កោះនបស់ហើយទី។ បងប្រុស មិសុំនឹងមានពួកគេត្រូវប៉ែនេះ: នៅក្នុងការបាន: ពុម្ព បើមានអ្នកណាបង់បានវា។

²¹ ឥឡូវនេះវានៅទីនេះ: វានាំមក...អ្នកមិនអាចត្រូវតែធ្លាងកាត់បានទេ... នៅក្នុងព្រោះវិកាដូរយដំណឹងល្អ ដែលនេះជាប្រោះវិកាដូរយដំណឹងល្អ។ អ្នកមិនអាចធ្លាងកាត់—ការបង្កោះដោយមិនធ្វើឱ្យមានការសរស័យពីនឹងតាំនិតាបស់មនុស្សជាប្រើន។ អ្នកត្រូវតែមានវា។ ឥឡូវនេះ: ខ្ញុំនៅឆ្ងាយពីការធ្វើជាត្រូ មិនមែនជាអ្នកបង្ហាញព្រោះគម្ពីទាល់តែសោះ។ បើនេះខ្ញុំមិនដែលបារម្យ—ដើម្បីនិយាយអ្នកបង្ហាញប៉ុណ្ណោះ ដើម្បីការធ្វើអ្នកដោយ បើនេះជំបុង—ជំបុងត្រូវក្លាប្រើសែងករីដែលណូបំជុំគោបស់ខ្ញុំសម្រាប់វា។

22 បងប្បុសជាតិស្រឡាញម្ចាក់បានស្អាខំ កាលពីយប់មិញ តាត់បាននិយាយថា “បងប្បុស ប្រាការហំ បងប្បុស សិរីហ្មាត ផ្តល់បាននិយាយថាមុក—មុកមិនអាចបង្គុខិញឈប់នៅកន្លែងណាមីយោ។ យើងទេ គឺមុកកំពង់ពេមានផ្លូវខ្លះដើម្បីចេញពីរបុគ្គលិក”

23 ខ្ញុំបាននិយាយថា “មែនហើយ ហោតុជលប្រើដី ខ្ញុំតែងតែព្យាយាមគិតមុននឹងធ្វើអីមួយ។ យើងទេ? ហើយបន្ទាប់មកប្រសិនបើមនុស្សស្អាខំ នៅខ្ញុំអាចប្រាប់ពួកគេពីគិតរបស់ខ្ញុំ។ យើងទេ? បើនូវប្រសិនបើមុកគិតត្រីមក្រវា ហើយមុននឹងអូកធ្វើអីមួយ ចូរព្យាយាមយកដ្ឋុកដែលព្រះចង់ទ្រួមកទទួល បន្ទាប់មកវាតិតជាហំបាតកណាស់គួងការរួចដោរប់ច្រើន។

24 មុកមិនអាចប្រើដីពេលដែលនោះទេ—ចាប់ហាប់ព្យាយាមចាប់បង្គុំនៅឯណាយ៉ាយ៉ាងណាយ។ តើមុកអាចប្រើដីពេលដែលដែលពួកគេរីក្សាប្រាយាមបង្គុំព្រះយេស៊ូខិញឈប់យ៉ាងណាយ? យើងទេ ត្រដែលមាន—ត្រដែលមានធ្វើយ៉ាងតាប់រៀស ព្រាតអីដែលទ្រង់បានធ្វើ ត្រដែលមានធ្វើវាដោយតាមព្រះហប្បុទ័រីយរបស់ព្រះ ហើយទ្រង់នោះជាដីដែលទ្រង់—ត្រដែលអាចទទួលបាន។ ឥឡូវនេះ នេះជារៀបដែលយើងចង់បាន។

តុឡ្យវិនេះសំណុរានិងចម្លើយនឹង យើងនឹងបន្ទាមឃើញនឹងសំណុរានិងចម្លើយនេះ:

ពន្លេលីអត្ថន៍យុបស់ “ការផ្តល់នៅមិនមែនជាផ្លូវជានិច្ច” នៅក្នុង ម៉ាចាយ ២៥:៤៦។

25 តុឡ្យវិនេះស្ថាប់យ៉ាងយកចិត្តទុកដាក់។ មុករាល់ត្រាតុឡ្យវិនេះ ម៉ាចាយ ២៥:៤៦៖

ជុរីកមុកទាំងនោះនឹងចិយទៅ មានទោសអស់កណ្តាលនិច្ច:...

26 តុឡ្យវិនេះ សំណុរានិងចម្លើយ អី...ពន្លេលី... តុឡ្យវិនេះ ពាក្យដែលចារាស់កណ្តាលនិច្ចមកពីពាក្យមកពី “ជាដីដែលហើរកនិងរៀងហើរក” ហើយជាដីដែលចារាស់កណ្តាលនិងចម្លើយ។ វាគ្រាន់តែមាននិយាយថា “ពេលដែលរីនណាល់” ជូលជាដីដែលមួយ។ តុឡ្យវិនេះប្រសិនបើមុកគ្រាន់តែអាន... ខ្ញុំមិនដឹងថាមុកណាស់នេះ សំណុរានិងចម្លើយ ព្រាតអ្នកណាតាក់លើក្នុកគេកែប្រើដី រួមទាំងចំណាត់ទេខ្ញុំមិនចង់បានដែ យើងទេ។

ប៉ុន្មាន ឯកអង្គភាពថា នៅមេស៊ីនក្នុងពេលវេលាយើ មានទោសអស់កណ្តាល ជានិច្ច... (តើខ្លួនឱះ នោះជាមនុស្សអារក្រកា)

²⁷ តើខ្លួនឱះ មនុស្សជាឌីស្របតាមពីរគូតុល្យ—អ្នកដែលបានស្បែរសំណួរនេះ សូមអនុវិភាគនៅឲ្យដោលនៅសែល់:

...កំពុកសុចិត្យនឹងចូលទៅក្នុងជីវិតីនៅអស់កណ្តាលជានិច្ចីពូក។

²⁸ មនុស្សអារក្រកនឹងត្រូវទទួលទោសជាពីររហូត (ពេលនៅលាម្លឹយ) ប៉ុន្មានមនុស្សសុចិត្យមានជីវិតអស់កណ្តាលជានិច្ច។ អ្នកនឹងមិនអាចរកឃើញការធានាកំពុកជំនួយ អស់កណ្តាលជានិច្ចទេ មិនអាចទេ។ សូមឱះលេខ ប្រសិនបើពុកគេបានទទួលការធានាកំពុកជាម្ភាយដីអស់កណ្តុះ ពុកគេបានទទួលជីវិតអស់កណ្តាលជានិច្ច។ ពុកគេបានទទួលជីវិតអស់កណ្តុះ ពុកគេបានសង្ឃារៈ។ ឃើញទេ វាឡិនអាចទេ។ តើខ្លួនឱះ ប្រសិនបើម្នាក់នឹងមិនមែនមិនមែន... ដើម្បីយុទ្ធនឹងនៅ... ដើម្បីយុទ្ធនឹងនៅ... ឃើញទេ?

ឯកអង្គភាពំនៅ៖...

ចាំមឺន ខ្ញុំនឹងខោដល់ទីនេះ៖

...ហើយពុកគេ...

²⁹ នៅកងខេតុ៖ ២០..៣៩៨:

...រួចគេនឹងទូទៅស្ថាប្រព័ន្ធដែល ព្រះអម្ចាស់ពីរ កើតិយី ខ្ញុំបានឃើញ ត្រង់យោន បុរិសក បុជាអ្នកដែល បុរាណអារក្រាត...បុលី បុជាប់គុក ហើយមិនបានទៅជីវិតីមួយទេនៅក្នុងការ?

នោះមួយនៅក្នុង—មានព្រះបន្ទូលគេបាន អញ្ចប់នៅក្នុងការ មិនអាចបានបាន ឬ ដែលមិនបានធ្វើការទំនៅ៖ ...ដល់អ្នកយ៉ាងកូចបំផុត កូងពុកអ្នក ទាំងនេះ នោះណូល់បានធ្វើ... ដល់អញ្ចប់ខ្លះ។

ឯកអង្គភាពំនៅ៖ នឹងមិនការណ៍ទេ (អស់កណ្តាលជានិច្ច) មានទោសអស់កណ្តាលជានិច្ច៖ (នោះគឺជាមនុស្សអារក្រក) ...កំពុកសុចិត្យនឹងចូលទៅក្នុងជីវិតីនៅអស់កណ្តាលជានិច្ចីពូក។

³⁰ មើលភាពខសគ្នា? មនុស្សអារក្រកមានទោសអស់កណ្តាលជានិច្ច តែពាក្យនៅអស់កណ្តាលជានិច្ចតីដា “ចនោះពេលម្លឹយ។” តើខ្លួនឱះប្រសិនបើជីវិតគ្នា នឹងត្រូវបានសរសរចា “ឯកអង្គភាពំនៅ៖ នឹងមិនការណ៍ទេមានទោសអស់កណ្តាលជានិច្ច តែ

ពួកសុបិទិនឹងចូលទៅក្នុងជីវិតដែលអស់កណ្តាលានិច្ឆ័យ។” យើងទេ? បុ “ពួកគេ នឹងទៅក្នុងការដោក់ទោសដៃអស់កណ្តាលានិច្ឆ័យ ហើយមួយឡើតចូលទៅក្នុងជីវិត នៅជាប៉ូនបេក្ខ។” យើងទេ ប្រសិនបើមានការដោក់ទោនកម្មដៃអស់កណ្តាលានិច្ឆ័យ នឹងត្រូវទូលាទោសជាប៉ូនបេក្ខ នោះមានភាពអស់កណ្តាលានិច្ឆ័យ...តាត់មានជីវិត អស់កណ្តាលានិច្ឆ័យ ហើយជីវិតដៃអស់កណ្តាល់តម្លៃយតតែ គឺមកពីព្រះ។ អើយដែលត្រាន ការចាប់ផ្តើមត្រានទីបញ្ហាប់ អើយដែលមានការចាប់ផ្តើមមានទីបញ្ហាប់។ យើងអើយដែល ខ្ញុចចំមាននីយទេ?

31 ឥឡូវនេះ បទគម្ពីរខ្លួននឹងចា—មនុស្សជាឌីស្រឡាយព្រៃនាបានដើរ...ឥឡូវនេះ ប្រសិនបើអ្នកនឹងយកវានៅក្នុងចំណាណនូវក្រោម “ជាតុកអ្នកទាំងនោះនឹងចិបយេទោ មានទោសអីនឹង ការតែបញ្ជី នឹងទោដាមស...បីដីហើយ ក្នុងបីដីហើយ។” ឥឡូវនេះ ពាក្យចា អីនី-ន មាននំយចា “ថ្វានេះពេលនៃការដោក់ទោនកម្ម។” នៅក្នុង ចំណាណនូវក្រោមក្រិក នៅថ្ងៃនេះគឺជា “ថ្វានេះពេលនៃការដោក់ទោនកម្ម” បុ “ពេលណាបាន នៃការដោក់ទោនកម្ម។” សូមមើល “ជាតុកអ្នកទាំងនោះនឹងចិបយេទោក្នុងគ្រាន់ការ ដោក់ទោស។” ពាក្យនេះគោរី អី-នីន ។ អីនឹង ដែលមាននំយចា “ណាបាន ពេលណាបាន មួយ ពេលណាបាកំណត់មួយ។” បន្ទាប់មកយកវានៅដោក់ក្នុង—នៅក្នុងការបកប្រឈប់ នៅថ្ងៃនេះ ភាសាអង់គ្លេស គឺជាប៉ូនបេក្ខ “ពេលណាបាកំណត់មួយ។” យើងទេ វាមកពីភាសាក្រិក “ពេលណាបាកំណត់មួយ។” ពាក្យ អីនីន បុ អី-នី-ន អីនីន មាននំយចា “ពេលណាបាកំណត់នៃការធ្វានទោស។”

32 បុន្ទែនបន្ទាប់មកក្នុងការអានដើរដើរឡើត “តែពួកសុបិទិនឹងចូលទៅក្នុងជីវិត នៅអស់កណ្តាលានិច្ឆ័យ។” នោះជាការខុសត្រាប់ យើងទេ ជីវិតដៃអស់កណ្តាល់ កណ្តាលានិច្ឆ័យ អស់កណ្តាលានិច្ឆ័យកពីពាក្យ “ភាពអស់កណ្តាលានិច្ឆ័យ” ហើយភាពអស់ កណ្តាលានិនមានការចាប់ផ្តើម បុទីបញ្ហាប់ឡើយ។ វាបាប៉ូនបេក្ខនឹងជាប៉ូនបេក្ខ។ ឥឡូវនេះគូនីយចាអរីន យើងទេ ពូការបីអ្នកគ្រាន់តែអារានបទគម្ពីរបាន យកចិត្តទុកដាក់ អ្នកនឹងយើង។

33 “ជាតុកអ្នកទាំងនោះនឹងចិបយេទោ មានទោសអស់កណ្តាលានិច្ឆ័យ តែពួកសុបិទិក...” មនុស្សរាជក់នឹងទូលាទោសអស់កណ្តាលានិច្ឆ័យ ត្រូវទូលាទោសមួយយេរោះ ប្រកែលជាមួយពារ៉ាលាលាន្លៅ ខ្ញុំមិនដឹងទេ បុន្ទែនអ្នកប្រាកដជានឹងត្រូវទូលាទោស ចំពោះអំពើបាយបស់អ្នក។ បុន្ទែនអើយដែលប្រាកដគីចាអំពើបាយមានការចាប់ផ្តើម

អំពើចាបមានទីបញ្ហាប់។ ការផ្តល់ទោសមានការចាប់ដើម ហើយការផ្តល់ទោសមានទីបញ្ហាប់។ ហើយបាននករក្រោចាបានបងើតទៀវសម្រាប់អារក្ស និងទេរាគបស់វា។ យើងទៅ? ត្រូវហើយ។ ឥឡូវនេះ: ខ្ញុំមានមួយទៀតនៅទីនេះ: ដើម្បីធ្វើយំពេះវា ត្រឹមតែបុគ្គាសាទីបុណ្ណារៈ ដែលជាបុំងធម៌ស្របសំស្ថាតមួយ ចងច្រួនទៅក្នុងវា។

ឥឡូវនេះ: បុំនឹងទាំងនេះនៅទីនេះ៖ “បុំនឹងក្នុងថែនៃនគរីនឹងត្រូវដេញចញ ទៅក្នុងភាពងិត” តើវិដុលត្រូវឱ្យការបណ្តុះចុះពីគំនិតរបស់ព្រះ ដើម្បី?

³⁴ អត់ទេ វានឹងមិនជួចត្រូវទេ។ ឥឡូវនេះ: អ្នកកំពុងសំដោមកទីនេះចំពោះ ពិធីជប់ល្អុំងារប័ណ្ណប័ណ្ណ។ ឥឡូវនេះ: “ហើយក្នុងថែនៃគាំងបុំដែលត្រូវបានស្ថាននៅទីនេះ។” ក្នុងថែនៃគគឺជាសាសន៍យុទ្ធភាព ហើយពួកគេត្រូវបានបានបានទៅក្នុងភាពងិត ខាងក្រោម ហើយពួកគេបានផ្តល់ការតំលៃការយំសោកសិរិយំហើយនឹងសង្កែត ផ្លូវ។ ពួកគេត្រូវបានបានបានទៅចូលទៅក្នុងភាពងិតខាងក្រោម ព្រះវានឹងដួលបំខិកស ឲ្យអ្នក និងខ្ញុំបូចិត្ត បុំនឹងគេចិនដែលបានដេញចញពីគំនិតរបស់ព្រះជាម្នាស់ ឡើយ។ ច្រដៃនឹងមិនត្រូវអីក្រោមលើឡើយ។ ហើយអីក្រោមលើ ជួចដែលអ្នកអាន ព្រះអម្ចីដឹងហើយ តីសំដោទៅលើ “ក្នុងថែនៃនគរព្រះ។” សូមមើល វាគាននគរ ការសន្យា។ ម្យាជំឡើត ព្រះទ្រេដោះស្រាយជាមួយប្រជាធិបតេយ្យ ពេលដែលច្រដៃបានប្រើត្រួតនឹងសាសន៍អីក្រោមលើ ដែលជាក្នុងថែនៃនគរ។

³⁵ ឥឡូវនេះ: អ្នកចាំថា ច្រដៃមានបន្ទូលនៅទីនោះ: “អំប្រាប់កំសាក និងយ៉ាកប៊ុ” នៅកន្លែងពេមួយ “និងមកដល់ហើយចូលទៅក្នុងនគរនៅត្រាចុងក្រោយ បង្គស់។” យើងទៅ? ហើយថា អំប្រាប់កំសាក និងយ៉ាកប៊ុនឹងនៅក្នុងនគរពួកគេ នឹងនៅ ពួកគេគឺជានគរដែលជាបានដៃយេដល់មនុស្ស។ បុំនឹងក្នុងថែនៃនគរីនឹងត្រូវដេញចញទៅក្នុងភាពងិតខាងក្រោម។

³⁶ ឥឡូវនេះ: កំនើងដែលជាកសារយោងមកពីទីនេះគឺ—គីជាក្នុងកំលោះ។ នៅពេលដែលក្នុងកំលោះ: ក្នុងក្រម៉ោង ខណៈពេលដែលពួកគេនៅ... ត្រូវព្យាយុទ្ធតី ទាំងប្រាំនាក់បានចេញទៅផ្លូវព្រះអម្នាស់—ហើយគេមិនបានយកប្រែងមកដាក់ ក្នុងចង្វែងទៀត។ ហើយ—ប្រាំនាក់ទៀតក្រោយក្រប់បង្គងចង្វែង។ ឥឡូវនេះ: ប្រសិនបើអ្នកនឹងកត់សម្ងាត់ វាកីជាប្រកាសដើម្បីស្របសំស្ថាត ទាំងជនជាតិយុទ្ធភាព

និងសាសន៍ដៃទៅ ជាអ្នកដែលបានបដិសេដា សូមចងចាំថា មានមនុស្សបីក្រោមគ្រប់ពេលវេលា៖ សាសន៍យុជា សាសន៍ដៃទៅ (ផ្សវការ) ...សាសន៍យុជា សាសន៍ដៃទៅ និងក្រោមដំនុះ។ ប្រសិនបើអ្នកឈាយទាំងនោះចូលគ្នា អ្នកនឹងដួរបញ្ជានៅពេលអ្នកធ្វើបារបើកសំឡែង។ ដើម្បីប្រសិនបើអ្នកមិន...

37 ដូចណាក បុរាណណុន បាននិយាយមកខ្ញុំមួងថា “បីលី បើនរាមាមាក់ ព្យាយាមអនុវិវាទ៖ និងលើក្បាលុណាស់។ ហេតុអី” តាត់បាននិយាយថា “នេះគឺជាក្រុងក្រម៉ោននៅបើដែនដី ហើយ—ហើយនាតបានបង្ហីទីកចេញពីមាត់បស់វាដើម្បីធ្វើសង្គ្រាមជាមួយនាយក។” ហើយបាននិយាយថា “ហើយអំឡុងពេលដែលនោះដែលក្រុងក្រម៉ោននៅសែនឡើងឡើងឡាន់នាក់” (គោលលទ្ធផលសំស្បែកចាប់ព្រមទៅយេហុវី) “នៅបើក្តុំសិណាយហេតុ ហើយនៅពេលជាមួយគ្នាក្រុងក្រម៉ោននៅស្ថានសុគ្រែក។” អត់ទៅ អត់ទៅ អ្នកយល់ខ្ពសហើយ។

38 មានមនុស្សបីច្បាក់។ យើងទេ នោះគឺជាដានជាតិយុជាតិដែលក្រោរបានបដិសេដា ហើយមានស្រីព្រឹប្បុចារីដែលកំពុងដេកលក់... វាមិនមែនជាតុជាបស់ស្រីទេ វាបានស្រាវជ្រាវដែលនាតបង្ហីទីកចេញពីមាត់បស់វា... និវិណ៍ៗ ១១៧ ហើយបន្ទាប់មក តាមពិត ជនជាតិយុជាតិសែនឡើងឡើងឡាន់នាក់ មិនមែនជាក្រុងក្រម៉ោនទេ ពួកគេជាអ្នកដែលនៅសេសសាល់នៃពួកជនដំនុះសាសន៍យុជា។ ហើយគោលលទ្ធផលស្ថិស្បុបន្ទាប់ព្រមទៅយេហុវីដែលជាកំពួកគេជាក្រុងក្រម៉ោន ខ្ញុំមិនយើងពីរបៀបដែលអ្នកអាចធ្វើបាននោះទេ ពីរូប៖ វាមិនមែនជាក្រុងក្រម៉ោន។

39 ប្រសិនបើអ្នកនឹងកត់សម្ងាត់នៅក្នុងនិវិណ៍ៗនៅទីនោះ វាបាននិយាយថា “ហើយពួកគេជាស្រីព្រឹប្បុចារី។” ហើយពួកគេជាមហាតលិក។ ហើយអីទេជាមហាតលិក? ពួកគេបាន... មហាតលិក គឺជាថ្មានប្រាសាទដែលការពារព្រះមហាក្សត្រីយានី ដោយសារតែពួកគេ... ព្រៃ-... ពួកគេជាបុរសដែលក្រោរបានដើរឡើងឡានក្នុងការពួកគេជាមហាតលិក ប្រមិន្តក្រម៉ោន។ ហើយវាកត់បន្ទាន់ដែលបានធ្វើសិប់ដែលព្រះជាម្នាស់បានដកចេញពីពួកសាសន៍យុជាតិដែលបានធ្វើសិប់។ តម្លៃនេះប្រសិនបើអ្នកនឹងកត់សម្ងាត់... ប្រសិនបើយើងអាចចូលក្នុងរាយក្រឹត ដូច្នេះវានឹងដោះស្រាយមនិលនៅក្នុងចិត្តរបស់អ្នក ដែលជាកន្លែងដែលអ្នកពិតជាមាន...

⁴⁰ សុមចូលទៅវិវេណា: ដំពូកទី ៧ ហើយយើងនឹងកោយឲ្យនៅទីនេះទៅទីនែះកំន្លែងដែល...អ្នីដែលវាតាននិយាយ។ វាតាមធម្មិត្រសំស្តុត:

ក្រុយនៅមក... ខ្ញុំយើឲ្យទៅភាគខ្មែរ ឈរនៅក្នុងដែនដីទាំងទាំង...
(ទៅទីនេះ ស្របនឹងអរសគាល ៦ ដែលគាត់បានយើឲ្យការបំផ្តិច
បំផ្តាក្យបស់សាសន៍យុជាតា ហើយនៅទីនេះ គាត់យើឲ្យការបំផ្តិច
បំផ្តាក្យបស់សាសន៍ដែល វិវេណា: ដំពូកទី ៧) ...ខ្ញុំយើឲ្យទៅភាគខ្មែរ
ឈរនៅក្នុងដែនដីទាំងទាំង ទាំងទីបំខ្លែរនៃដែនដីទាំងទាំងទីនេះ
(ខ្សោះនៃយុជា “សង្គ្រាមនិងដម្លោះ”) ...មិនឡើបកំមកលើដែនដី
បុសមួយ...បុដ្ឋិមួយឱណាគោយ។ (ហើយនោះជាសង្គ្រាម “ទៅជាប់”)

⁴¹ អូ ប្រសិនបើយើងមានពេលដើម្បីចូលទៅលម្អិតលើសំណ្ងែនេះ។ វាតាន
កើតឡើង...នោះហើយជាកំន្លែងដែល វិសុលបានបាយទ្វោះ វិសុលបានទាយ
ដោយយើឲ្យការមកដល់នេះ។ គាត់បានទាយចា វានឹងភ្លាយជាការយាយមក
បស់ព្រះអម្ចាស់យេស៊ូវ មិនដឹងថាគាត់—ការធ្វើត្រាប់ចេញពីក្រុមដំនុំទេ។ យើឲ្យ
ទេ?

⁴² ហើយគេចូលចំណេះតិចសង្គ្រាមលោករវៀបណា...សង្គ្រាមលោកលើកទីមួយ។
មិន រាយប់នេះថ្ងៃទី១១ ខែឪធិកា នៅថ្ងៃអេក្រង់ព្រឹក។ ខែទីដែលបំផ្តិចបំផ្តិច
និងម៉ោងដែលបំផ្តិច ហើយភ្លាមុបន្ទាប់ពីនោះ ពីដិជិបុណ្យរវិជ្ជមឺនិច្ចនូវព្រះនាម
ព្រះយេស៊ូវក្នុងបានបង្ហាញ ហើយពីដិជិបុណ្យរវិជ្ជមឺនិនៃព្រវិញ្ញាណហិសុទ្ធដែល
ក្រុមដំនុំ។ ពីតុលាស់ ហើយភ្លាមុបន្ទាប់ពីនោះ។

⁴³ ប្រសិនបើអូកយកវាបន្ទាន់នៅត្រូវវិវេណា: រវៀបដែលយើងចងការមួយគ្នា
និងរាយសម្រេចយើងទ្វាងដែលហេរ្តី និង ទ្វានីសោ។ ហើយពួកមេត្តីខ្លួនមាន
សម្រេចកាល ហើយទ្វាងដែលហេរ្តី ដែលជាសេចក្តីសេដ្ឋកែវត្រូវជាបងបុន។ ហើយ
សម្រេចកាលចុងក្រាយ ដែលជាសម្រេចកាលក្រុមដំនុំ គឺជាយុគសម្រេចយើងទ្វានី
សេ ដែលជាយុគសម្រេចយើងទ្វានីនិងក្រុមដំនុំ។ ហើយទ្វាងមានបន្ទូលនៅទីនោះថា
“ខ្លួនកំណើតត្រា” (ទ្វានីហេរ្តី) នៅថ្ងៃពេះមុខអ្នក។ ទ្វានីហេរ្តី! ហើយប្រសិនបើ
អូកនិងយោងទៅត្រូវបទគម្ពុវាទំនៅនោះ វានឹងចងការទាំងមូលទៅកំន្លែងមួយនៅ
ទីនោះ ដើម្បីបង្ហាញអូកយកចុងចាយស់។

⁴⁴ ចាំមឺន! នៅទីនេះ អូរទាំងអស់ត្រូវប់ជាព្រះវិបីតា ព្រះរាជបុគ្គា ព្រះវិញ្ញាបណ្ឌ ហិសុទ្ធ ក្នុងពិធីបុណ្យរាជមួលទីក (ដែលយើងត្រូវចេចបានទៅក្នុងវាគោយផ្ទាល់) ដែលពិតជាគោលទីកាតូលិក ហើយមិនមែនជាគោលលទ្ធផ្សព័ន្ធសោះ។ អត់ទេបាន។ ខ្ញុំទិន្នន័យ...យើងមានវានៅទីនេះ យ៉ប់នេះដើម្បីចេចបុគ្គិសារដែរ។ មិនដែលមាននិរាមាត្រាកំបានទទួលបុណ្យរាជមួលទីកដូចនោះទេក្នុងព្រះគម្ពី បុក៍ មិនដែលមានសោះអស់ប្រាំមួយរយឆ្លាំដំបូងបន្ទាប់ពីព្រះគម្ពី។ ហើយខ្ញុំអាចបញ្ជាកំបាននៅទីនេះជាយោគោលទីកបស់កាតូលិកផ្ទាល់ ថាពួកគេជាអ្នកបាប់ដើម្បី ហើយការរោចេះនិងស្រាវចំកា។

⁴⁵ ពួកគេចេចបញ្ជាតីទីនោះចូលជាកិហារ ដស្តី និងទៅព្រះវិហាយកូខិស្ស មេគុមិស្សបាននាំការងារបាន បានទីស្តីបាននាំក្នុងកាត់ ហើយវានៅតែជាគោលទីខុសត្រូវ! ហើយអាបគ្រោះប៉ាមកិច្ចនៅក្នុងព្រះគម្ពី ហើយបង្ហាញចូលអ្នកថា ព្រះគម្ពីបានមានបន្ទូលដូចខ្លះ: “អ្នកមានលេខ្យោះថាអ្នករស់នៅ ប៉ុន្តែអ្នកបានស្តាប់ហើយ។” នោះពិតជាពីរឱ្យវិភាគសោះ។ ហើយពួកគេមាន...

⁴⁶ ខ្ញុំអាចបញ្ជាកំថា ព្រះគម្ពីបានបង្រៀនថា ពួកគេនឹងបែបប្រែប្រែនាមទ្រង់ក្នុងពិធីបុណ្យរាជមួលទីករបស់គ្រោះគីត យោងទៅកាម—សម្រេចកាលឱ្យបូន...នៃ—យុគសម័យក្រោមដំនុំយុគសម័យក្រោមដំនុំ ឡើកមួយស៊ា ហើយទ្រង់បានមានបន្ទូលថា នៅក្នុងកំទុងពេលមួយពាន់ប្រាំរយឆ្លាំនៃសម្រេចកាលដីកនោះ មនុស្សគ្រប់គ្នា បាននិយាយថា: “អ្នកនោះសែល់ពន្លឹបនិតិច ព្រោះអ្នកមិនបានបដិសេចនាមខ្ញុំ។”

⁴⁷ ឬ៖ដល់សម្រេចកាលឱ្យបូននោះទៀត សម្រេចកាតូលិក ទ្រង់មានព្រះបន្ទូលថា “អ្នកមានលេខ្យោះថាអ្នក ‘ស់’ ប៉ុន្តែអ្នកស្តាប់ហើយ! ហើយអ្នកបានបដិសេចនេះរបស់ខ្ញុំ។” នៅទីនោះ។ យើងបាន? វាក្រោះនៅត្រូវបែបការដីស្រប់ស្តាកដីដំបូងយោមួយជាមួយគ្នា ក្នុងព្រះគម្ពីទាំងមូល។

⁴⁸ តុល្យវិនេះសុមកត់សម្ងាត់នេះ៖៖៖

...ទាំងទេប់ខ្សោះនៅដីនៅដីទាំងទេទិស...

រួចខ្ញុំយើងបានទាញទៀត ដែលទូរឲ្យដំបូង មានទាំងក្របស់ព្រោះដីនេះ... (គ្រារ)

⁴⁹ តើម្ខ្មវិនេស៖ តើអីជាគ្រាបស់ព្រះដ៏មានព្រះជននេះទេ? តើម្ខ្មវិនេស៖ បង្កួនខាងអេដ ដីននឹងនិងយាយចា „ក្រុងថ្វីសប្ប័ទ“ ទុកចង់ខ្សោមុកបង្ហាញឡើងបន្ថែមទីនៅក្នុងបន្ទូលជាអីរោគ... នៅទីនោះទេ។ កំន្លែងមួយមិនបានបង្ហាញដែង... គឺ—គីជាគ្រា...

⁵⁰ ប្រសិនបើអូកអាណ ឃរភេស្តី ៥:៣០ ភ្លាមៗ អូកនិងរកយើង្ហាតា ត្រានៃព្រះដ៏មានព្រះជននេះជាអីរោគ ឃរភេស្តី ៥:៣០ ចែងចា „កំធ្វើឲ្យព្រះវិញ្ញាណាបិសុទ្ធ នៃព្រះបានព្យូយព្រះហប្បទីយ ដែលទ្រង់ដោចំណាំអូកកាល់ត្រា ទុកសំរាប់ដល់ ថ្វីប្រាស់លោកសោះនោះទីយ។“ មិនមែនរហូតដល់ការសែន្សោះរឿងវិញ្ញាបន្ទាប់ទេ បើផ្តល់ មានសុត្រីភាពអស់កណ្តាលនិច្ច (អាប្បា)។ „កំធ្វើឲ្យព្រះវិញ្ញាណាបិសុទ្ធនៃព្រះបានព្យូយព្រះហប្បទីយ ដែលទ្រង់ដោចំណាំអូកកាល់ត្រា ទុកសំរាប់ដល់ថ្វីប្រាស់លោកសោះនោះទីយ។“ សូមមើលប្រសិនបើឃរភេស្តី ៥:៣០ មិនបាននិយាយដូចម្ខោះ បន្ទាប់មកយកការអាណត្រូសងបស់អូក ហើយបន្ទាប់ដោរហប្បតតាមរយៈបទទីនៅ នៅទីនោះ ហើយស្វែងយល់ពីវា។ តើម្ខ្មវិនេស៖ „ដោចំណាំអូកកាល់ត្រា ទុកសំរាប់ដល់ ថ្វីប្រាស់លោកសោះនោះ។ មានត្រានៃព្រះដ៏មានព្រះជននេះទេ។“

⁵¹ តើម្ខ្មវិនេស៖ សូមចាំចា ព្រះវិញ្ញាណាបិសុទ្ធមិនត្រូវបានបង្កើនពីពីជិបុណ្យ ឬមុដនៃព្រះវិញ្ញាណាបិសុទ្ធទេ ហប្បតដល់ព្រាយសង្គមលោកលើកទី។ យើង ទីបំពេញពីជីវស់យើង—ខ្លួនបានបស់យើង កំសិបត្រាំ បុឆ្នាំទីសែបីនៃ ជុបិបី។

...ទៅការនោះកើបនីសំរួចរាល់ទៅការទាំងដែល ដែលមានអំណាច និងធ្វើទុកដែនដី ហើយនិងសម្រួច

ចា កំឲ្យធ្វើទុកដែនដី បុសម្ខ្យ បុដីមួយឯណាត្តិ ទាល់តែបានក្រ នៅក្រដែច្បាសនៃពួកបានរបៀបនៅទីនោះទេ កំណើនដែលបានចុះទៅការនៃសំណុរ បស់អូក „ក្នុងចោះ“ យើង្ហាន់ទេ... ព្រះបានក្រដែច្បាសនៃពួកបានរបៀបនៅ របស់ព្រះនៃយើងសិន។ (កំធ្វើទុក កំបែង្ហាញដែនដី កំឲ្យគ្រប់បែក បរមាបុរាណត្រូវដី កំមានអីទីយ ទាប់ពេអូកហូមីនៃព្រះបស់យើង ត្រូវបានដោចំណាំរបស់)

⁵² តើម្ខ្មវិនេស៖ ប្រសិនបើយើងអាចយករាមកវិញ្ញ ហើយមើលចុះទីនោះវិញ្ញ របៀបដែល—សូមីតែនោះបែករាជ្យកំចុះនៃសង្គមលោក នៅក្នុងភាគទីនៅ នៅពេលដែលខ្សោមសេនីយ អាលេនបី បានប្រយុទ្ធបរិបណ្ឌដល់គាត់បានវាយលុក

ក្រុងយុសាជន្តឹម ហើយគាត់ត្រឡប់ទៅការអេស្សប៊នប្រទេសអង់គ្គល ហើយបាន និយាយថា: “ខ្ញុំមិនចង់ដួរទីក្រុងទេ ដោយសារព័ត៌មានពីសិជ្ជរបស់វា” គាត់បាន និយាយថា “តើខ្ញុំត្រូវធ្វើយ៉ាងណា?”

53 គាត់បាននិយាយថា “អធិស្សន។”

54 ហើយគាត់បានហោះពីលើកម្មដៃទៀត ហើយនៅពេលដែលពួកគេបានធ្វើ ដួងផ្ទះ ពួកគេបាននិយាយថា “អាលេនបីមកដល់ប៉ុ” ហើយមាន មហាម៉ាត់ដាន់ នៅទីនោះ គិតថាគាត់នឹងនិយាយថា “អាថ្មោះកំពុងមក។” ហើយពួកគេបាន លើកទង់ពណ៌ស ហើយចុះចាប់ ហើយ អាលេនបី បានដើរចូលទៅក្នុងក្រុង យុសាជន្តឹម ហើយយកវាដោយមិនបានចំនួនយកប៉ែសារៈ តាមទំនាក់នាយ នោះគឺត្រូវ ហើយបានប្រគល់វាទៅត្រូវពួកយុជានិញ្ញា។

55 បន្ទាប់មក ពួកគេបានលើកហើតត្រូវដើម្បីរៀបចំពេញពេនដីជាតិយុជា និងជីវិត ពិភពលោក ហើយបណ្តាលពួកគេត្រឡប់ទៀតនៅវិញ្ញា។

56 ហើយព្រះគម្ពីរបាននិយាយថារៀងនឹង “នាំពួកគេត្រឡប់មកវិញ្ញានៅលើស្សាប របស់តុន្តឹម។” ហើយនៅពេលដែលពួកគេបារៀបដើម្បីរៀបចំពេញប៉ែសារ់មកវិញ្ញា...ទស្សនាដី ត្រូវរៀបចំឡើងបានចុះជ្រាយវាកាលពីបុន្ទានសប្តាហ៍មុន ដែលជាកន្លែងដែល បាននាំពួកគេត្រឡប់មកវិញ្ញាប់ពាន់នាក់ ចូលទៅក្នុងក្រុងយុសាជន្តឹម ហើយ ពួកគេបានកម្ពុជាតីរឿងអគិតកាលទាំងនោះនៅលើប្រព័ន្ធដីកណ្តាលស្រុកបស់ពួកគេ។ ពួកគេត្រូវបានសម្រាប់នាក់ ខ្ញុំមានវាទំងអស់នៅលើអត្ថបទនិងរូបការ។ ហើយ គាត់បាននិយាយថា..នៅទីនោះបានព្យូទ័រដូចជាយុប្បន្នបស់ព្រះបានដើរីខ់ ព្យូរនៅ ទីនោះ ដែងជាតិចំណាស់ជាងគេបំផុតនៅលើពិភពលោក ជាលើកដំបូងដែលវាគ្មោះ បានហោះហើរពាសពេញអស់រយៈពេលពីរពាន់នៅម៉ោងមកហើយ។

57 ព្រះយេស៊ូវោនព្រះបន្ទូលប័ណ្ណ ពេលដើម្បីរៀបចំពួកគេ ជំនាញនេះនឹងមិន កន្លែងជីវិតទៀតឱ្យ។”

58 ហើយនៅទីនេះ គេនាំមនុស្សបានសំចូលមក ហើយនិយាយថា “ចាម៉ែច? តើ អ្នកនឹងត្រឡប់មកស្សាប់នៅទីកដីសុរុកកំណើតវិញ្ញា?”

59 បាននិយាយថា “អត់ទេ យើងបានមកជូបព្រះមេស្សី។”

៦០ ហើយ បងបុនដីយ ខ្ញុំប្រាប់អ្នកថា យើងនៅម៉ាត់ទ្វារ! មានអ្នកបញ្ជី ដែលកំពុងដែងចាំនៅទីនោះ។ មិនមែនជនជាតិយុជាមួយក្រោមនេះដែលនឹង បាកប្រាស់អ្នកទីផ្លូវក្នុងភ្នាយបស់អ្នកទេ ស្រសិនបើពួកគេអាច នោះមិនមែន ជាដុំជាតិយុជាដែលគាត់កំពុងនិយាយអំពីនោះទេ។ បើនេះគឺអ្នកនៅខាងក្រោម ដែលបានរក្សាទុក—ចុងប៊សិនអីទាំងអស់ ហើយមិនដែលដឹងថាមានព្រះមេស៊ុ សុទ្ធទេ។

៦១ ហើយបងបុន...នៅឯណែនាទី សុកហូម បងប្រុស ពាណិជ្ជកម្ម បានបញ្ចូនពួកគេ ចុះគ្មីសញ្ញាបីចំនួនមួយបាន ហើយនៅពេលដែលពួកគេទទួលបានពួកគេ កំពុងអារារា ពួកគេចា “បើនេះជាប្រះមេសី សូមទ្វាយឱ្យយើងយេងប្រែងធ្វើទីតាំង សំគាល់របស់ហេក នោះយើងនឹងធ្វើទ្រង់។”

៦២ អីដែលជាការរៀបចំសម្រាប់ទន្លេគិតចិត្តសំខ្លួនខ្លួនទៀត! ខ្ញុំនៅទីនោះបានដឹង យេរូសាណីម ដើម្បីចូល ហើយខ្ញុំនៅ កែវ ប្រទេសអូរីបី។ ហើយខ្ញុំកំពុងដើរតាម ទីនោះ ហើយព្រះវិញ្ញាបាលហិសុទ្ធមានព្រះបន្ទូលថា “កំឡើតទូរវនេះ។”

៦៣ ខ្ញុំគិតថា “ខ្ញុំគ្រាន់តែប្រើប្រាស់ប៉ុណ្ណោះ។ សំបុត្របស់ខ្ញុំបានទិញ្ញចកល់ ហើយ ខ្ញុំនៅតាមផ្លូវរបស់ខ្ញុំ។ ឬសនោះនៅទីនោះដើម្បីជួបខ្ញុំ ក្រោមទាំងមូល សាលាព្យារជាជីម។”

៦៤ ខ្ញុំបានដើរទៅឆ្លាយបន្ទិច ហើយព្រះវិញ្ញាបាលមានបន្ទូលថា “កំឡើ! កំឡើ។”

៦៥ ខ្ញុំត្រូវប់ទៅក្នុងការរៀបចំសំបុត្រ ខ្ញុំបាននិយាយថា “ខ្ញុំលុបបាលសំបុត្រ នេះ។ ខ្ញុំចង់ទៀនៅការនៃទីក្រោង អារ៉ាមីន ប្រទេសក្រិក ទៅ ម៉ាហិល។”

៦៦ ហើយគាត់បាននិយាយថា ‘សំបុត្របស់អ្នកហេវទៅក្រោងយេរូសាណីម ណាគ លោក។’

៦៧ ខ្ញុំបាននិយាយថា “ខ្ញុំចង់ទៅក្រោងអារ៉ាមីន ជាដាចេងទៅក្រោងយេរូសាណីម។” ព្រះវិញ្ញាបាលហិសុទ្ធកំពុងដែងចាំ ដែលនោះមិនទាន់មកដល់នៅទៀនីយទេ។ វា គ្រាន់តែមិនគ្រឿមព្រោះ។

៦៨ មើល៖

...បានរក្សាទុកដែងចាំបំពើបស់ព្រះនៃយើងសិន

កំឡុងពីទីក្រុងដែនដី...ទាល់ភៀត...ហោះក្រាន់ក្រោងថ្វាស៊ីនូកបាតាបំបី
របស់ក្រោន់នៃយើងសិន។ (នរណាក៍ដឹងថានោះជាព្យាបាលនៃព្រះវិញ្ញាបាល
បិសុទ្ធសុមម៉ឺល)

ខ្ញុំកួរឲចំនួនពូកអ្នកដែលបានហោះក្រានោះថា... (តម្លៃនេះ ប្រសិនបើ
ពូកគេមិនមែនជាចាណជាតិយុដ្ឋា សុមម៉ឺលវា) ...ដែលបានហោះក្រានោះថា
មាន១សែន៩មីនេះពាន់នាក់ ដែលមកពីគ្រប់ទាំងពួរអំបួរ
នៃជនជាតិអូស្រាម៉ឺល។ (មិនមែនជាសាសន់ដែលនៅក្នុងពូកគេទេ។
នោះហើយជាពោលដែលដោងក្រាយ)

៦៩ ចាំម៉ឺល! កូលសម្អោនយុដ្ឋា ១មីនេះពាន់នាក់ កូលសម្អោនរូបនេះ ១មីនេះពាន់
នាក់ ហើយឯម្ធាម ការ មួយមីនេះពីពាន់នាក់ ណែបចានី និង—និង
—និងគ្រប់ផ្លូវចុះទៅឱរស្សី និង—និងសាប់យុលូវ និងកូលសម្អោនទាំងដែបពីរ
របស់អូស្រាម៉ឺល។ ហើយដែបពីគគុណដែបពីជាមី? ១សែន៩មីនេះពាន់។
មាន១សែន៩មីនេះពាន់នាក់ ដួនជាតិយុដ្ឋា! មិនមែនសាសន់យុដ្ឋាទេ! នោះ
មិនមែនជាតិដែលត្រូវដើម្បីជាមួយក្នុងក្រហ័មទេ។ ដូចេះ សូបន្ទាល់ព្រះយេហ៉ីអុស
លើគោលលទ្ធផលសំពូកគេ។ ព្រះគម្ពីរចែងយ៉ាងច្បាស់ថាពូកគេជា “ជនជាតិយុដ្ឋា”
និងមិនមែនសាសន់ដែលទេ។ ពូកគេជាអ្នកបម្រើរបស់ព្រះ ហើយសាសន់ដែល
មិនដែលត្រូវបានចាត់ទុកជាអ្នកបម្រើព្រះទៀតឱ្យយា យើងជាកុនប្រុសស្តី មិនមែន
ជាអ្នកបម្រើទេ។

៧០ តម្លៃរវាងវាដែលនៅសល់។ ដូចបុសហុបផ្លូវខ្លួនកនិយាយថា “វាលូ បីនីន
សូមហើនូមក្នុងខ្លះទៀត។” មិនអីទេ ព្រះមានវារំពីនេរោះនេះ។ តម្លៃនេះក្រាន់តែ
កត់សម្ងាត់។ តម្លៃនេះ យើងនៅខ្លួន:

ពីពួរអំបួរសាប់យុលូវ...បានដោចចំណាំ ១មីនេះពាន់នាក់។
ពីពួរអំបួរយុទ្ធសែប មាន១មីនេះពាន់នាក់។ ហើយពីពួរអំបួរបន្ថែមយ៉ា
មិន មាន ១មីនេះពាន់នាក់ ដែលបានហោះក្រា។

៧១ សុមម៉ឺល យុទ្ធសែប ជាចនជាតិយុដ្ឋា បានស្ថាល់ពូកគេម្នាក់។ បានយើញ
កូលសម្អោនទាំងដែបពីរនៃអូស្រាម៉ឺល មួយមីនេះពីពាន់នាក់ក្នុងកូលសម្អោននីមួយ
។ ដែបពីគគុណនិងដែបពីរស្សីនិង១សែនបូនមូនបូនពាន់នាក់។ នោះទៀតេ ពូកគេ

មិនមែនជាក្រោមដំនុំទេ តីជាតុកយុជា។ ព្រះគម្ពីជាន់និយាយនៅទីនេះ៖ ពួកគេ ទាំងអស់ត្រូវជាបាន “ក្នុងថាមអ្វីស្ថាប់” កុលសម្បែននឹងមួយចាន់ណ៍ដូច្នេះ។

⁷² តើឡើរសូមមើល ខទិនេះ៖

បន្ទាប់ពីនេះ៖ (តើឡើនេះក្នុងក្រោមឈរដល់)...

ក្រាយនោះមក... ខ្ញុំក្រោចរកទៅយើងនុងបញ្ហាប្បុំយ៉ាងដំណោះស្រាយ... ដែល
គ្មានអ្នកណាការភាពនឹងរាប់បានទេវីយេ...

⁷³ មានអាមាចបញ្ជីព្រះវិហាយបស់អ្នក មានទៅសែនបុនមីនុនបុនពាន់នាក់
គ្រាន់តែកំនែងគូចមួយប៉ុណ្ណោះ គ្រាន់តែឆ្លើវិហាយគូចមួយដែលនឹងនោជាមួយ
ក្នុងក្រោម៖ គ្រាន់តែនាង—គ្រាន់តែជាចំនួយបស់នាង។ នោះហើយជាតាំសែនបុន
មីនុនពាន់ ជាអ្នកនាំទៅក្នុងក្រោម៖ ជាមហាផលិកព្រះវិហាយ។

⁷⁴ ចាំមើល! ពិតណាស់ ខ្ញុំដឹងថាអ្នកគ្រូលប់មកទីនេះវិញដល់ថ្ងៃទី ១៨ និង
និយាយពី “ហេតុគម្ពីជាន់ជាតុកគេនៅជាមួយក្នុងក្រោមគ្រប់ទីកន្លែង...” ពិតណាស់!
មហាផលិកដើរដើរដើរដើរជាមួយមហាក្សត្រគ្រឿយានីទេ។ ពិតម៉ោន! ប៉ុន្តែតើពួកគេ
ជាឌី? ពួកគេមិនមានអ្វីក្រោពីអមដំណើរទេ ហើយនោះជាឌីដែលបច្ចុប្បន្នគម្ពីជាន់
ប្រកាសាពីភាពនៅទីនេះ។

⁷⁵ ចូរកត់សម្ងាត់៖

ក្រាយនោះមក... ខ្ញុំក្រោចរកទៅយើង មនុស្សបញ្ហាប្បុំយ៉ាងដំណោះស្រាយ... ដែល
គ្មានអ្នកណាការភាពនឹងរាប់បានទេវីយេ តែមកពីគ្រប់ទាំងសាសន៍...
គ្រប់ទាំងពុជមនុស្ស... គ្រប់ទាំងគ្រូសារ ហើយគ្រប់ទាំងកាសា...
(មានក្នុងក្រោមសាសន៍ដែលបស់អ្នកមកដល់ហើយ មិនអីទេ) ...ក៏យ៉ា
នៅមុខបញ្ជីដែលក្រោម (មានព្រះអង្គសង្គ្រោះរបស់ពួកគេ តីជាតុក
ក្នុងថ្ងៃមេនេះជាច្បាប់ទេ តីក្នុងថ្ងៃមេនេះ ព្រះគុណ) ...ទាំងពាក់រារៈ
សិអិង... (មើល ប៉ុន្មាននាទី មើលថាគើតឱ្យរាបជាតិសមិនមែនជាសេចក្តី
សុចិត្តបស់ពួកគឺសុទ្ធខេប្បូរុះ) ... ហើយការ់ជាងចាករោនដែរបស់ពួកគេ

ហើយគេបន្ទីសំឡេង... (ប្រសិនបើនេះមិនមែនជាការនៃសំឡេងវិញនេះ
ថ្ងៃបុណ្យទី៤៩ ខ្ញុំមិនដែលបាន) ...ថា សេចក្តីសក្រាងស្របចន្ទុក្រោះនៃ
យើងរាល់ត្រូវដែលគេបញ្ជីដែរ ហើយស្របនឹងក្នុងថ្ងៃមេង។

រួចអស់ទាំងទេរការដែលឈរនៅផ្លូវបណ្ឌិ៍ ព្យាយទាំងពួកចាស់ទាំងនីងគ្មានជីវិតទាំងនេះ...ក៏ទៀតហើយកំខ្ពស់បានបានច្បាប់បណ្ឌិ៍ ច្បាប់បណ្ឌិ៍ជាប់ពេល:

ទាំងទូលាទា អាម៉ែន៖ សូមច្បាប់យកទៅនៅ... សិរិបុរិ...ប្រាប្រានៅ...ពាក្យ អរក្រោះគុណាកិត្តិនាម...ព្រះចេស្តា និងតិចិប្រុទិ ដល់រក្រាល់នៃយើង កាលប៉ុណ្ណោះ នៅអស់គណ្តុជានិច្ចរឿងរបភទទាំងអាម៉ែន។

⁷⁶ ស្អាប់ទៅដូចជាបាលប្រជុំជីថុំ មែនទេ? និងភ្លាយជាអរក្រឹង! តើនោះជានីរណៈ? មួយសែនបុនមុនបុនពាន់? មិនមែនទាល់តែសោះ! ចំនួនដីធ្វើនេះដែលត្រានមនុស្ស...ត្រូវបានគិតិសាសន៍ ត្រូវបានសារា និងត្រូវបានគិតិ។ តើអ្នកមិនអាចយើងទៅ សម្ងាត់ឡើយ?

⁷⁷ តុល្យវិនេះសូមម៉ែល ត្រានតំអាងវាតាម៖ តុល្យវិនេះ៖

នោះពួកចាស់ទាំងម្នាក់សូមរក ខ្ញុំចាំ តើអស់អ្នក...ដែលបាក់អារសរណៈជាពួកណារា? ហើយមកពីណា?

⁷⁸ ពួកចាស់ទាំងម្នាក់មានប្រសាសន៍ទៅការនៃលោកយុំបាន ដែលជាជនជាតិយុំជា ដែលស្អាត់មួនសុម្បូយសែនបុនមុនបុនពាន់នាក់ បាននិយាយថា “តុល្យវិនេះ អ្នកបានស្អាត់ពួកគេ ពួកគេសូមទូទៅជនជាតិយុំជា។ បើនេះតើទាំងនេះជានីរណៈ? តើពួកគេមកពីណា?” យើងទៅ ដឹងដែលចាស់ទាំងនីយាយ? “អ្នកចាស់ទាំងម្នាក់បានធ្វើយុំ” (នោះគឺជាពួកចាស់ទាំងនេះមុខបណ្ឌិ៍) “ធ្វើយេមក ខ្ញុំចាំ តើអស់អ្នកដែលបាក់អារសរណៈជាពួកណារា? ហើយមកពេលណា? តុល្យវិនេះយើងទាំងអស់គណ្តុបានសាសន៍យុំជា និងសម្អាតូមេត្តិរបស់ពួកគេជាដោដឹម បើនេះតើអស់អ្នកដែលមកនេះមកពីណារា?” តុល្យវិនេះម៉ែល:

ខ្ញុំកំណើយទៅចាំ ហោកម្នាស់ឡើយ ហោករ្យាបហេរីយ។ (“ខ្ញុំ—ខ្ញុំ—ខ្ញុំមិនដឹង” យុំបាននិយាយថា វាកន្លែងដុំកំខ្ពស់ទាំងនេះ។ ខ្ញុំមិនដឹងទេ។) រួចអ្នកនោះនិយាយមកខ្ញុំចាំ អ្នកទាំងនោះជាពួកអ្នក ដែលបានបញ្ចប់ត្រាងទៅនោះយើងជំមក (ពាមួយ៖ការសកាលូយេ និងព្យាគារ៖ច្បាក់បន្ទាន់និងអន្តាក់ជាប្រើប្រាស់ ខ្ញុំបានមកបញ្ចប់យើង។ យើងទេ?) ...ដែលបានបញ្ចប់ត្រាងទៅត្រាងទៅយើងជំមក តែបានបោកអាហ់... (នៅក្នុងក្រុមដីនី?

តើវាក្រើមក្រុវទេ?) ...តែបានបាកអវា ហើយធ្វើឲ្យខ្លួចសក្ខុងឈរមាម
រសក្តីនរដ្ឋម្មាយ

...តែស្ថិតនៅថ្ងៃពេលម្បែកព្រះ ព្រមទាំងបំពើទ្រង់ នៅក្ខុងព្រះវិហារ
ទាំងយប់ទាំងចៀង... (អ្នកណាបានអូកបញ្ញីខ្ញុំនៅផ្ទះ? ប្រពន្ធដឹង ពី
មែនទេ?)...ហើយនៅក្ខុងព្រះវិហារ... (អូកដែលនៅជាមួយខ្ញុំនៅក្ខុង
ផ្ទះ និងក្នុងកិច្ចការរបស់ខ្ញុំ តិដាប្រពន្ធរបស់ខ្ញុំ។ នានាបានអូកដែលរៀបចំ
ជាមួយនឹងខ្ញុំ ហើយបាកសម្រៀកបំពាក់ទ្រង់ខ្ញុំ ហើយរៀបចំរបស់ទ្រង់ខ្ញុំ)
...ហើយព្រះអង្គ ដែលគឺនៅលើបណ្តុះដែរ ទ្រង់នឹងធ្វើជាក្រសាល
បានទ្រង់ទេ។ (អូ ខ្ញុំអើយ ចូរស្វាប់!)

ហើយតែនឹងមិនយកនៅ... (មើលទៅហកកំដួចជាមកាមានអាហារប៉ុន្មាន
ពេលមុខមកជាមួយ) ...ប្បូសករឡើត កំនើនក្រោមឲ្យចាំងមកហើត ប្រ
ចាំហាយធមកឡើតទ្រូយៗ

ពីព្រះក្នុងថ្ងៃមែននៅក្នុងបណ្តុះដែរ ទ្រង់នឹងយុវជន ហើយនាំ
តែ ទៅដួលវន្ទិកកែវិនិក៖ ហើយព្រះទ្រង់នឹងក្នុក..អស់ទាំងទីក្នុកពី
ទ្វាកគគេចញ៉ា។ (នៅទីនោះនានាបានក្នុងក្រមំបស់អូក)

⁷⁹ មានមួយសែនបុនមីនបុនពាន់នាក់ មានអូកបញ្ជីរបស់អូក។ ជូនចេះ “ក្នុងថ្ងៃ
នៃនៅគោ” នៅទីនេះ មិត្តជាឌីសទ្វាត់ដែលបានសូរសំណ្ងោ វិគីជារ...ដែលបាន
សូរសំណ្ងោដើរឱ្យកត់សម្ងាត់នេះ។ ខ្ញុំគិតថាខ្ញុំប្រហែលជាបានទុកវាទោលនៅ
ទីនេះ...កន្លែងណាមួយ បុំនែល “នៅពេលដែលពួកគើនឹងក្រោរបណ្តាញចេញ” មិន
មាននីយថា ពួកគើនឹងក្រោរបណ្តាញចេញពីតំនិករបស់ព្រះទេ។ ពួកគើក្រោរបាន
បណ្តាញចេញពីអភិវឌ្ឍន៍ខាងវិញ្ញាបាក្ខុងមួយរដ្ឋកាល។ យើងទេ ហើយ
គ្រាន់តែជូនកាលបីបុំណូនាំ។

⁸⁰ ពីព្រះពេលដែលហេរាបានយើងចូរអីស្រាវអលបន់ថ្ងៃនេះដែលនានានឹង
មក គាត់មានប្រសាសន៍ថា “មែនហើយ តើអីស្រាវអលនឹងក្រោរបែកចេះសប្ត័
ទោលបច្ចុ ហើយ—ហើយពេលកំនៅថ្ងៃសប្តែទ ធមួយថ្ងៃដោរឡើត និងឲ្យ
ទាំងនេះដោរប្រើទេ?” គាត់បាននិយាយថា “មែនហើយ អូកនឹង—តើអូកនឹង...ពី
អីស្រាវអលនឹងក្រោរបំភ្លើចោលទាំងស្រុងទេ?”

៨១ ត្រដែលបន្ទូលថា “តើហានសូគ់ភាគខ្ពស់ដែលណា? តើដែលដីមានជញ្ជា បូន្មាន? វាស់រាជាយដំបងដែលជាក់នៅពីមុខអ្នក”

តាត់បាននិយាយថា “ខ្ញុមិនអាថ!”

៨២ ត្រដែលបន្ទូលថា “ខ្ញុកិនអាថបំពួចអីស្រាវអលដើរ” ប្រាកដជាមិនអាថ! អីស្រាវអលនឹងមិនត្រូវបានគេបំពួចទោលទីយ៍

៨៣ ដូច្នេះ អ្នកយើប្បាយ ភាពអស់កណ្តុះ និងអស់កណ្តុះជានិច្ចតីជាផ្លូវពី ផែរដ្ឋាន អីស្រាវអលត្រូវបានបណ្តាលចេញ ប៉ុន្តែមិនមែនចេញពីគំនិតបស់ព្រះ ទេ។ ហើយបូលនិយាយវានៅទីនេះ ប្រសិនបើខ្ញុមាន...មានពេលសិក្សា ដូច្នេះ ខ្ញុមិនអាថចូលទៅកាន់បទគីឡូបានយ៉ាងតាមបៀវេស...ខ្ញុមាថយោងទៅពួកគេទៅកាន់ អ្នក យើប្បាយទេ ដែលមកនៅក្នុងគំនិតបស់ខ្ញុម

៨៤ បូលនិយាយនៅទីនោះ បាននិយាយថា ដូច្នេះ យើកដើរដាសាសន៍ដៃទីត្រូវ យកចិត្តទុកដាក់ចំពោះដូច្នេះ និងអ្នកដែលយើងដើរ និងអ្នកដែលយើងដើរ។ យើប្បាយទេ? ព្រោះ ប្រសិនបើព្រះជាម្នាស់មិនទុកដំបួនទេ សូមមើល ហើយយើងគ្រាន់តែត្រូវបាន ជ្រាវនៅក្នុង យើប្បាយទេ... ហើយអីស្រាវអល ដែលខ្លាក់អស់មួយរដ្ឋកាល តាត់បាននិយាយថា ត្រីមែនមួយរដ្ឋកាល អីស្រាវអលបានខ្លាក់ត្រូវការ មែនហើយ ប៉ុន្តែកំងនននឹងត្រូវបានបើកចេញពីត្រូវការបស់ពួកគេ។ ហើយនោះគឺជាពេលដែលសាសន៍ដៃទីចូងក្រាយបានកើតមកក្នុងព្រោះជាបាណប្រាកបស់ព្រះ នោះវិនិនន របស់ពួកគេបានជាក់ចេញពីត្រូវការអីស្រាវអល។ ហើយពួកគេនឹងនិយាយថា “នេះជាព្រោះមែនស្មើ ដែលយើងបានស្មើរក្សា” មែនហើយ ប៉ុន្តែទូរសាសន៍ដៃទីត្រូវបានបិទ (បិបតី—ត្រូវបានបិទ) មិនមានឡើតទេ—នោះពេលនោះគ្មានព្រោះគុណណាមួយឡើតទីយ៍។

៨៥ តម្លៃវនេះ ខ្ញុចំណាយពេលប្រើប្រាស់ណាមួយ។ ហើយមាននរណាម្នាក់ និយាយថា “តម្លៃវនេះអ្នកមិនចូលទៅក្នុងសំណួរបស់ខ្ញុមិនបុប្បរិយាយ” អត្ថិភ័យ យើងនឹងប្រញាប់ឡើង ហើយមើលថាគើតឱយើងមិនអាថឡេដែលរាយការណ៍ទេ

៨៦ មិនអ្នកទេ ទីនេះជាអត្ថបទដែលមួយ។ ហើយរាល់អ្នកដែលស្មើស្មើ បុប្បរិយាយ បុប្បរិយាយ រាយការណ៍ទេ

53. តើមិនមែនជាការពិភ័យប្រជែលព្រះអម្ចាស់យេស៊ីដីនបានសុគតសម្រាប់
ពិភពលោកទាំងមូល មាននឹមួយចាមនុស្សគ្រប់ត្រានៅក្នុងពិភពលោកនេះ ប៉ុន្តែ
ជាលើ... (គឡើងនេះ ខ្ញុំនឹងពន្លាហិរញ្ញវត្ថុ ប៉ុន្តែនាង... គាត់ ប្រុនាង អ្នកណាក៏ដោយ...
មើលទៅផ្លូវជាការសេរសេរបស់ស្ថានី)... ប៉ុន្តែសម្រាប់គ្រប់ទាំង—សម្រាប់អ្នក
ទាំងនេះនៅគ្រប់ផ្លូវនេះពិភពលោក តើនឹងណាដែលព្រះវាបិតាបានប្រទាន
ដល់ទ្រង់? តុកអ្នកដែលព្រះបានពេងការកំណត់ឱ្យមានជីវិតអស់កណ្តាលិច្ឆេច មុន
កំណើតពិភពលោកនេះ ហើយបានធ្វើសិស្សរបស់តុកនៅការពេញចិត្តបស់
ទ្រង់ប្រ?

87 ពិតជារីម្រួលណាស់! នោះពិតជារីម្រួលណាស់។ ព្រះយេស៊ីបានសុគត
សម្រាប់... មិនមែនគ្រាន់តែដើម្បី... គោលបំណងរបស់ទ្រង់។

88 តោះចូរមិល ខ្ញុំធ្វើថា... ខ្ញុំខ្វែចាប្ត់ពេលនាមៗ... សំណួរអ្នកចូលមក
ក្នុងសាប់ជីវិះនេះ៖៖៖

54. មិនសង្ឃឹមឱ្យគ្រោះគីឡូរបានប្រាប់យើងចាមអ្នកទាំងនេះ: គីជាអ្នកដែលនឹងមិន
ត្រាយជាតិជាអ្នកដែលនឹងមិនបានសង្គ្រោះ។ ឬថ្ងៃ:...

89 នោះពិតជារីម្រួលណាស់។ បទគីឡូរប្រាប់យើងចា មានមនុស្សដែលព្រះ
បានពេងការកំណត់ជាមុនបាននឹងគ្រោះកាត់ទោស។

90 តើអ្នកចង់អានវាទេ ដូច្នោះវានឹងអស់ពីចិត្តជានិច្ឆ័េក? មិនអីទេ សូមបើកទៅការនៅ
សៀវភៅ—យុជាស យុជាស និយាយនៅទីនេះ។

យុជាស ជាតារបំពីបស់ព្រះយេស៊ីគ្រឿស ហើយជាបួនយ៉ាកូប ខ្ញុំធ្វើ
មកកុំអ្នកដែលព្រះបានហេ។ ជាកុំអ្នកស្ថិតន្ថរក្នុងព្រះជាប្រះវាបិតា
ដែលបំនុងទុកដុកព្រះយេស៊ីគ្រឿស:

91 ចាំមើលថាគាត់ប្រាប់អ្នកណា? មិនមែនជាមនុស្សមានបាប មិនគីមតែបំពី
ជុរាយដំណើងលូបបោះឆ្នោះទេ ប៉ុន្តែចំពោះអ្នកដែលបានពេញជាបិសទូ ហើយបាន
ហោមក។ យើងព្រះអ្នកដែលបាននៅក្នុងព្រះវាបានចក្ខ្យចហើយ។

សូមចូរអ្នករបៀបត្រូវបានប្រកបដោយសេចក្តីមេត្តាករណា សេចក្តី
សុខសាន្ត និងសេចក្តីស្របតាមព្រះគ្រឿង។

ពួកសុន្មានអើយ...កំពង់ដលខ្ញុំខ្សោគសររបីសេចក្តីសង្គ្រោះ
ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្តីបង្កើតឱ្យសរសរ ធ្វើ
មកអ្នករាយសំរាប់គ្នា ហើយទាំងឡាត្រាន...ឲ្យខំយុទ្ធទូ ដើម្បីការពារសេចក្តី
ជាំស្តីដែលបានប្រគល់មកពួកបិសុទ្ធាជាងជាសំរាប់

ជ្រើនមានមនុស្សខ្លះបានណួចចូល គឺជាផួកម្មកដែលមានទោស
កតុក តាំងពីដើមឈក ... (ដោយរៀបណា?) ...ជាមនុស្សទៅមិ
លស្អើស ដែលបំផាស់ព្រះគុណរបស់ព្រះនៃយើងរាយសំរាប់គ្នា ឲ្យទៅជាប
សេចក្តីអាសអភាគស ...

៩២ តាំងពីដើម! មិនមែនថា ព្រះបានទើរឯកដឹងរីញ្ជូន ហើយមានបន្ទូលថា “ខ្ញុំ
នឹងសង្គ្រោះបុរសនេះ ខ្ញុំនឹងបានបង់បុរសនោះ។” នោះមិនមែនទេ! ព្រះបានសុគត្ត
ហើយនៅពេលព្រះយេស៊ូវបានសុគត្ត នោះដង្វាយចូលបានគ្របដណ្តូប់លើដែនដី
ទាំងមូលសម្រាប់មនុស្សគ្រប់បុរាណ បីនេនព្រះជាម្នាស់ ដោយការដើងទុកជាមុន...
មិនមែនថាគ្រោដនឹង...ក្រោដមិនសុខបិត្តុទ្វនរណាម្នាស់ក្រុវិនាសឡើយ។ ក្រោដ
ចង់ឱ្យមនុស្សគ្រប់គ្នាបានសង្គ្រោះ។ នោះគឺជាគ្រោដ—នោះគឺជាគេលបំណងដី
អស់កល្បរបស់គ្រោដ។ បីនេនប្រសិនបើគ្រោដជាព្រះ នោះគ្រោដដើរការនឹងមក
ហើយអ្នករាយមិនបានសង្គ្រោះ។ ហើយគ្រោដមិនបានដីន នោះគ្រោដមិនមែនជាព្រះ
ដែលគ្នានេះដែនកំណត់នោះទេ។ ដូច្នេះ ព្រះគម្ពីរបង្កើនបែបនោះ។ ថាយើងអាច
ធ្វើបាន...

៩៣ ប្រសិនបើយើងមានពេលគ្រប់មកវិញនៅក្នុងឱ្យ ជំពូកទី៤ ហើយអ្នកអាច
រាយបាន។ ឱ្យ ជំពូកទី៤ កន្លែងដើរទៅគីឡូនីននៅក្នុងព្រះគម្ពីរ និងមក
ជំពូកទី១។ ហើយអ្នករាយមិនបានយើងបានការពិនិត្យដីនបែបព្រះ ដើម្បីទ្វាការចោរ
ព្រោកជាតា ព្រះបានប្រទានសេចក្តីសញ្ញាដោយគ្នានៅលក្ខខណ្ឌ។ ក្រោដបានចាត់
ព្រះយេស៊ូវឱ្យសុគត្តជាំនូសម្នាកដែលគ្រោដបានដីនជាមុន។ យើងទេ?

៩៤ មិនមែនចោះតែនិយាយទេ “មែនហើយ អ្នកនិយាយថាព្រះមិនដើរការនៅនីង
បានសង្គ្រោះបុរាណទេ?” ព្រះគ្រោដជាអ្នកនឹងគ្រូបានសង្គ្រោះ បុច្ញាអ្នកបានប្រិន
បាននៅមួនពិតិត្តលាកចាប់ផ្តើមកៅតមក ហើយមិនអញ្ញីនទេគ្រោដមិនមែនជាព្រះទេ។

៩៥ តើអ្នកដើរការគ្នានេះដែនកំណត់មាននីយរដ្ឋចូល? មិន...រកមើល
នៅក្នុងរបនានុករមហើយរកមើលថាគៅក្បានដែនកំណត់មាននីយរដ្ឋចូល។

ហេតុអើ បានជាង់ស្ថាល់គ្រប់សត្វស្ថាប់ដែលមិនធ្លាប់មាននៅក្នុងដីដែនដី គ្រប់បក្សាបក្សី គ្រប់សត្វលិច និងគ្រប់យោរាតា ទ្រង់បានស្ថាល់វាមួនពេលដែលរួចរាល់ កើតមក មិនអាតីងទេទ្រង់មិនមែនជាព្យាប់ទេ ប្រាកដណាស់ ទ្រង់បានជាបាបា គ្រូរហើយ។

៩៦ បន្ទាប់មក នៅក្នុងទីនោះ ព្រះមិនអាច—មិននិយាយថា “ខ្ញុំនឹងនាំអ្នក ហើយនឹងបញ្ចូនទៅនរក។ ហើយខ្ញុំនឹងនាំអ្នក ហើយបញ្ចូនអ្នកទៅស្ថានស្ទើគំរូ” ព្រះចង់ឱ្យអ្នកទាំងពីរទៅស្ថានស្ទើគំរូ បើប៉ុន្មោះ តាមរយៈការដឹងមុន ទ្រង់បានដឹងថា ម្នាក់នឹងជាមុនសុរីយ៉ែនខ្សោស ហើយម្នាក់ទៀតនឹងជាសុភាពបុរុស និងជាគ្រឿស្តា ន។ យើងទេ? ដូច្នេះ ទ្រង់គ្រូរបញ្ចូនព្រះយេស៊ូវទៅសុគត្ត ដើម្បីសិរីជាបុសនោះ ដែលទ្រង់បានដឹងថាគាត់ចំណែកដែលសេចក្តីសំរាប់។ តើអ្នកយល់ទេ?

តុល្យរវនេះមើលនៅទីនេះ៖

ដោយឥតសង្ឃ័យបទគម្ពីរបាប់យើងថាទាំងនេះគឺជាអ្នកដែលនឹងមិនបានសរុបៗ។

៥៥. ដូច្នេះប្រសិនបើដឹងម្នាយធ្លីនគ្រប់ណូប់ទាំងអស់...គ្រប់ពុជសាសន៍បស់អំដាម ហើយខ្លះបានបាត់បង់ដោយសារពុកគេមិនបានទទួលប្រយោជន៍ ពីការសន្យា ប្រកាសផ្តល់ឱ្យនោះ និងមិន...ប្រកែលជាតិ...គិត...គិតាតីនឹង ពីមានអំណាចខ្សោះងារដែនការនឹងគោលបំណងដើម្បីអស់កណ្តាលប្រស់ព្រះដី មានព្រះចេស្តប្រុ? តើវាអាចទៀតទេ? (តុល្យមួយនុយោនេះ សំណូរទីពីរនេះ កំពុងសូរុ) ពីមួនសុរីដែលបានរួចទោសនឹងមានអំណាចខ្សោះងារដែនការ និងគោលបំណងដើម្បីអស់កណ្តាលប្រស់ព្រះដីមានគ្រប់ចេស្តប្រុ?

៩៧ អត់ទេ បងបូនប្រុសស្រីខ្ញុំឡើយ។ ប្រាកដជាមិនមែនទេ! មិនមានអ្នកខ្សោះងារនេះទេ...នន្ទេះរបស់មនុស្សមិនអាចប្រើបង្រៀបដោមឱយ—គោលបំណងដើម្បីអស់កណ្តាល នៃការជំនួយដំបូងរបស់ព្រះទេ។ កមិនអាចទៀតទេ យើងទេ។

៩៨ តុល្យរវនេះ សំណូរដំបូងរបស់អ្នកគឺត្រីមក្សារៅ សំណូរទីពីររបស់អ្នកមិនអាចទេ មិត្តភីយោ។ ពីរបានមិនអាចប្រើបង្រៀបដោមឱយបានសារសេវានៅទីនេះ សូមមើលេះ: “តើមួនសុរីដែលបានរួចទោសនឹងមានអំណាចខ្សោះងារដែនការ និងគោលបំណងដើម្បីអស់កណ្តាលប្រស់ព្រះដីមានគ្រប់ចេស្តប្រុ?” ហេតុអើ ប្រាកដជាមិនអាច។ តើនន្ទេះរបស់មនុស្សអាចជាក្មោះងារដែនការបំណងនៃព្រះដី

មានព្រះចែកជាបាន? ហើយមនុស្សដែលស្ថិតក្នុងលក្ខណៈខាងសាច់បាយបស់គាត់នឹងធ្វើដែលគាត់ចង់បាន ឆ្នាំងជាងអ្នរីដែលព្រះដែលអស់កណ្តុះ និងលូតតាមទេះ ចង់បានយ៉ាងម៉ែប? ប្រាកដជាមិនមែន! វាមិនអាចទៅបាន យើត្រឡេ។ ព្រះដែលអស់កណ្តុះជានិច្ច ដែលមានគោលបំណងលូតតាមទេះ តើអ្នកអាច និយាយបានថា—បុរសខាងសាច់បាយនៅទីនេះ៖ មិនចាក់យ៉ាងម៉ែបឡើយ គោលបំណងបស់គាត់មិនអាចប្រៀបដាមួយនេះបានឡើយ—គោលបំណងនៃព្រះដែលអស់កណ្តុះនិងព្រះចែកជាបានដោយ។

⁹⁹ [បង្ហីម្នាក់និយាយទៅកាន់បង្រីស ប្រាណកហំ—អនុញ្ញារ] បាន។ [ខ្ញុំសុំទោស។ ខ្ញុំគ្រាន់តែចង់ស្មើសំណួរមួយ ហើយ—ហើយអ្នកយល់ខ្លួនពីអ្នរីដែលខ្លាំងនិយាយនៅទីនោះ។] បាន មិនអីទេ បង្ហីម្នាក់ ខ្ញុំមិនធ្វើទាល់តែសោះខ្លាំងនៃយ៉ាង គោលបំណងដែលអស់កណ្តុះរបស់ព្រះគឺបានឈរដែនឡើង៖ សេវីរបស់មនុស្ស។]

¹⁰⁰ ត្រីម្រោះហើយ។ អ្នែ មែនហើយ ខ្ញុំ—ខ្លាំងរានរានវាគាត់ខ្លួន យើត្រឡេ។ ត្រីហើយ។ បាន អ្នកពិតជាត្រីរហើយបង្ហីម្នាក់។ ខ្ញុំមិនធ្វើដែលចាក់ជាបស់អ្នកឡើយ—សំណួររបស់អ្នក។ ត្រីហើយ។ បើនេនសូមមើលកន្លែងដែលខ្លាំងនៃយ៉ាងនៅទីនេះ៖...តុល្យវានេះ អនុញ្ញាតឱ្យខ្ញុំមើល គ្របដណ្តូបំពុជសាសន៍បស់អ្នកម៉ែប ហើយអ្នកខ្លះបានបាត់បង់ដោយសារពុកគេមិនបានប្រយោជន៍ផ្ទាល់ខ្លួន—ខ្លួនគោនការផ្តល់បស់ខ្លួន តើកើតវាការបស់បន្ទុសរួមឱ្យមិនមានការប្រាក់ដែលជាងជាងដែនការ និងគោលបំណងដែលអស់កណ្តុះរបស់ព្រះដែលមានត្រូវចែកជាបាន។ ខ្ញុំគិតថា គោលបំណងដែលអស់កណ្តុះរបស់ព្រះដែលមានត្រូវចែកជាបានមួយណាមួយ។ បាន គោលបំណងដែលអស់កណ្តុះរបស់ព្រះដែលមានព្រះចែកជាបាន។

¹⁰¹ ខ្ញុំគិតថាអ្នករាល់ត្រូយល់អំពីរឿងនោះ។ អ្នកយល់ហើយ លើកដែលទីនេះ។ វាបានគោលបំណងដែលអស់កណ្តុះរបស់ព្រះដែលមានព្រះចែកជាបាន។ ប្រាកដជានៅវាលាយជាងនេះ—លើសពីអ្នរីដែលបុរសអាចធ្វើបាន។

តុល្យវានេះ៖

៥៦. ខ្ញុំមិនយល់ពីពន្លឹនពីដីបុណ្យរួមមួនទីកន្លែងដែលជាងជាបាន នៃ...ខទ្ធផី ១៩ នៃម៉ាចាយ។ តើនេះមាននំយ៉ាងម៉ែប?

102 មែនហើយ តទ្ធផែនេះ ប្រហែលជាការមិនចំណាយពេលខ្ញុំប្រើនេះទេ បើនេះគ្រាន់តែ មួយនាទីប៉ុណ្ណោះ។ ហើយសូមចូរមានអ្នកណាម្នាក់បៀកជាមួយខ្ញុំ ប្រសិនបើអ្នក ចង់ទៅ ម៉ាចាយ ដំពូកទី ២៨និងខទិះ១៩។ ហើយយើងដឹងថាគើមនុស្សនោះ ជាស្តី...អ្នកប្រាំ... តទ្ធផែនេះ វានឹងធ្វើឱ្យអ្នករឹងមាំ ប្រសិនបើអ្នកគ្រាន់តែនៅជាមួយ វា។ វាតា—ជាការប្រសិរិយាណាស់ អ្នកយើងបានទៅខ្លោះ។ វាមិនមែនជាការរៀបចំដឹងណូ ទេ បើនេះវាកើតា...

103 តទ្ធផែនេះយើង...តទ្ធផែនេះជាការក្លឹងដែលមានស្ម័គ្រាយមនិយាយថា “មាន ភាពផ្តុំយក្សានៅក្នុងព្រះគម្ពីរ។” តទ្ធផែនេះខ្ញុំចង់ឱ្យរាយការម្នាក់បៀកទៅកេ...ជាមួយ ម៉ាចាយ ២៨:១៩។ បុរី អត់ទេ ខ្ញុំចង់ឱ្យរាយការម្នាក់...ម៉ាចាយ ២៨:១៩។ ខ្ញុំ ចង់ឱ្យអ្នកណាម្នាក់បៀកទៅកិច្ចការ ២:៣៨។ អ្នកមានព្រះគម្ពីរបស់អ្នកនៅទីនោះ បងប្រឈម នេះវិបាល?

104 ហើយខ្ញុំចង់ឱ្យអ្នករាយដោយខ្លួនឯងកទៀវេនេះ។ “ហើយខ្ញុំនឹងបង្ហាញអ្នកពី ភាពផ្តុំយក្សាយ៉ាងតីងដឹងក្នុងព្រះគម្ពីរ។ និងអ្នកដឹល—ព្រះគម្ពីរ...ប្រជាធិបតេយ្យ ព្រះគម្ពីរមិនប្រជាប់ដឹងខ្លួនឯងទេ ខ្ញុំចង់ឱ្យអ្នកយករឿងនេះទៅពិចារណាបាន។”

105 ហើយនេះធ្វើឱ្យសាលាព្យាបាលរាយមានសុវត្ថិភាព បើនេះវាសម្រាប់—វាសម្រាប់ តទ្ធផែនេះ ខ្ញុំ នឹងរាយ ច៉ាចាយ ២៨:១៩ អ្នកមកកាមខ្ញុំ។ ហើយអ្នកខ្លះជាមួយកិច្ចការ ២:៣៨ សូមត្រូវមើលខ្លួនជារស្រប។ ខ្ញុំនឹងចាប់ធ្វើមិនលីខទិះ ១៨ នេះជាចំពូកចុងក្រាយនៃ ម៉ាចាយ:

ឯព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលទៅសិស្ស្រោះ...នឹងតែ គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសុទ្ធតី ហើយលើ ដែនដឹងឯង។ (តើអំណាចបែស់ព្រះបិតានៅឯណាទេ?)

106 ប្រសិនបើអំណាចទាំងអស់នៅស្ថានសុទ្ធតី នឹងដឹងដីត្រូវបានប្រទានដល់ ព្រះយេស៊ូវ នោះព្រះនឹងត្រូវអំណាចទេ មែនទេ? ប្រឡងគ្រាន់តែបាប់ពីឯងមួយ? តើទ្រង់និយាយលើងទេដឹង? ទ្រង់មាននីយពិតេរ។ តើអ្នកមិនធ្វើថាព្រះទ្រង់មាននីយ ពិតេរទេ? មែនហើយ ប្រសិនបើអំណាចទាំងអស់ត្រូវបានផ្តល់បន្ថែមទេ តើអំណាច បែស់ព្រះនេះនឹងណានៅពេលនោះ? ទ្រង់ជាប្រះ! នោះជាការពិត។ នោះជាផីង តែមួយគត់ដែលមានចំពោះវា។ នោះគឺគ្រាន់តែជូនូះ។ សូមមើល ទ្រង់ជាប្រះ។ ប្រើកមាននរណាម្នាក់បានអង្គូយនៅទីនោះ។ មានអំណាចខ្លះ មិនមានវាទៀតទេ។

យើងទេ? ដូច្នេះអ្នកមិនអាច—អ្នកមិនអាចប្រឡាកំរាបានទេ។ យើងនឹងចូលទៅក្នុង ពីរដួចគ្មាននៅទីនេះទេ។ ត្រូវបើយេ:

...គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើផែនដី...ស្ថានសុទ្ធតី
ហើយលើផែនដីផង។

ដូច្នេះចូរទៅ...បញ្ចប់បញ្ចប់ចូរមានសិស្សនៅគ្រប់ទាំងសាសន៍
ព្រមទាំងធ្វើបុណ្យប្រជុំមុជីកច្ចោ ដោយនូវព្រះនាយករដ្ឋបិតា
ព្រះរាជបុត្រា និងព្រះវិញ្ញាណាបិសុទ្ទចុះ៖៖៖

ហើយបង្កើន ឲ្យគ្រាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្ហាប់
មកអ្នករាល់គ្នាដង:... ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាដា
រប់ចូចដែរ ដែរបានលំបំជុករូប។

¹⁰⁷ កិច្ចការពេ:៣៨ តម្លៃរែន៖ មាននរណាមួកបានអាន។ ដែលចាំមួយគ្នាតី
កិច្ចការ ជំពូកទី២ ខទិោះ៩៧ តម្លៃរែន៖ សូមស្វាប់ឱ្យដិតតម្លៃរែន៖ ហើយគ្រាន់តែ
អត់ធ្លាត់ នោះយើងនឹងយើងទៅតម្លៃរែន៖ តម្លៃរែន៖ នេះតីជីថែងចៀងប្រកាយមក បន្ទាប់ពី
ព្រះយេស៊ូវបានប្រាប់ពួកគេតម្លៃរែន៖ ម៉ាចាយ ២៨:១៩ “ដូច្នេះ ចូរទៅបញ្ចប់
ចូរមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យប្រជុំមុជីកច្ចោ ដោយនូវ
ព្រះនាយករដ្ឋបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណាបិសុទ្ទចុះ៖៖៖”

¹⁰⁸ តម្លៃរែន៖ ពេត្តិស ដប់ចូចប្រកាយមក...ពួកគេមិនដែលអធិប្បាយសេចក្តី
បង្កើនធ្វើនៅទីនេះទេ។ ពួកគេបានទេរីនទៅក្នុងបន្ទប់ខាងលើនៅក្រោងយេរូសាទិត្តិម
ហើយដែលចំនោះទីនោះ: (ដប់ចូច) ដើម្បីឲ្យព្រះវិញ្ញាណាបិសុទ្ទយាងមក។ តើមាន
បូន្ទាននាក់ដែលដឹង? នៅកន្លែងនេះ៖៖៖ នេះជាបេត្តិស ពេត្តិសមានកូនសោះ
សម្រាប់នគរោះ មិនអីទេ យើងនឹងយើងអ្នកដែលគាត់ធ្វើ។ ម៉ាចាយ បុខ្ញុមាននំយោបាយ
កិច្ចការពេ សូមលើកយកខ្លួន។

ដូច្នេះ ចូរទៅពួកវិស័យអ្នកដែលទាំងអស់ដឹងជាប្រាកដថា ថាប្រះ
ទ្រង់បានហើកព្រះយេស៊ូវនេះដែលអនុការលំប្បុះ...បានឆ្លាង ឲ្យក្រោង
ធ្វើជាប្រះអម្ចាស់ ហើយជាប្រះគ្រឿស្សដឹង។

“ទាំងប្រះអម្ចាស់និងព្រះគ្រឿស្ស។” កំណត់ អំណាចទាំងអស់នៅស្ថានសុទ្ធតី និង
ផែនដីគ្រូបានប្រទានដល់ប្រឡង។

កាលគេបានពួរ នោះគេមានសេចក្តីថាក់ចុចក្បងចិត្ត កំស្មោះពេញត្រូស...
និងពួកសារកែងកែរទៅកម្ពុជា បងបុនដើម្បី តើយើងខ្ញុំត្រូវធ្វើដឹងចុចមួយ?

ពេញត្រូសធ្វើយកបច្ចា...ពេញត្រូសធ្វើយកបច្ចា ចុចក្បាល់ត្រាកំប្រចិត្តឯៗ
ហើយទទួលបុណ្យរាជមុជទីកន្លែងអស់ត្រា ដោយនូវព្រះនាម
ព្រះយេស៊ូវគ្រឿស្ស ប្រយោជន៍ឡានរួចពីបាប នោះអ្នកកាលប់ត្រានឹង
ទទួលអំណោយទាន ជាប្រពេន្ធផ្លាសាស្ត្រិសុទ្ធបាន

¹⁰⁹ ឥឡូវនេះ មានភាពផ្តុយត្រា “ធ្វើពីដីបុណ្យរាជមុជទីកក្បងព្រះនាម: ព្រះវិបីតា
ព្រះរាជបុត្រា ព្រះវិញ្ញាណបិសុទ្ធបាន” ហើយពេញត្រូសបាននិយាយនៅក្នុងកិច្ចការ
២:៣៨ ដែលថ្លែងព្រោះព្រោះយើងជាប្រជាធិបតេយ្យ...ខ្លះ—ដែលជនជាតិសាម៉ឺវា ហើយពួកគេបានទទួល
ព្រះវិញ្ញាណបិសុទ្ធបាន ហើយពួកគេបានដ្រមុជទីកក្បងព្រះនាមនៃព្រះយេស៊ូវគ្រឿស្ស។”

¹¹⁰ បន្ទាប់មក ពេលបន្ទាប់ការកំប្រចិត្តត្រូវបានគេនិយាយ—និយាយអំពី បុ
ពិធីបុណ្យរាជមុជទីក នៅក្នុងព្រះគំនិត វាគាតិច្ចាការ—ជុំពុកទី៨ នៅពេលដែល
កិលីពង្រោះទៅធ្វើឲ្យរួមរាយ...ខ្លះ—ដែលជនជាតិសាម៉ឺវា ហើយពួកគេបានទទួល
ព្រះវិញ្ញាណបិសុទ្ធបាន ហើយពួកគេបានដ្រមុជទីកក្បងព្រះនាមនៃព្រះយេស៊ូវគ្រឿស្ស។

¹¹¹ បើក្រោយវាត្រូវបានគេនិយាយអំពីឲ្យដោនេះ គឺជាបោប់ដែលបានសន្និដ្ឋែង^១
បានទទួលវាកំច្ចាការ ៩០:៤៩:

កាលពេញត្រូស...កំពុងនៅអាជីវការនៅទីឲ្យយេ នោះ ព្រះវិញ្ញាណ
បិសុទ្ធបាន ហើយពួកគេបាននិយាយការសាងដែង ហើយសរសើរដែរកើងដល់
ព្រះបន្ទូល។

ឯកសារពួកគេបាននិយាយការសាងដែង ហើយសរសើរដែរកើងដល់
ព្រះ។ នោះពេញត្រូសជាបាន

គឺមានអ្នកណាអាចនឹងយកតែ មិនឡើងធ្វើ...បុណ្យរាជមុជទីកដល់អ្នក
ទាំងនេះបានបុទ្ទ ដែលពួកគេបានទទួលព្រះវិញ្ញាណបិសុទ្ធបាន
យើងដោរ?

គាត់កំបង្ហាប់ឡើងបុណ្យរាជមុជទីកដោយនូវព្រះនាមព្រះអម្ចាស់
ព្រះយេស៊ូវគ្រឿស្ស។

¹¹² តុល្យវនេះទុកឱ្យខ្ញុំមានអីមួយនៅទីនេះ គ្រាន់តែបង្ហាញអ្នកនូវអីមួយបន្ទិច ដូច៖អ្នកនឹងមិនគ្រែចរាប់ និងធ្វើការបង្ហាញបន្ទិច។ ខ្ញុំនឹងជាក់...ពីមានបុំន្ទាន់ប្រឡាច់...ពីជាតិសាសន៍របស់មនុស្សមាននៅលើលោកទេ? មានបីនាក់: ហាំ សិម និងប្រជាធិនបេស់យ៉ាដែក។ ពីមានបុំន្ទាន់នាក់ដែលដឹង? យើង មកពីកុងប្រុសទាំងបីរបស់ណូអាមេរិក ប្រជាធិនបេស់ហាំ ប្រជាធិនបេស់សិម... ប្រជាធិនបេស់យ៉ាដែកគឺជាដឹងជាតិអង់ហេតុល-សាស្ត្រ ប្រជាធិនបេស់សិមគឺជាប្រជាធិន... ជំនាន់ទាំងបីនោះគឺ: សាសន៍យុជា សាសន៍ដៃទែ និងពាក់កណ្តាល សាសន៍យុជា និងសាសន៍ដៃទែ។ តុល្យវនេះ សូមកត់សម្ងាត់ នៅពេលដែលនៅទីនោះ...ហើយនេះគឺជាបាំហែង ហាំ...សិម ហាំ និងយ៉ាដែក។

¹¹³ តុល្យវនេះ ពីដីបុណ្យរោមុជទីកជាលើកដំបូងត្រូវបាននិយាយ ត្រូវបាននិយាយ ដោយយុំហានបានទីស្តី។ ពីមានបុំន្ទាន់នាក់ដែលដឹងថាការជាតិទីនេះ? មិនអីទេ ខ្ញុំ នឹងជាក់ភាគនៅទីនេះ: ផ្ទុរាសទីនេះ: យុំហានបានទីស្តី ហើយយុំហានជើងជីបុណ្យ រោមុជទីកដល់ប្រជាធិននៅទីនេះយើដោន់ ដោយបង្ហាប់ពួកគេឡើងប្រចិត្ត ហើយ ប្រព្រឹត្តិត្តិឱ្យបានត្រឹមត្រូវជាមួយនឹងរោប់ ហើយលក់របស់របស់ពួកគេ ហើយ ចេកទានជួល់ជនត្រូវក្រោម ហើយពួកទានកំដ្ឋិតនឹងប្រាក់របស់ពួកគេ ហើយ ប្រព្រឹត្តិត្តិឱ្យបានត្រឹមត្រូវចំពោះព្រះ។ ពីមានបុំន្ទាន់នាក់ដែលដឹង? លោកបាន ធ្វើពីដីបុណ្យរោមុជទីកទេនៅទីនេះយើដោន់ មិនបានរោប់ទេ មិនបានចាក់ទីកទេ គឺបានប្រមុជទីក! ប្រសិនបើអ្នកមិនធ្វើទេ នេះជាបែន្ទាន់នូករោម ស្មុំងយល់ថាគើតិ រិយាណិមែនជាបានទីបុណ្យ ដែលជា “ប្រមុជ មុជចូល ជាក់នៅក្រោមទីក កប់ក្រោម។” តុល្យវនេះ ពីដីបុណ្យរោមុជទីកជាលើកដំបូងត្រូវបានគេនិយាយ គឺនៅទីនោះ។

¹¹⁴ ការប្រមុជទីកជាលើកទី២នៃប្រមុជទី១ និងប្រមុជទី៣ គឺម៉ាចាយ ២៨:៩៤។

¹¹⁵ ពេលបន្ទាប់ពីបុណ្យរោមុជទីកត្រូវបានលើកឡើងគឺ កិច្ចការ ២:៣៨។

¹¹⁶ ពេលបន្ទាប់ពីការប្រមុជទីកត្រូវបានលើកឡើងគឺនៅក្នុងជំពួកទី៤ នៃ កិច្ចការ។

¹¹⁷ ពេលក្រាយពីដីបុណ្យរោមុជទីកត្រូវបាននិយាយ គឺនៅក្នុង—ជំពួកទី១០នៃ កិច្ចការ។

¹¹⁸ ហើយបន្ទាប់មកយើងមកពីពេលដែលព្រះយេស៊ូវមានបន្ទូល ចាន់ទីនេះ “ផ្ទុច្ចោះ ចូរទៅបញ្ហាលទ្វាមានសិស្សនៃវគ្គប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យ យើងមិនទឹកទួយ ដោយនូវព្រះនាមព្រះវិបីតាត ព្រះរាជបុត្រា និងព្រះវិញ្ញាណាបិសុទ្ធ ចុះ។”

¹¹⁹ តើខ្ញុំនេះ ចូរកំសម្រួលបទគម្ពីនេះចេញ ជាមុនសិន។ ខ្ញុំបានប្រាប់អ្នកថា “ត្រានបទគម្ពីនេរាមួយក្នុងគម្ពីដែលជួយនឹងបទគម្ពីរមួយឡើតាមីយោ” ខ្ញុំចង់ឱ្យអ្នកនាំមកខ្សោះខ្ញុំ។ ខ្ញុំបានស្អាតអស់រយៈពេលខែឆ្នាំមកហើយ ហើយខ្ញុំមិនទាន់រកយើងឡើទេ។ ត្រានបទគម្ពីនេរាមួយដែលជួយ...ប្រសិនបើវាគ្មាយពីរ នោះវាគាតិកិច្ចការដែលសរសេរដោយមនុស្ស។ អត់ទេ បាន ត្រានភាពជួយគ្នាក្នុងគម្ពីនេះ!

¹²⁰ តើខ្ញុំនេះអ្នកបាននិយាយថា “អីដឹងបីដឹង?”

¹²¹ នៅទីនេះ ព្រះយេស៊ូវមានព្រះបន្ទូលថា “ផ្ទុច្ចោះ ចូរទៅបង្កែវនគប់ជាតិសាសន៍ ធ្វើពិធីបុណ្យយើងមិនទឹកខ្សោះពួកគេនៅក្នុងព្រះនាមនៃព្រះវិបីតាត ព្រះរាជបុត្រា ព្រះវិញ្ញាណាបិសុទ្ធ។”

¹²² ពេក្រុសបែនទោខាងស្តាំវិញ ហើយនិយាយថា “ចូលឱ្យទិន្នន័យ ក្នុងព្រះយេស៊ូវក្រីស្ស។” ហើយទូលបុណ្យយើងមិនទឹកខ្សោះពួកគេនៃព្រះយេស៊ូវក្រីស្ស។”

¹²³ “មានភាពជួយគ្នាបស់អ្នក។” មើលទៅដូចជាថួយ។ តើខ្ញុំនេះ បើអ្នកអានដោយចិត្តខាងសាច់យោម ហើយមិនបើកចិត្តទេ វានឹងមានភាពជួយគ្នា។

¹²⁴ បីនេះបុសិនបើអ្នកអានវាគោយបើកចិត្ត “ព្រះវិញ្ញាណាបិសុទ្ធបានលាក់ការនេះពីក្នុករបស់អ្នកប្រាង និងអ្នកមានប្រាង។” ព្រះយេស៊ូវមានព្រះបន្ទូលផ្ទុច្ចោះ ហើយអ្នកព្រះ គណៈព្រះជាម្មាស់ ហើយបានបង្ហាញពាក្យដល់ក្នុងក្រុងដូចដែលវា នឹងរៀន។” ប្រសិនបើអ្នកមានតាំងឯក ហើយមិនមែនជាតាំងអាណាពានិយមទេ បុំនែលមានចិត្តស្មើគ្របិត្តរៀន នោះព្រះវិញ្ញាណាបិសុទ្ធនឹងបង្កែវនូវវិញ្ញាណាបិសុទ្ធ។

¹²⁵ តើខ្ញុំនេះប្រសិនបើកមិនធ្វើការប្រើប្រាស់អ្នកបាននិយាយថា “តើអ្នកដឹងដោយរៀបណាតាមអ្នកត្រូវ?” មែនហើយ វាប្រើប្រាស់ជួយនឹងបទគម្ពីដែលនៅសល់។ ប្រសិនបើអ្នកមិនធ្វើទេ អ្នកមានភាពជួយគ្នាគ្រែងនេះ។

¹²⁶ ឥឡូវនេះខ្ញុំចង់ស្មើអ្នកទូទៅសំណុរាមួយ។ នេះគឺជាប៉ុណ្ណោះតុកប្រាយបស់ម៉ាចាយ។ ខ្ញុំនឹងយកវាជាទាមច្បាស់តុកមួយ ដើម្បីធ្វើអ្នករាល់ត្រា...កុមារនឹងយល់ពីវា។

¹²⁷ ជាមុនបានណាក់ ប្រសិនបើអ្នកអាជីវកម្មដើរស្មើបាន ហើយនៅខាងក្រោមវានិយាយថា “ហើយម៉ាចោរិនចនាបានសំនោះដោយកើករាយ។” មែនហើយ អ្នកផ្តល់ចា ចនានិងម៉ាចោរិន គឺជាអ្នកណាក់ដែលសំនោះដោយសប្តាយកើករាយនោះ។ ឥឡូវនេះ: បើអ្នកចង់ដើរបាននិងម៉ាចោរិនរាជាណាពេលនោះ អ្នកត្រូវតែត្រួចចូលចំណែក សៀវភៅការឱ្យមួយវិញ្ញាបើយកម៉ែលចាត់ចន និងម៉ាចោរិនរាជាណាពេល បន្ទាប់មកត្រួតបំបាតីនេះវិញ្ញា ហើយកក ម៉ែល ចាត់ចនម៉ាចោរិនរាជាណាពេល ហើយតើនាងមកពីត្រូសារ អ្នី ហើយចនជានរាជាណាពេល ហើយគាត់មកពីត្រូសារអ្នី ហើយត្រួតឱ្យលើ និងរៀបចំដែល ពួកគេបានរៀបការនិងរឿងទាំងអស់អំពីវា។ តើវាត្រូវទេ?

¹²⁸ មែនហើយ នោះជាផ្លូវដូចតាតុកុងការអាជីវកម្មទៅគឺនៅទីនេះ។ នៅពេល... ម៉ែល ព្រះយេស៊ូមិនដែលមានបន្ទូលចា ឡើងទៅធ្វើបុណ្យប្រឈមដឹកជញ្ជូនសុវត្ថិភ័ន្ធនាម៉ែនព្រះវិបីតា ក្នុងព្រះនាមនៃព្រះរាជបុត្រា ក្នុងព្រះនាមនៃព្រះវិញ្ញាបាបិសុទ្ធ៖ រៀបចំដែលគេធ្វើបុណ្យប្រឈមដឹកខូចកុងនាមបុត្តិលីអង្គ។ មិនមានបទគឺមីសាម្រាប់រឿងនោះនៅក្នុងព្រះគីឡូនីម៉ែន។ ទេដែលមិនដែលនិយាយថា “ក្នុងនាម (នោ-ម) នាម” នៃព្រះវិបីតា ព្រះរាជបុត្រា និងព្រះវិញ្ញាបាបិសុទ្ធ។

¹²⁹ ត្រូវដែលបន្ទូលចា “ក្នុងនាម (នោ-ម)” ឯកចំចនេះ: សូមមេីលព្រះគីឡូនីម៉ែនបស់អ្នកនៅទីនោះ ហើយរកម៉ែលចាត់ចនព្រះគីឡូនីម៉ែន ម៉ាចាយ ២៨ “នៅក្នុងព្រះនាម។”

¹³⁰ មិនមែន “នៅក្នុងព្រះនាមនៃព្រះវិបីតា នៅក្នុងព្រះនាមនៃព្រះរាជបុត្រា...” នោះជាដឹងដែលគ្រោមដឹកប្រាយខាងក្រុងការធ្វើបុណ្យប្រឈមដឹកខូច។ “នៅក្នុងព្រះនាមនៃព្រះវិបីតា នៅក្នុងព្រះនាមនៃព្រះរាជបុត្រា និងនៅក្នុងព្រះនាមនៃព្រះវិញ្ញាបាបិសុទ្ធ។” នោះមិនមានសូមវិភាគនៅក្នុងព្រះគីឡូនីម៉ែន។

¹³¹ “បន្ទាប់មកនៅក្នុងនាម...” អ្នកបាននិយាយថា “មែនហើយ បន្ទាប់មកនៅក្នុងនាមបស់ព្រះវិបីតា ព្រះរាជបុត្រា និង ព្រះវិញ្ញាបាបិសុទ្ធ។” បន្ទាប់មកមាននាមជាកំណែកមួយនៅទីនោះ។

¹³² មែនហើយ តើវិភាគជាមេ្តាឃូចទេ? តើមានប៉ុន្មាននាក់ដែលដឹងចាយទុកមិនមែនជាមេ្តាឃូចទេ? ខ្លួនគឺជាគោរោង។ បុគ្គាមិនមែនជាមេ្តាឃូចទេ។

តើមានប័ណ្ណាននាក់ដែលដឹងថាបុរាណិសនិយមនៃពាយឃ្លោះ? តើមានខ័ណ្ឌប័ណ្ណាននាក់នៅទីនេះ? លើកដែងអ្នកទីផ្សារ។ តើមានក្នុងប្រសប័ណ្ណាននាក់នៅទីនេះ? លើកដែងបស់អ្នកទីផ្សារ។ អ្នកដឹងថាអ្នកមួយណាមានណែនាំ “កុនប្រស”? មួយណាដែលអ្នកជាក់ណែនាំថា “ខ័ណ្ឌ”? មិនអីទេ ព្រះវិញ្ញាបាបិសុទ្ធមិនមែនជាមួយ៖ ទេ ព្រះវិញ្ញាបាបិសុទ្ធគឺជាតីដឹងជាតារ។ តើមានមនុស្សប័ណ្ណាននាក់នៅទីនេះ? លើកដែងអ្នកទីផ្សារ? យើងហើយ ព្រះវិញ្ញាបាបិសុទ្ធគឺជាតីដឹងជាភ្លើង។ ព្រះវិញ្ញាបាបិសុទ្ធ និងព្រះវិញ្ញាបាបិសុទ្ធ ទាំងពីរគិតមិនមែនជាមួយ៖ ទេ។ មិនមានមួយ៖ ទេ ក្នុងវាទេ។

¹³³ អ្នក ប្រសិនបើទេដែរមានបន្ទូលថា “ធ្វើពីដឹងបុណ្យប្រជមុជទីកក្នុងព្រះនាម ព្រះវិញ្ញាបាបិសុទ្ធ ព្រះវិញ្ញាបាបិសុទ្ធ” យើងគូរតែត្រឡប់ទៅកេវមិលថាគារកំណត់របាយអ្នក ព្រះវិញ្ញាបាបិសុទ្ធ និងព្រះវិញ្ញាបាបិសុទ្ធ។ សូមត្រឡប់ទៅជាផ្លូវការទី១ នៃម៉ាចាយអ្នក សូមមើលតើមិត្តម្នាក់នេះដែលយើងគូរធ្វើពីដឹងបុណ្យប្រជមុជទីកក្នុងនាមអ្នក។ ហើយយើងចាប់ធ្វើមិត្តម្នាក់នេះជាមួយនឹង ម៉ាចាយ ជំពូកទី១ និងខែ១៨។ អានអាយច្បាស់ អ្នកទាំងអស់គ្នា។

¹³⁴ តុល្យវនេះ៖ អ្នកដែលបានស្អារសំណ្ងារ ខ្ញុំចង់លើកខាងមករណ៍បន្ទិចនៅទីនេះ។ តុល្យវនេះខ្ញុំនឹងជាក់រឿងបីនៅទីនេះ៖ ដើម្បីអាយអ្នកយល់ច្បាស់ (ធ្វើខាងមករណា) ព្រះគម្ពុះ និងសៀវភៅកេវទាំងនេះ៖ ដើម្បីធ្វើជាកខាងមករណា។

¹³⁵ មិនអីទេ ខ្ញុំចង់ខ្សោយអ្នកមើលខ្ញុំខ្សិត ហើយម្នាក់ការពាមខ្ញុំតុល្យវនេះ។ តុល្យវនេះ៖ នេះគឺជាប្រពេជាប្រពេជាតារ។ នេះគឺជាប្រពេជាប្រពេជាតារ។ នេះជាប្រពេវិញ្ញាបាបិសុទ្ធ។ តុល្យវីប័ណ្ណានយល់? អ្នកចាតាមខ្ញុំ។ តើអ្នកណានៅទីនេះ? ក្រុមដំនាំ និយាយថា “ព្រះវិញ្ញាបាបិសុទ្ធ” — អនុវត្ត។ ព្រះវិញ្ញាបាបិសុទ្ធ។ តើអ្នកណានៅទីនេះ? [បិតាតា] តើនេះជានរណានៅទីនេះ? [បុប្រាតា] តុល្យវនេះ៖ នោះជានិវេះដែលរួចរាល់ព្រះគិតករើ សូមមើល ដែលធ្វើឱ្យយើងជាសាសន៍ដែល ដួចជាលោងតាមដែលអាចធ្វើបាន។

¹³⁶ ហេសនីយុជា នោះហើយជាមួលហេតុដែលអ្នកមិនអាចធ្វើឱ្យជាមួយ ជនជាតិយុជាបានទេ។ តាត់បាននិយាយថា “អ្នកមិនអាចការកាត់ប្រពេជាបិកណាត់ ហើយប្រពេជាប់ទ្រង់ទៅធ្លាសាសន៍យុជាទេ។” បើនេះ ប្រាកដជាមិនបាន អ្នកកំមិនអាចធ្វើអញ្ចប់ចំពោះខ្ញុំដែរ។ យើងហើយ? អត់ទេ បាន។ ទ្រង់ជាប្រពេជាបិកយុជា។ នោះ

ពិតបើយា មិនមែនព្រះបីទេ។ តម្លៃវនេះសូមកត់សម្ងាត់ពីររៀប—របៀប—តើវាសម្រាប់ណាម។

¹³⁷ តម្លៃវនេះយើដឹងនឹងរកយើពីរ។ តម្លៃវនេះតើនរណាភេ...នេះជាអ្នកណាទេ? អ្នកខ្លះសិយាយចេញមកតែម្លៃនេះ។ ព្រះជាប្រពេជបុគ្គារៈ តើវាគ្រេរទេ? នេះគឺជាប្រពេជបុគ្គារៈ បន្ទាប់មក ព្រះបិតាបស់ត្រង់គឺជាប្រពេ។ តើវាគ្រេរទេ? តើមានមនុស្សប៉ុនាននាក់ដែលធ្វើថាប្រពេវិភាគទ្រង់ជាប្រពេ៖? លើកដោឡើង។ តើមានបុន្ទាននាក់ដែលធ្វើថាប្រពេជាប្រពេវិភាគនៃព្រះយេគ្រិស្ស? មិនអីទេ។

ដើរកំណើតប្រពេយេគ្រិស្សនោះបានកើតមកយ៉ាងដូច្នេះ៖...

¹³⁸ តម្លៃវនេះ យើដឹងត្រឡប់ទៅកម្រិតបីបាន តើនរណាបិតាប្រពេជបុគ្គារ និងព្រះវិញ្ញាណបិសុទ្ធ ដែលម៉ាចាយបានមានប្រសាសន៍ “ទទួលបុណ្យរួមមុជទីកកុងព្រះនាម” សូមមើល នាម មិនមានឈ្មោះតម្លៃវនេះ ‘ព្រះពួកគេមិនអាចជាគុះ៖ ព្រះគ្មានឈ្មោះនៅទីនោះ។

ដើរកំណើតប្រពេយេគ្រិស្ស នោះបានកើតមកយ៉ាងដូច្នេះ៖ គីនាងម៉ាក មាត្រាព្រង់ កាលដែលយើសែបបានដឹងនាងហើយ នោះនាងមានគគ់ ដោយព្រះវិញ្ញាណបិសុទ្ធ មុនដែលបាននៅជាមួយគ្នា ជាក្នុងបស់ព្រះជាមាស់ជាប្រពេបិតារៈ (តើព្រះគម្ពីរបានសិយាយទេ? តើព្រះគម្ពីនិយាយយ៉ាងណាទេ?) នោះនាងមានគគ់ ដោយព្រះវិញ្ញាណបិសុទ្ធ មុនដែលបាននៅជាមួយគ្នា។

¹³⁹ ដូច្នេះ តើមួយណាក្នុងចំណោមអ្នកទាំងនេះជាបិតាបស់ត្រង់? តម្លៃវនេះព្រះគម្ពីរបានចែងចាំ នេះគឺជាប្រពេវិភាគបស់ត្រង់ ហើយព្រះយេគ្រិស្សរួមជំនាញ បន្ទូលចាំ នេះគឺជាប្រពេវិភាគបស់ត្រង់។ តម្លៃវនេះ តើមួយណាប្រពេបិតាបស់ត្រង់? តម្លៃវនេះ បើត្រង់មានខិត្តកិរិយៈ តើវាយ៉ាងណាទេ? ប្រសិនបើត្រង់មានបិតាតីទ្រង់ជាក្នុងមិនស្របច្បាប់។

¹⁴⁰ តម្លៃសូមអានបន្ទាបន្ទិចទៀត៖

ឯក្សាសែបុរីនាង ជាមនុស្សសុចិត្ត តាត់មិនចង់បើករឿងនាងទ្រពេ ដើរកំណើតបានជាតាក់គិតកំលងនាងចេញ ដោយសំងារកំពុង។

កាលដែលគាត់កំពុងតែតិតិតិការនោះ ស្រាប់តែ មានទេរាកាន់
ព្រះអម្ចាស់ លេចមកទន្លេសម្រួល់ ប្រាប់គាត់ថា យើសិសប ពុជបុរឃជាតិខ្លួន
ឱ្យឱយ កំឡើងខ្លួនយកនាមៗការ ជាប្រព័ន្ធអ្នករដ្ឋីយៈ ជីវិតបុរឃដែល
មកចាប់ទៅធ្វើនាង នោះកើតពីព្រះវិញ្ញាណបិសុទ្ធទេ... [ក្រោមជំនួនយាយ
ថា “ព្រះវិញ្ញាណបិសុទ្ធ”—អនុញ្ញា]

¹⁴¹ តើអ្នី? ព្រះវិញ្ញាណបិសុទ្ធ? តើព្រះបិតាមាបជាប្រះវិបិតាហេស់ទេដោយ
របៀបណា ហើយព្រះវិញ្ញាណបិសុទ្ធជាប្រះវិបិតាហេស់ទេដោយពុងពេលតែមួយចាន
យ៉ាងម៉ែច? តុលាភ្លេនេះ ត្រង់មានបិតាតីនោះការណោះ ប្រសិនបើត្រីមត្រូវ។ អត់ទេ
បាន! ព្រះវិញ្ញាណបិសុទ្ធគឺជាប្រះ។ ព្រះវិញ្ញាណបិសុទ្ធគឺជាប្រះ។ ដូច្នេះព្រះនឹង
ព្រះវិញ្ញាណបិសុទ្ធគឺជាបុត្តិលដួចត្រូវ មិនអាចឱ្យទេត្រង់មានបិតាតីទេ។

¹⁴² យើងរកយើងព្រះ ចននិងម៉ារី ជានរណា បន្ទាប់ពីពេលនោះ។
មែនហើយ យើងរកយើងព្រះឡើងម៉ាចាយកំពុងព្យាយាមប្រជាមុន្តៃ
ទៅវិញ្ញាណមកបុអត់។ មែលចាត់បែចទៅមួរផ្ទួយនឹងខ្លួនវាបុអត់។ វាគាតាការខ្លះ
ការយល់ដឹងខាងវិញ្ញាណ។ ត្រូវហើយ។

កាលដែលគាត់កំពុងតែតិតិតិការនោះ... .

¹⁴³ ខ្ញុំបានអានខទី២០១ តុលាភ្លេនេះខទី ២១:

នាងនឹងប្រសុទបុគ្រាង... (បគ្គលនេះ) ពីមួយណាក្នុងចំណោម
ទាំងពីរនេះ? បគ្គលមួយ ជាប្រះ។ ...ហើយអ្នកត្រូវច្បាយព្រះនាម
ថា... (អ្នី?) [ចង្វើយក្រោមជំនួន “ព្រះយេស៊ី” —អនុញ្ញា] ...ព្រះបុគ្រានោះ
នឹងផ្តើមឈរក្នុងរាជក្រឹត់ ឲ្យចិត្តបាប។

...ការទាំងនោះកើតមក ដើម្បីទ្វូ...បានសំបែកសេចក្តី ដែល
ព្រះអម្ចាស់ត្រង់មានព្រះបន្ទូល ដោយការហេកវា

ម៉ឺន នាងព្រៃបុចានីនឹងមានគេៗ ប្រសុទបានបុគ្រាង ហើយព្រះនាម
បុគ្រានោះត្រូវហេកវា ឬម៉ារីអំលេ ...ដែលបូចា ព្រះអង្គត្រង់គេៗ
ជាមួយនឹងយើងខ្ញុំ។

¹⁴⁴ ដូច្នេះ តើចននិងម៉ារីជាអ្នកណាដែលរស់នៅដោយភាពីកាយនោះ? តើន
រណាផាម្ចាស់និយាយថា “ដូច្នេះ ចូរទៅបង្កែងគ្រប់ជាតិសាសន៍ ធ្វើពិធីបុណ្យ

ដែមជទីកញ្ចប់គេក្នុងព្រះនាមព្រះវបិតា ព្រះរាជបុត្រា ព្រះវិញ្ញាបណ្ឌិសុទ្ធា? តើនឹងរណាតាបិតា? ព្រះនាមព្រះវបិតា ព្រះរាជបុត្រា ព្រះវិញ្ញាបណ្ឌិសុទ្ធា? ម្ចាសនរណាម្នាក់និយាយថា “ព្រះយស្សីវា”—អីដឹង ប្រាកដធនាស់ វាតីជាថ្មីថ្មី។ ប្រាកដធនាស់ គ្នានភាពធ្លូយត្រានឹងឃីងនោះទេ។ ត្រានសុម្រីបន្ទិច។ វាគ្រោះនៅតែសម្រួលបច្ចុប្បន្ន។ ទ្រង់តីជាប្រះវបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាបណ្ឌិសុទ្ធា ព្រះតី (ឈរបាត់ប្រើដែល) តង់នៅជាមួយយើង ដោយទ្រង់គង់នៅក្នុងរូបកាយដែលហេចា “ព្រះយស្សីវា”

¹⁴⁵ ឥឡូវនេះ៖ ការបង្កើនរបស់ពួកខាងក្រោមដំនឹងនៃធនាស់ ខ្ញុំចូលសំជាមិនយប់សុបនឹងការនោះទេ ដោយគិតថាព្រះយស្សីគឺមួយ ដូចជាប្រាកែវដែរបស់អ្នកតីតែមួយ។ ទ្រង់ត្រូវពីមានបិតា។ បើទ្រង់មិនមាន តើទ្រង់អាចធ្វើជាបិតាបរស់ទ្រង់ដោយយីប៊បណា? ហើយប្រសិនបើព្រះវបិតាទ្រង់ជាបុរសដូចពួកខាងព្រះពីឯកចាននិយាយ នោះទ្រង់បានកើតមកមានកំណើនខសច្បាប់ដែលមានបិតាតីនាក់។ ដូច្នេះ អ្នកយើងបានអ្នកទាំងពីខុសដោយការប្រើកែកគ្នា។ យើងបាន?

¹⁴⁶ បើនឹងការពិតិតិថា ទាំងព្រះវបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាបណ្ឌិសុទ្ធា តីជាបុត្តិលិកលក្ខណៈទៅមួយ។ [កំនួនទទេនៅលើការសែត—អីដឹង] ...ការសែនៅក្នុងពាងខោលាសម្រាប់សាច់ឈាម ដើម្បីដាកបច្ចាតីលោកឃើយ។ ត្រូវធនាស់ “ព្រះនៅជាមួយយើង។” ឥឡូវនេះ៖ នៅពេលដែល ម៉ាចាយ ២៨:១៩...

¹⁴⁷ ឥឡូវនេះ៖ អ្នកស្រួលរកបទមីន់ ហើយពេលដែលអ្នកអាចរាយយើងបាននៅក្នុងព្រះគម្ពីរ... (ឥឡូវស្មុមគិតពីវាទៅ៖ ឥឡូវនេះកំពងីរីនេះស្មួនជូនអ្នកទីនីយា) ...ដែលជាកន្លែងដែលមនុស្សការពីក្នុងព្រះគម្ពីរត្រូវបានទទួលបុណ្យដោយជីកក្នុងព្រះនាមបស់ “ព្រះវបិតា” និង “ព្រះរាជបុត្រា” និង “ព្រះវិញ្ញាបណ្ឌិសុទ្ធា” ឬក្រោចបែងករខ្សោយ ហើយប្រាប់ខ្សោយ ខ្ញុំជាមនុស្សណាក់ពុក ហើយខ្សោយឱ្យដាក់សញ្ញានៅលើខ្សោយខ្សោយ ហើយដើរកាត់ទីក្រង។ វាមិនមាននៅក្នុងបទមីន់ទៅប៉ែនីលោកប្រើគ្នាតិជាលិនិភ័ណ៍។ បើនេះ មនុស្សគ្រប់រូបនៅក្នុងព្រះគម្ពីរបានទទួលបុណ្យដោយជីកក្នុងព្រះនាមព្រះយេស្សីត្រីស្ស!

¹⁴⁸ អ្នកនិយាយថា “ចាំបន្ទិចលោកគ្រោអធិប្បាយនឹឱយ។ ចុះយូរហានវិញ្ញ? តាត់មិនបានដែមជីកក្នុងនាមអ្នកទាំងអស់!”

¹⁴⁹ មិនអីទេ យើងរកយើង្ហីដែលបានកើតឡើង។ ចូរយើងអាកទៅ—ទៅដែល—**—កិច្ចការ ជំពូកទី១៨។** នៅទីនោះយើងរកយើង្ហីសិស្សបស់យើងហាន។ មនុស្ស គ្រប់បុបានទទួលបុណ្យរាយមុជទីកន្លែកនៅក្នុងព្រះនាមទៅព្រះយេស៊ីល្អ តទួរនៃ៖ រហូតដល់យើងរកយើង្ហីក្រោមនៅទីនេះ។ **កិច្ចការ ជំពូកទី១៨។** ហើយសូម ចាប់ធ្វើមការវារាងតទួរនៃ៖ ហើយយើងរកយើង្ហីសិស្សបស់យើងហាន៖

កំពុងដែល..អើបីទូស (ជាអ្នកច្បាប់ ដែលបានបែងចិត្តដើរ) នៅ ក្រោងកិនចូស នៅ:បុណ្យបានដើរកាត់អស់ទាំងស្ថុកខាងលើ រហូតដល់ក្នុង...អរកស្សែរ: កាលតាត់ករយើង្ហីសិស្សខ្លះ: (ពួកគេជា អ្នកដើរការព្រះយេស៊ីល្អ)

¹⁵⁰ ប្រសិនបើអ្នកទីប៉ែកកំពុងដែលបានកើតឡើងនៅទីនោះ តូកគេមានពេលដែល ដើរការស្ថាបុរិយាណុកដល់ពេសកអាមេរិកហើយ។ តើមានប៉ុន្មាននាក់ដែលដើរការពីពី? ហើយ អ៊តិទ្ធនិង ព្រឹសុលបានចូលរួមកិច្ចប្រជុំ។ ហើយបូល និងសុំ ទ្វាសក្រោដានគោរយដើបាប ហើយក្រុវតែបាប់ជាក់គុក។ តើវាក្រុវទេ? ហើយ ពួកគេមកទីនេះ៖ ហើយបានរកយើង្ហី អ៊តិទ្ធនិង ព្រឹសុល។ ហើយពួកគេកំពុង មានការប្រជុំនៅទីនោះដោយគ្រូអធិប្បាយបានទីសុម្ភារៈឱ្យបីទូស ដែល ត្រូវបានបញ្ជាក់ដោយបទគម្ពិតីនោះ៖ “ព្រះយេស៊ីល្អគឺជាប្រះក្រិស្ស។” តទួរប៉ូលរក យើង្ហីតាត់៖

...បុណ្យបានដើរកាត់អស់ទាំងស្ថុកខាងលើ រហូតដល់...ក្នុងអរក ស្សែរ:...កាលតាត់ករយើង្ហីសិស្សខ្លះ:

នៅ:ក់ស្សែរថា ចាប់កាំងពីអ្នករាល់ត្រាដើមក ពី បានទទួលព្រះវិញ្ញាណហិសុទ្ធប្រទេ?...

¹⁵¹ តទួរនេះ៖ អ្នកជាឌីតុខាងបានទីស្សែរ ជាឌីស្រឡាត្រំ ប្រសិនបើវាគិនគោះ—ដីង យេង្ហីពីក្រាមច្រើនស្តីរបស់អ្នក នៅពេលដែលអ្នកបាននិយាយថាអ្នក “បានទទួល ព្រះវិញ្ញាណហិសុទ្រ ពេលអ្នកដើរ”

¹⁵² បីនេះ បូលចង់ស្តីរួចរាល់អ្នកជូនមុជទីការទាំងនេះថា “តើអ្នកបានទទួលព្រះវិញ្ញាណ ហិសុទ្រកាំងពីអ្នកបានដើរប្រើទេ?” តទួរនេះ៖មិនអ្នកដែលពួកគេនិយាយ៖

...គោនីយថា យើង្ហីមិន...បានទាំងប្រើនិយាយពីព្រះវិញ្ញាណហិសុទ្រ ដីង។

គាត់ស្អាតទៅតែ ដូច្នេះតើអ្នករាល់ត្រាបានទទួលបុណ្យជ្រមុជទីកដោយនូវវី... (តម្លៃនេះ: ប្រសិនបើអ្នកចង់បានរចនានាំក្រោមក្រីកនៅទីនេះ: វានឹងបង្ហាញអ្នក “ពើអ្នករាល់ត្រាបានទទួលបុណ្យជ្រមុជទីកដោយនូវវីដែលអ្នករាល់ត្រាបានជ្រមុជទីក? គេធ្វើយបានឡាតាំងលាក់បានខាងក្រោមនេះ។ យុធបានបានធ្វើបុណ្យជ្រមុជទីកទ្វាយឱ្យ។

¹⁵³ តម្លៃនេះខ្ញុំចង់ស្មើបាន: ប្រសិនបើអ្នកបានទទួលពិធីបុណ្យជ្រមុជទីកនោះ: តើអ្នកពេញចិត្តនឹងវាទេ? បុសដដែលនោះដែលបានដើរមួយព្រះយេស៊ូវគ្រឿស ហើយធ្វើបុណ្យជ្រមុជទីកដែលបានដើរមួយព្រះយេស៊ូវគ្រឿស បុសដដែលនោះបានធ្វើបុណ្យជ្រមុជទីកដែលបានទទួលស្សែចំនេះ។ នោះជាបុណ្យជ្រមុជទីកដែលណែនាំ: មិនព្រះ: មិនចាក់ បីនែការជ្រមុជទីកគុងកត់បានសំបស់ទន្លេយ៉ាងនៅក្នុងដែល ដែលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជទីក។ គិតមើលទៅ។

¹⁵⁴ បូលបាននិយាយថា “បាប់តាំងពីអ្នករាល់ត្រាដើមក តើបានទទួលព្រះវិញ្ញាណបិសុទ្ធប្រែនៅ?” ពួកគេ...គាត់...

គេធ្វើយបា “យើងខ្ញុំ...មិនបានទាំងពួកនិយាយពីព្រះវិញ្ញាណបិសុទ្ធផង់។”

គាត់ស្អាតទៅតែ “ដូច្នេះ តើអ្នករាល់ត្រាបានទទួលបុណ្យជ្រមុជទីកដោយនូវវី?”

គេធ្វើយបា “គឺដោយនូវបុណ្យជ្រមុជ។”

“តើអ្នកបានទទួលបុណ្យជ្រមុជទីកដោយរបៀបណា?”

“បស់លោកយុធបានទេ!”

¹⁵⁵ តម្លៃមើលវីដែលបូលបាននិយាយ។ មើលនៅទីនេះ៖

“បូលនិយាយបាន...អ្នកបានជ្រមុជ...ដោយយុធបាន...ហើយ ពួកគេ

“បូលនិយាយបានកួរបាន...ជ្រមុជ...ពី...ទីកដោយនូវវី... ដែលយាយ មកព្រុកាយលោកវិញ្ញា គីដល់ព្រះយេស៊ូវគ្រឿស។”

¹⁵⁶ យើងទេ យើងបានធ្វើបុណ្យរួមដឹកកែចំពោះការបំបិតីបុណ្យបាន
បុណ្យការរៀបចំដឹកកុងព្រះនាមព្រះយេស៊ូ គឺសម្រាប់ការត្រួតចាប់ ដង្ហាយផ្តល់
មិនត្រូវបានធ្វើឡើងនៅពេលនោះ អំពីបាបមិនអាចត្រូវបានដកចេញបានទេ។
តម្លៃនេះ...វាគ្រាន់តែជាការផ្តើមដាយមនសិកា ដូចជានៅក្រោមថ្ងៃប៉ុណ្ណោះ ឬក
១៦:១៦ មានប្រសាសន៍ថា “ក្តីសិរីនេះ និងហេរកមានរហូតដល់លាក់យើងបាន
ចាប់តាំងពីពេលនោះមក ព្រះរាជាណាចក្រក្រុងបានផ្សេងៗជាយើង” តម្លៃនេះមើល។
ហើយ...មើល។

ហើយបុណ្យបាននិយាយចាមិន... (តម្លៃមើល) ...កើតុកបានទទួល...

¹⁵⁷ ទី៥—ខទី ៥:

កាលបានទូដុះឆ្នោះហើយ នោះគឺទូលបុណ្យរួមដឹកកែចំ
(អូឡូត) ដោយនូវព្រះនាម...ព្រះយេស៊ូក្រីសិរី។

¹⁵⁸ ត្រូវហើយ? បន្ទាប់មក មនុស្សទាំងនេះ ជាមុនសូន្យនៅក្នុងគិច្ចការ ២បាន
ទទួលបុណ្យរួមដឹកកុងព្រះនាមរបស់ព្រះយេស៊ូ។ ជនជាតិយុជាបាន
ទទួលបុណ្យរួមដឹកកុងព្រះនាមព្រះយេស៊ូ។ សាសន៍ដែលបានទទួលបុណ្យ
រួមដឹកកុងព្រះនាមព្រះយេស៊ូ។ ហើយមនុស្សប៉ុរោនៅក្នុងព្រះគម្ពីទាំងមូល
បានទទួលបុណ្យរួមដឹកកុងព្រះនាមព្រះយេស៊ូ។

¹⁵⁹ តម្លៃអ្នកកន្លែងមួយដែលអ្នកណាមួកដែរដុះឆ្នោះបុណ្យរួមដឹក
តាមវិធីផ្សេង ហើយខ្ញុំនឹងត្រឡប់ទៅទីនេះ ហើយបង្ហាញអ្នកពីកន្លែងដែល
ពួកជំនួយកាតុលិកទទួលស្នាល់រា ហើយនិយាយថាអ្នកក្រាបចំពោះវា។ ហើយ
បាននិយាយថា “ប្រែបលជាមានប្រុគស្សដែលបានសរុប៖ ដោយសារពួកគេ
មានគោលលទ្ធផលិកមួយចំនួន ដូចជាតិធីបុណ្យរួមដឹកកុងព្រះនាម
ព្រះរិបិតា ព្រះដុរោគ និងព្រះពិភពលោកបិសុទ្ធ ថ្មប្រែវិបាកកាតុលិកជំបិសុទ្ធ
មានសិទ្ធិផ្តាស់បន្ទាត់ខ្លួនឯកនោះចេញពីព្រះនាមព្រះយេស៊ូ។ ទៅដោ ព្រះរិបិតា
ព្រះដុរោគ និងព្រះពិភពលោកបិសុទ្ធ ហើយក្រមជំនួយប្រុគស្សដែលស្នាល់រា។
ឱ្យនេះមិន ខ្ញុំនៅជាប់ជាមួយព្រះគម្ពី។ ខ្ញុំឱ្យព្រះគម្ពី។

¹⁶⁰ អ្នកនិយាយថា “បងប្រុស ប្រាកាបំ តើអ្នកឱ្យមនសូមទទួលបុណ្យ
រួមដឹកមួងទៀតប្រុ?” មែន! ព្រះបុណ្យបានធ្វើ នោមីនេះ។

¹⁶¹ ឥឡូវនេះ ចូរមិល ការងារទី១៩៖ ហើយកៅមែលអ្នដែលបូលបាននិយាយ៖

...ហើយឱ្យខ្ញុំ បួនភាពីស្ថានស្តី នឹងប្រាប់ដំណើងរាយការ
អ្នករាល់ត្រា ខុសពីដំណើងណ្ហ ដែលយើងខ្ញុំបានប្រាប់ហើយ នៅ៖...
ទ្វាកត្រូវបណ្តាសាចេះ។

¹⁶² ហើយហើយ “ប្រសិនបើយើងបួនភាពីស្ថានស្តី” ហើយបូលជាមនុស្សដោត្រា បានបង្ហាប់ប្រជាជនខ្លួនពីដំបុណ្យប្រមុជទីកម្មដែលប្រសិនបើដំបុណ្យប្រមុជទីកដែលអ្នករាល់ទៅខ្លួន បង្ហានអីយ៉ា ដោយហេតុថា យើងបានចានីស្តីដំបារងបូនដីដូនមួយរបស់ព្រះយេស៊ូវ ដែលជាបារងបូនដីដូនមួយ ទីពីវា ធ្វើបុណ្យប្រមុជទីកដែលបង្ហានដីដូនមួយរបស់គាត់នៅទេនយ៉ាដោន ហើយកៅមែលកិញ្ចាយហើយ ធ្វើបុណ្យប្រមុជទីកដែលសិស្សរបស់លោកយើងបាន។ ព្រះយេស៊ូវមានព្រះបន្ទូលថា “វានឹងមិនដំណើការទេ!” បូលបាននិយាយថា ហើយបានបង្ហាប់ពួកគេទូទៅទូលបុណ្យប្រមុជទីកម្មដែលបង្ហានព្រះនាមនៃព្រះយេស៊ូវត្រីស្តី មុនពេលពួកគេអាចទទួលបានព្រះត្រីស្តីបរិសុទ្ធបន្ទាប់ពួកគេចោនពីសកសារសិរីតែមិនបាន ហើយមានពេលដីអស្តារូ មានភាពអស្តារូ—ជួបជួនអស្តារូ និងការបញ្ចាក់ដោយព្រះគម្ពី (ជាមួយនឹងត្រីស្តីរបស់ពួកគេ) ថាប្រះយេស៊ូវគឺជាប្រះត្រីស្តី។ តើមានប៉ុន្មាននាក់ដែលដឹងថានោះជាបទគម្ពី? ដំណឹកទី១៩។ ពិតជាម៉ែន។ ហើយហើយ។ ដូច្នេះមិនមានសំណុរាយទៅលើវាទេ។

¹⁶³ ឥឡូវនេះ ខ្ញុំសូមផ្តល់ដូនអ្នកនូវសុន្មោះរកចាស់ខាន់មួយ។ ឥឡូវនេះ គាត់មិនដែលចេញទៅក្រោមពួកគេ ប៉ុន្មានកួងលុក...ម៉ាចាយ ដំណឹកទី១៩។ ព្រះយេស៊ូវ នៅពេលដែលពួកគេចុះពីបីក្នុង ទ្រដែលបន្ទូលបាន “តើពួកគេចោរូនុស្សជានាន់ណា?”

¹⁶⁴ “អ្នកខ្លះនិយាយចាប់ឡើងដីជា ‘អីលីយ៉ា’ ហើយអ្នកខ្លះនិយាយចាប់ឡើងដីជាបោកា ហើយអ្នកខ្លះនិយាយចាប់ឡើងដីជា ‘អ្នកនេះ ប្រអ្នកនោះ។’”

¹⁶⁵ ទ្រដែលបន្ទូលបាន “បើនូនចុះពីអ្នកនិយាយចាប់ខ្ញុំជាអ្នករាយ?”

¹⁶⁶ ពេត្តិសបាននិយាយចាប់ “ទ្រដែលជាប្រះត្រីស្តី ជាប្រះដឹងបុរាណនៃព្រះដែលព្រះជននៅសៀវភៅ”

¹⁶⁷ មើលចុះ! “អ្នកមានពរហើយសិម្ពនកុនយូណាស់អីយ៉ា (កុនប្រសរបស់យើង ឬណាស់) សាថ់និងឈាមមិនដែលបង្ហាញពីដែលដល់អ្នកឡើយ។” អាម៉ែន!

¹⁶⁸ សូមមើល វាគ្មោះតំណែងការបើកសំអ្នងខាងវិញ្ញាណ។ សាច់និងឈរមាម មិនដែលប្រាប់អបិលជាតាត់ខសទេ (ការអីនេះ ចាត់ខស) មិនដែលប្រាប់អបិលទេ។ “ការអីនេះខស។” បុំនែកជាការបើកសំអ្នងដែលអបិលមាន “វាបាយមាម” យើងនឹងចូលទៅក្នុងសំណ្ងាត់នៅក្នុងបុំន្ទាននាទីឡើតា។ វាបាយមាម មិនមែនជាដែនឈើទេ ដែលបានយកយើងចេញពីស្ថានអវេដន៍។ “វាបាយមាម” ហើយអបិល តាមរយៈការបើកសំអ្នងខាងវិញ្ញាណ ត្រូវបានបង្ហាញពីព្រះបាយជាបាយមាម ហើយ គាត់ “ដោយជំនួយ” ហើយពីរ ១១៧ ថែងចា “គាត់ច្បាយយិញ្ញបុជាដែលបើកជាងការអីនេះទេ។ ដែលព្រម៖ជាមាត្រាសំខ្លួនយកដាក់យកបស់គាត់។” ហើយហើយ។ សូម មើល គាត់បានច្បាយវាគោយសេចក្តីជំនួយ តាមរយៈការបើកសំអ្នង។

¹⁶⁹ តើខ្លួននេះមើល “សាច់និងឈរមាមមិនបានបង្ហាញពីដែលដល់អ្នក” (ទម្ងាក់ទេព្រះយេស៊ូវ) “បុំនែក ព្រះបិតារបស់ខ្លឹមដែលគោនស្ថានសុគ្រោះបានបើកសំអ្នងការនេះដល់អ្នករាល់ត្រា។” ហើយនៅលើថ្ងៃនេះ៖ (ការបើកសំអ្នងបស់ព្រះយេស៊ូវគ្រឿសុ) ... នៅលើថ្ងៃនេះ៖ ខ្លឹមដែលក្រោមជំនួបសំខ្លឹម ហើយច្បានរកមិនអាចយកឲ្យវាបានទេ។ នោះហើយជាអ្នីដែលបន្ទូល។ ការបើកសំអ្នងខាងវិញ្ញាណ...“ហើយខ្លឹមប្រាប់ចា អ្នកគឺជាថោគ្រួស ហើយខ្លឹមនឹងឱ្យក្នុងសោន្ធនៃភាគាណាច្រកដល់អ្នក។” ហើយអ្នកជោយ...ជោយសារតែអ្នកបើកចំបាចាងវិញ្ញាណរាងទីនេះ៖ និងស្ថានសុគ្រោះ សាច់និងឈរមាម៖ អ្នកមិនដែលចូលច្បាក់សិក្សាសាលាទេ អ្នកមិនដែលចូលរៀនទេ អ្នកមិនដែលចូល—ចូល—គ្នាសិក្សាន់ទេ ទៅវិញ្ញាណមួយទេ។ បុំនែកអ្នកពិងលើព្រះ ហើយព្រះបានបើកបង្ហាញវាគល់អ្នក ហើយវាតិតជាបទគម្ពិជ្ជាសំលាលសំដលភ្លាប់វាបាមួយត្រា។ ខ្លឹមឱ្យចាប់អ្នកគឺជាថោគ្រួស ត្រូវហើយ ខ្លឹមដែលជូនលីធម្ពកនុវត្តសោន្ធោះ ហើយដែលអ្នកស្រាយនៅលើវេដនដី ខ្លឹមដែលអ្នកស្រាយវានៅស្ថានសុគ្រោះ។ អ្នកដែលអ្នកស្រាយនៅលើវេដនដី ខ្លឹមដែលអ្នកស្រាយវានៅស្ថានសុគ្រោះ។

¹⁷⁰ ហើយពោគ្រួសគឺជាអ្នកវាំពាករនៅថ្ងៃបុណ្យទី៥០។ ពោលគេកំយ៉ឡាចទាំងអស់ត្រាក្នុងការនិយាយ គាត់គឺនិយាយឡើងចា “អ្នកប្រុកយុជានិងអ្នកដែលសោន្ធឌ្ឋានក្នុងយុសាច្បះមិនយោ ចូលឱ្យខ្លឹមប្រាប់អ្នករាល់ត្រា ហើយស្ថាប់តាមពាករបស់ខ្លឹមទេ។” អ្នកទាំងនេះមិនមែនប្រើដឹងអ្នកស្រាយនៅលើវេដនដី ខ្លឹមដែលអ្នកស្រាយវានៅថ្ងៃបុណ្យទី៥០ បុំនែកនេះជាតាករដែលបាននិយាយក្នុងហេការយុំអស់។ ព្រះទ្រដែល

ព្រះបន្ទូលថា “វានឹងកើតឡើងនៅថ្ងៃចុងក្រាមយបងុស់ថា ខ្ញុំនឹងចាក់ព្រះវិញ្ញាណណា របស់ខ្ញុំទៅបើមនុស្សទាំងអស់។ កុនប្រុសសិរីបស់អ្នកនឹងចាយ។ ហើយខ្ញុំនឹងចាក់ព្រះវិញ្ញាណណាបែងចុះមកបើសិរីបញ្ចីបស់ខ្ញុំ។ ហើយខ្ញុំនឹងបង្ហាញឡើងសំគាល់នៅបើមើលឱាងដើម្បីនៅបើដែលដើម្បីនៅបានហើយ។ ហើយមានបង្ហាលដើរ និងចំហាយ។ វានឹងកើតឡើងមុនថ្ងៃដែលដើម្បីនៅបានហើយ។ ហើយមានបង្ហាលដើរ និងមកដល់ដើម្បីទ្វាត់អ្នកណាបានដែលរំពារនានាដែលព្រះនាមនៃព្រះអង្គមាតាំស់ អ្នកនោះនឹងបានរួចជីវិត។” ហើយហើយ។ អូ ខ្ញុំអើយ។

¹⁷¹ “សូមទ្វីខ្ញុំនឹងយាយទៅកាន់អ្នកដោយសេវអំពីបុញ្ញបុសជាថីខោ” គាត់បាននិយាយថា “គាត់បានស្ថាប់ទាំងករប់ ហើយផ្តើបែងសំគាល់នៅជាមួយយេងហ្មតុដល់សញ្ញថ្ងៃ។ ដូច្នេះ គាត់ជាបោក គាត់បានយើង...បានយើងទេដែលខ្លះដើម្បីនៅបានស្ថាប់ដោយសារតែប្រែងនឹងមិនទូរដឹងខ្លួយ។ លើសពីនេះទៀត សាប់បស់ខ្ញុំនឹងបានស្ថាប់ដោយសារតែប្រែងនឹងមិនទូរដឹងខ្លួយនៅក្នុងនរក ក៏នឹងមិនឱ្យព្រះដែលបិសុទ្ធបស់ទ្រង់ យើងទេសចក្តីពុករលួយខ្លួយ។”

¹⁷² “ហើយដើរីបានស្ថាប់” គាត់បាននិយាយថា “ហើយបញ្ចុះសុទ ហើយផ្តូរបស់គាត់នៅជាមួយយេងសញ្ញថ្ងៃនេះ។ បើនេះក្នុងនាមជាបោក គាត់បានទាយទុកជាមួនអំពីការយាងមកនៃព្រះពេម្យយ ដែលព្រះជាម្នល់បានបង្កើតទាំងព្រះអង្គមាតាំសិនព្រះពីស្អ។” អូ ខ្ញុំអើយ។ នេះជាបទគម្ពិរបស់អ្នក។ នេះជាសាប់រឿង។ នោះហើយជាកៈ។

¹⁷³ តុទ្វរនេះ យើងរកយើងទេទីនេះ ចាញីធីម៉ោវ និងវិធីពិត ហើយវិធីតែម្មូយគត់ដែលប្រើបាននៅពេងកាំ... ហើយពេទ្យសមានកុនសោ ហើយនោះថ្ងៃដែលគាត់អធិប្បាយ ពួកគោបាននិយាយ...តុទ្វរនេះ មិន នេះជាប្រមិន្នដំបូង។ អ្នកកាន់សាសនាកាតូលិកស្ថាប់រឿងនេះ។ អ្នកខេមបែលស្ថាប់រឿងនេះ។ អ្នកទាន់ស្ថាប់ការនេះ។ ហើយអ្នកពនេនីកស្ថាប់រឿងនេះ។ ក្រុមដំនាំនេះព្រះ ធនាគារ កែវិលក្តីមហូលិណែស ស្ថាប់ការនេះ។

¹⁷⁴ ពេទ្យសមានកុនសោ ហើយគាត់ទានសិទ្ធិកំណាត់ លើមិនអរើងទៅគីព្រះយេត្តិកុហកហើយ។ ហើយវាមិនអាចទៅថ្ងៃទេដែលប្រែងខ្ញុំកុហក “រឿងពីដែលមិនអាចកំព្យូចបាន វាមិនអាចទៅថ្ងៃទេសម្រាប់ព្រះអ្នកដាក់កុហក។” គាត់មានកុនសោ។ ព្រះយេស៊ូវប្រានកុនសោដល់គាត់។ នោះពេលដែលប្រែងបានខ្លួយហើយ

—នៅថ្ងៃទីបីដូចនោះ គាត់មានកុនសោន្ឌសេចក្តីស្ថាប់ និងបាននរក បើនែនមិនមែនជាកុនសោន្ឌអាណាពាណទេ។ ពេញតុសមានពួកគេ! វាតិតជាង្វោរ។

¹⁷⁵ ហើយកទូរវិនេះ មើល ពេគ្រិស អ្នកមានកុនសោន្ឌនៅខាងអ្នក ហើយអ្នក កំពុងអធិប្រាយ។ សំណុរកើតឡើង អ្នកប្របិត្តធម្មីជំបុងនៃក្រមជំនុំខ្លឹម ក្រមជំនុំគ្រឿង ស្ថានជំបុង។ កទូរវិនេះ កាតូលិក កទូរវិនេះ បានឱ្យស្ថិតិស្ថិតិ ឬស្ថិតិស្ថិតិ នៅលើគោលលទ្ធផ្លាមជំនុំខ្លឹម? ស្រួចយល់ថាគើតអ្នកជាអ្នក។

...បងបុនសុន្តរាយឱយ តើយើដឹងអារម្មណីអ្នកបាន?

...ពេគ្រិសក្រាករយា ហើយនិយាយ... ចូលអ្នកការប់ត្រា... ប្របិត្តិកទីនេះ... (មើលឯង កុនប្រុស រៀបដែលអ្នកជាក់សោទាំងនោះនៅទីនេះ ព្រះគ្រឿងស្ថិតិស្ថិតិដែលអ្នកជាក់រាន់ស្ថានសុំគ្នា) ...ចូរទាំងអស់ត្រា ប្របិត្តិកហើយទូលបុណ្យក្រោមឯកជិកក្នុងព្រះនាមនៃព្រះយេស៊ូវគ្រឿងស្ថិតិស្ថិតិ... (នោះ ហើយជារៀបចំដែលអ្នកចូលទៅក្នុងនោះ) ...សម្រាប់ការផ្តាញបាប ហើយអ្នកនឹងទទួលអំណោយទាននៃព្រះវិញ្ញាណហិសុទ្ធ។

¹⁷⁶ កុនសោន្ឌទៅ “ចុច” នៅទីនេះ ហើយរាបានទៅ “ចុច” នៅទីនោះ។ នោះហើយជាមូលហេតុដែលពួកសិស្សរបស់យើងបានត្រូវមេក ហើយទទួលបុណ្យក្រោមឯកជិកមួងទៀតក្នុងព្រះនាមនៃព្រះយេស៊ូវគ្រឿងស្ថិតិស្ថិតិ (មនពេលពួកគេអារម្មណីចុចទទួលបុណ្យព្រះវិញ្ញាណហិសុទ្ធ។ ត្រង់បានក្រោមព្រះបន្ទូលរបស់ត្រង់។ ដូច្នៃវាមិនធើឱ្យអ្នកចូលទៅប្រព័ន្ធដូរវិនេះ? យើងព្យាយេទេ? ពិតប្រាកដណាស់ ម៉ាចាយ ២៨:១៩ តើជាបំណងដើង មិនមែនឈ្មោះទេ។

¹⁷⁷ មិនអីទេ តើយើដឹងមានពេលប៉ុន្មានទៀត? តើយើដឹងអារម្មណពេលដប់ប្រាំនាទីទៀតដើម្បីដើរឯកសំណ្ងាត់ពីរីទៀតយ៉ាងលើវិនប្បទេ? តើយើដឹងអារម្មណ? មិនអីទេ យើដឹងនឹងប្រញាប់ទៀង។ ខ្ញុំមានពីនោះនៅទីនោះនៅខាងក្រោម ខ្ញុំចង់ធ្វើយ៉ាងលើវិនចូលរួមជាមួយនេះ ប្រសិនបើខ្ញុំអារម្មណីជាន់។ បន្ទាប់មកខ្ញុំអារម្មណីចុចពួកគេដែលនោះសិល់នៅព្រឹកថ្វីកថ្វីអាជិក។

57. តើការអីនេះជាតុងរបស់សត្វតស់ប្បុ? (នោះជាសំណ្ងាប់រួមមួយ។) យើងធ្វើ ហេតុឃី អារម្មណនានាតុករហូតដល់ក្រាយអំជាមស្សាល់នានា?

ជូចត្រា... សំណុរបន្ទាប់គឺជូចត្រា:

58. តើវាតា—ដើមឈើដែលអរកសុវត្ថិ?

នាងយើងបានការណ៍សម្រាប់ធ្វើជាអាហារ។

¹⁷⁸ មិនអីទេ បងប្រុស បងប្រឹក មិនចាតានរណាទេ ចូរយើងគោលប់ទៅលោកបុត្រិកីយ៉ាសុងរកអីមួយនៅទីនេះទេ ចូរទៅលោកបុត្រិកី ៣:៨ ប្រសិនបើអូកចង់ទៅ មិនអីទេ ហើយស្ថាប់យ៉ាងយកចិត្តទុកដាក់តុម្យរនេះទេ

¹⁷⁹ តុម្យរនេះខ្ញុំនឹងបើកយកឱ្យដើរនេះទេ វាសម្បូរតែបិសុទ្ធ តានអំពើបាបបុគ្គាល់សោហ្មង់ទេ តុម្យរនេះខ្ញុំនឹងចូល...ក្នុង...សំណុរាលិបុងបែលស្ថុកជាមនុសាំនេះ ដើមឈើដីតិក...នៅកណ្តាលសុនិថ្យា នៅកណ្តាលដើមឈើ។ ដើមឈើតិក “ស្តី” តុម្យរនេះ ខ្ញុំនឹងបញ្ជាក់ថាបាបអូកតាមរយៈបទតម្លៃ ប្រសិនបើអូកអត់ផ្តើតពីរីនាទី។

¹⁸⁰ យើងនឹងដឹងជាមុនថាគើតនាងជានាងមានប្រអាណត...ថាគើតនាងមានគំមុនពេលនាងស្ថាល់អំដាមប្រអាណត បុ ពីមុន...សូមស្ថាប់:

រួមការាណាពុសំឡេងប្រាប់យេហ៊ូដីជាប្រាប់ ដែលទ្រង់យាយក្នុងសុនិថ្យា នៅពេលថ្ងៃណើយ៉ែ: នោះអំដាម និងប្រពន្ធគាត់ កំពុងនឹងប្រាប់យេហ៊ូដីជាប្រាប់នៅកណ្តាលដើមឈើក្នុងសុនិថ្យា។

ប្រាប់យេហ៊ូដីជាប្រាប់...ប្រជុំហេរកអំដាមដោយប្រាប់បន្ទូលថា...ជាន់នៅដែល?

គាត់ទូលាងឆ្លើយថា ទូលបង្គំបានពុសំឡេងប្រជុំនៅក្នុងសុនិថ្យា កំរាត់ទៅពុន ដោយនឹកកំយខ្លាច ពីប្រាប់នៅខ្លួនទេ... (តុម្យរនេះគាត់មិនបានដឹងថាប៉ូមុន មានអូមួយបានកើតឡើង អូមួយដែលបង្ហាញឱ្យគាត់ដឹងថាគាត់អារាត) កំរាត់ទៅពុន។

នោះប្រាប់យេហ៊ូដីប្រជុំមានប្រាប់បន្ទូលស្ថាប់ កើអូកណាប្រាប់ច្បាងដឹង ដឹងថា ជាន់នៅខ្លួនទេ? ដូច្នេះ តើដឹងបានសុវត្ថិយ៉ើ...?

¹⁸¹ សុវត្ថិយ៉ើដើរគឺដឹងថាទូននៅក្រោត? ដូចដែលខ្ញុំបាននិយាយជាប្រើប្រាប់ (នេះមិនមែនជាប្រើប្រាប់កំប្រឈមទេ ខ្ញុំមិនមាននៃយចាបាក្សរលិនសែបទេ) “បើតុនប្រសិនបើការព្យូវត្ថុដោមធ្វើឱ្យស្តីដឹងថាទូនក្រោតនោះ យើងយកផ្លូវជាមួកប្រែសីវ

ជាង។” យើងទេ? វាមិនមែនជាអារការទេ។ វាមិនមែនជាដើរឈើទេ ដោយៗតាម ដែលគេបិភាកត វាតាការូមទេ។ មីល៖

...តើឯងបានសីរីផឹក ដែលអញ្ចប់រាយមិនចុរីសីបីអី?

អ៊ាមទូលបង់ថា ក្នុងដែលប្រជុំបានប្រចាំថ្ងៃដោមឱ្យនឹង ទូលបង់ វាត្រូ...ដោយៗនោះ មកទូលបង់ ទូលបង់កំទូលបានទេ។
រួចរាល់យេហ៌ក៏ធ្វើបាន...ប្រជុំមានព្រះបន្ទូលសូន្យទៅក្នុងថា
ឯងបានធ្វើអីដូច្នោះ? នាងទូលបង់យ៉ា ពស់វាមកណូងបញ្ជាកត
ខ្ញុំម្នាស់...ប្រាស?)...ហើយខ្ញុំម្នាស់បានទូលបាន។ (យុធមុនពេល
នាងមានដូច្នោះ សូមមើល ជាមួយអ៊ាម)

¹⁸² អ៊ាមបានស្ថាល់នាង ហើយនាងមានគក់ និងបង់ពីតមក—ហើយបានបង់ពី អបិល។

¹⁸³ បើវិនិច្ឆ័ំដែលសូន្យក វាគ្រាន់តែពីទស្សន៍មួយ។ តម្លៃនេះ ដើម្បីបោញ្ញកំឱង អូកដីដើរឈើ នាងគឺជាដើរឈើ ក្នុងគេប៉ូបីជាដើរឈើដែលដោយៗ។ ពីមានប៉ូន្ទាន នាក់ដែលដីង? តើអូកមិនមែនជាដើរឈើសំឡាយអូកទេបុ? ប្រាកដណាស់អូក គឺជាតា។ “ហើយនៅកណ្តាលប៉ូន្ទាន ហើយ បុន្តែកណ្តាលបីជាមួយ ដោយៗដែលនាង មិនប៉ះ។”

¹⁸⁴ បើអូកសង្គគមីល តើព្រះយេស៊ូមិនមែនជាដើរឈើនៃជីវិតទេបុ? តើច្រោង មិនបានសន្យានៅក្នុងម៉ាចាយ បុយ្យបាន ជំពូកទី ៦ “ខ្ញុំជានំបុងជីវិត ដែលមកពី ព្រះចេញពីស្ថានសូត្រ?”

¹⁸⁵ ប្រសិនបើបុសហិភាកតស្តី...ហើយមើលតាមរយៈកំណើត...ដោយស្តី យើង ទាំងអស់គ្មានគ្រឿស្សាប់ ព្រោះយើងត្រូវស្សាប់ (ត្រូវទេ?) តាមរយៈកំណើតបស់ ស្តី។ តាមរយៈកំណើតនៃបុស យើងទាំងអស់គ្មានស្សាប់នៅជាងហេតុ។ ស្តីជាដើរឈើ ដែលជាងនៃសេចក្តីស្សាប់ បុសជាដើរឈើ យើនៃជីវិត។ ជីវិតត្រូវនោះមិនបានទូលដីត្រូវខ្លួនទេយ៉ា នោះពីរត្រូវបានដាក់។ នេះ—យើត្រូវបាន មកពីបុសយ៉ាងត្រូវ។ ចូលទៅក្នុងស្តី ហើយស្តីនោះត្រូវអូករីកនៃនឹង ភ្នាស់ទេ។ ហើយទាក់រីកមិនបានភ្នាស់ទេ មានតែខ្លួនឲ្យត្រូវបានដាក់។ ឈាមរបស់ ម្នាស់ទេ។ ហើយទាក់រីកមិនបានភ្នាស់ទេ កែត្រូងយាមរបស់នាង បុន្តែមិនមានស្តាម

មួយនៅ/ក្នុងទាក់ទងនៅទេ។ ទៅស្រួលរក...ប្រអាណស្បែរគោរពទេ បុស្សរគ្រូពេទ្យ
របស់អ្នក អ្នកនឹងយើរូប វិមិននៅទីនោះទេ លោក គុនជាចំណុចមួយរបស់កា
ទាហ័រតែសោះ។ នាងត្រាន់តែជាតុកបីណ្ឌាបាន៖ ហើយជីតិបានមកពីបុស។

¹⁸⁶ នេះជាប្រភេទដ៏ស្រស់ស្អាតមួយដែលបង្ហាញតាមរយៈស្នើសុំដែលកាត់កំណើត
ធម្មជាតិ យើងទាំងអស់គ្មានក្រោរស្សាប់ ដោយសារតែយើងបានស្ថាប់ការបំពេញ
ចាប់ផ្តើមជុំបុង ហើយមានតែតាមរយៈបុសប្រព័ន្ធដីស្តីយេស៊ូបីណ្ឌាបានដែលអាច
សៀវភៅបាន។ ហើយមានដើមឈើពីនៅក្នុងស្នូលោកអ្នកអារម្មណ៍ដែន។ យើរូបអំពី?

¹⁸⁷ ហើយចាំម៉ឺន! ហើយនៅថ្ងៃនោះ មានចេរូបនៃមួយការពារដើមឈើនេះ។ ថា
ប្រសិនបើពួកគេធ្លាប់បានភ្លាក់មេកដាច់ជីតិនោះ ពួកគេទាំងអស់នឹងរស់នៅជាតិ
ដូចជាបុំន្ទាននាក់ដែលដឹង? ពួកគេទាំងអស់គ្មាននឹងរស់នៅជាតិដូចជា
រហូត។ ហើយជាបីកជុំបុងដែលពួកគេអាចភ្លាក់វាបាន...ទៅតាមនិយាយថា
“យើងនឹងការពារវាត់” គោដាក់ចេរូបនៃនៅទីនោះ ដោយការសំដាលនៅឆ្នាំនោះទេ
ទិសខាងកើត ដើម្បីការពារវាត់ ពួកគេបានយកវាក្រោមបីទៅទិសបុរី ហើយ
បានការពារដើមឈើនោះដោយជាមួយនូវការពារជីវិ៍ ដើម្បីកុំឡើងពួកគេចូលទៅយក
វាបាន (ដើមឈើនេះ)។

¹⁸⁸ ហើយនៅពេលដែលប្រព័ន្ធបែងចែកជាប្រព័ន្ធបន្ទូលប៉ា ខ្ញុំជាតាំងបុំបុងជីតិ
ចាមនុស្សធម្មាបិនិភាពនៃបុំបុងនេះនឹងមិនស្សាប់ទេ។ មានដើមឈើរបស់អ្នក។

¹⁸⁹ មានស្នើសុំរបស់អ្នក មានការូមគេរបស់អ្នកដែលនាំមកនូវសេចក្តីស្សាប់។
ប្រាកដចាប់មានចំណាយដូរូបគេ កំមានសេចក្តីស្សាប់ដោយ។ ហើយប្រាកដជាតិ
មានកំណើតខាងវិញ្ញាណ នោះមានជីតិអស់កល្បាឯដែលបន្ទូលទុកដោយវាត់
សេចក្តីស្សាប់កើតឡើងតាមរយៈកំណើតនៃស្សី ហើយជីតិកើតឡើងតាមរយៈ
កំណើតរបស់មនុស្ស។ អារម្មណ៍អ្នកនៅទីនោះ។

¹⁹⁰ ឥឡូវយើងត្រូវបែងទៅការអីវិញ្ញា។ តើអ្នកអារប្រាប់ខ្ញុំបានទៅវិញ្ញាណនឹង
អត្ថន័យនោះមកពីណារា? ប្រសិនបើការអីនេះ...ម៉ឺនចុះ បើការអីនេះជាក្នុងរបស់អ៊ិជាម
ដែលជាក្នុងរបស់ព្រះ តើកំហែអារក្រារនោះមកពីណារា? ជូនដុំបុងពេលវិកម្ម តី
ស្សាប់ គោដាអ្នកធ្វើយាត គោដាអ្នកប្រែណូននោះ ហើយកូនុវេះ ចូរមិនដែលជាតិរបស់
បានរបស់គាត់ ដែលជាការចាប់ផ្តើមជុំបុង ឯុស្សីហើយ ហើយគាត់នោះដើមឈើបុំបុង...
គាត់ប្រែណូននឹងមិនកូល ជាតិដែលបានចាប់ផ្តើមបញ្ជាចំមួល។ តើមានបុំន្ទាន

នាក់ដែលដឹង? ហើយការអុនគីជានិស្សីយេបស់ខ្លួនគាត់ ដែលគាត់ច្រៀនេន នឹងបុន្មប្រុសបស់គាត់ហើយបានសម្ងាប់គាត់។ ដែល...ជម្លាត់ទិន្នន័យចេញពី ស្រីមជើងហិសុទ្ធនោះទេ។ វិមក...ត្រូវបេញពីស្រីមដែលបង្ហចគោនេះ។ ហើយសូម កត់សម្ងាប់ការអុនភាយុងពេលគាត់កើតមក។

¹⁹¹ ត្រូវបិលបានកើតមកបន្ទាប់ពីគាត់ បន្ទាប់មកនាយកមានគក់ដោយអំដាម ហើយគាត់បាន—បានស្ថាល់នាង ហើយនាងបានបង្កើតកូនប្រុសអឺបិល។ ហើយ អឺបិលគីជានិមិត្តសញ្ញាណនៃព្រះគ្រឿស្ស ហើយនៅពេលដែល—ពេលអឺបិលត្រូវតែ សម្ងាប់ សេតក់ចូលជិនសកកែន្លែង ការសុគត ការបញ្ចុះសុទ និងការសំឡែងវិញ របស់ព្រះគ្រឿស្ស នៅក្នុងនិមិត្តសញ្ញា។

¹⁹² បើនេះ តុល្យរែន៖ ការអុនបានថ្វាយបង្គំ រាល់គិច្ចការខាងសាច់ណាមរបស់ គាត់ ធួចជាក្រោមដំនីខាងសាច់ណាមសញ្ញាប៉ែនេះ៖ ពួកគេទៅព្រះវិហារ ពួកគេ ថ្វាយបង្គំ។ ការអុនបានថ្វាយបង្គំ គាត់មិនមែនជាមនុស្សគំរែទេ គាត់មិនមែនជាកុម្ភយនិស្សទេ។ ការអុនជាអ្នកដើរ។ គាត់បានទៅនៅព្រះ គាត់បានសង្គមសន់សម្រាយ។ គាត់បានធ្វើគ្រប់គិច្ចការសាសនាដែលអឺបិលបានធ្វើ បើនេះគាត់មិន មានការបើកសំម្រេងខាងវិញ្ញាណណ៍នៃព្រះហប្បទ័យបស់ព្រះទេ។ សូមលើកតាមឱ្យដឹង ព្រះនាមព្រះអ្នកសំ! អ្នកនៅទីនោះ។ តើអ្នកយើងរារៈទេ? គាត់មិនមានការបើក សំម្រេងខាងវិញ្ញាណទេ ហើយនោះជាបញ្ចាតាមួយក្រុមដំនីសញ្ញាប៉ែនេះ។ ហើយ ព្រះយេស៊ូបានមានបន្ទូលម៉ា ត្រង់នឹងស្ថាបនាក្រោមដំនីបស់ត្រង់តាមការបើក សំម្រេងខាងវិញ្ញាណនោះ។ អ្នកយល់រាលានេះទេ? អូ ត្រូវរបស់អ្នកអាចបើកបាន តុល្យរែនេះ។ សូមមើល ការបើកសំម្រេងខាងវិញ្ញាណ។

¹⁹³ ការអុនមក៖ គាត់បានសង្គមសន់សម្រាយ៖ គាត់ថ្វាយបង្គំ គាត់បានយកយញ្ញបុជា គាត់លួចដួងដុះ៖ គាត់សរសើរឡើងព្រះជាម្មាស់ គាត់ថ្វាយបង្គំព្រះជាម្មាស់ គាត់បានធ្វើគ្រប់បែបយ៉ាងដែលអឺបិលបានធ្វើ។ ហើយព្រះបានបង្កើសដែលគាត់ ទាំងស្រុងដោយសារគាត់មិនមានការបើកសំម្រេងខាងវិញ្ញាណ!

¹⁹⁴ ធៀតាមឱ្យបន្ទាត់ផ្តុចច្បាបស់ការអុន៖ ចុះក្រាមទៅឱ្យទួកជិត ចាប់ពីទួកជិតឡើង ទៅស្រុកអិស្សាឌែល ពីអិស្សាឌែលចូលម៉ោងព្រះយេស៊ូ និងពីព្រះយេស៊ូវិញ្ញត ដូលសញ្ញាប៉ែង ហើយមើលម៉ាតើខាងសាច់ណាម ក្រុមដំនីជាមូលដ្ឋាន វិនុសនិង បង្កើសដែលជាអ្នកប្រាង ខ្ញុំមាននៃយោបាយនុស្សដែលមានបទគីន្ទោះគ្រប់ទាំង

លទ្ធផល និងទេសាស្ត្រ ពួកគេអាចពន្លាលីរាជាណ ត្រូវប្រុសដើម្បី ដូចនេះ ប៉ុន្មានការបើកសំមួងខាងវិញ្ញាណាទេ! ប្រជាប្រុសត្រាងបារាំ បានខាស់ម្មាយដែរបស់ គាត់។—អីដឹង? ត្រូវបានបើយ។ នោះជាគាលលទ្ធផលសំការអីនេះ។

¹⁹⁵ ព្រះគម្ពីរបាននិយាយថា “ដើម្បីនាគារលើគេ! ដោយសារពួកគេបានដើរការគោល លទ្ធផលសំការអីនេះ គោតាមកំហុសបែស់បានធ្វាម ហើយត្រូវនិនាសទៅដោយការទាស់ប្រជាមួងរបស់កុំភៀរ។” ស្រើវិកាជិដែល យុំជាស គាត់បាននិយាយថា “ពួកគេត្រូវបានកំណត់ទុកជាមុនចំពោះការរៀបចំនៅទីនេះទេ” ជាពួកគេពិត៌ពណ៌សំរាប់ យើង ទេ? តើបានធ្វាមជារី? គាត់គឺជាបីស្សុទេ គាត់ត្រូវបានបិត្យមួយដំនុំទាំងអស់។ គាត់មកទីនោះការឃាតិចូចជាមួលដ្ឋានដែលគាត់អាចធ្វើបាន។ គេបានផ្តល់ជូន...គាត់ឈរនៅទីនោះក្នុងភាពលើឯ្យិល្អាច្បាប់ ឈរនៅទីនោះក្នុងភាពលើឯ្យិល្អាច្បាប់ អស្សារបស់ពួកគេ។ ហើយពួកគេមិនមែនស្សាក្សាត់ទេ ពួកគេជាមួកដើរ។

¹⁹⁶ ពួក—កូលសម្លេនមួកមួកប៉ះនោះបច្ចុប្បន្នពីក្នុងស្រីបែស់ខ្ញុំ។ ខ្ញុំដែលបានសែនទៅ...ក្នុងស្រីបែស់ខ្ញុំ ដែលសែនទៅជាមួយនឹងខ្លួនពួក ហើយនានា ឡើងបង្កើតក្នុងនោះមក ហើយក្នុងនោះជីជាតិ...ពួកកូលសម្លេនមួកមួកប៉ះ។ ហើយពួកគេគឺជានិកាយដើម្បីអស្សារ។ អស្សារណាស់ មនុស្សដែលមានជាតិ ហើយពួកគេមានព្រះអង្គម្មាស់ និងស្នូច និងតាកាលឯ្យ៉ា ពួកគេមានបីស្សុទេ និងមួលដ្ឋាននិងអីរីក្រប់យ៉ាង។

¹⁹⁷ ហើយនៅទីនោះមកជាប្រុមនៅមួកសំមួងភាពហិសុទ្ធឡើង ក្រុមឈ្មោះនៅទៀត អីស្រាវអល បណ្តាកូចដែល មិនហេបាទានិកាយ អនុវនិកាយ។ ហើយពួកគេបានធ្វើអីគ្រប់យ៉ាងដែលនៅលើហើយដែលមាននៅលើហើយដែលនៅលើហើយ ប៉ុន្មានដែលកើតិជាតិ ពួកគេមានការបើកសំមួងខាងវិញ្ញាណា ហើយព្រះជាម្មាស់គោរពនោះជាមួយ ពួកគេនៅក្នុងបង្កាលហើយ។

¹⁹⁸ អូ ខ្ញុំដឹងថាទួកគេមានរឿងខាងសាច់រួម ហើយមនុស្សនិយាយថា “ប្រុងមនុស្សនៅទីនោះក្រាយនេះជាមនុស្សមិនស្នាត ត្រានអីត្រូវធ្វើក្រារពីទាត់គេបច្ចុប្បន្នទៅក្រារទេ” ប៉ុន្មានពួកគេបានការបើកសំមួងខាងវិញ្ញាណា ហើយពួកគេបានចូលដែលត្រូវគោរយ ពួកគេមានពេលដីនីង ពួកគេមានបង្ហាញក្នុងទៅជាមួយ។ ហាលេណូយ៉ា! ខ្ញុំស្នាល់មួក—មួកគិតចាតូវឱ្យកើប ប៉ុន្មានខ្ញុំមិនមែនទេ។ ខ្ញុំត្រានតែមានអាមេណុណ្ឌណ្ឌ។

¹⁹⁹ សូមកត់សម្ងាត់! នៅពេលដែលខ្ញុំគិតថា “ព្រះដែលនោះ សុព្ភ័រនេះ គឺដែនធាមួយយើង។” រាន់គេជាការបើកសម្រួលដែលព្រះបន្ទូល។ ប្រាកដណាស់ គីវា រាជីម្រក្បុវាគាររៀងរហូត។ សល់ភេទម៉ីនព្រះនាមព្រះអម្ចាស់! បាន មែនហើយ។

²⁰⁰ នៅថ្ងៃនេះគាត់យកនៅថ្ងៃនោះ ជាមូលដ្ឋាន ពួកគេជាប្រាកមនៃបានឱ្យសិន និង ប្រុសបីដែកន បានក្រាកឈរនៅលើក្នុំ ហើយយកបីស្សុពាបេញទៅថ្ងៃនោះ។ ហើយពួកគេបីព្រះដូចត្រា ហើយមានសាសនាដូចត្រា ពួកគេគោរពួកជាប្រះ ដូចត្រា។ ពួកគេថា “ក្រោម្បុរាបីលពួកធុងសំរាយនោះ។” ហេតុអីបានជាបួកគេមិន មាននិកាយ។ ពួកគេមិនមានអូរក្រារិស្សកោហ្វេន ញាប់ឆ្លៀ សម្រួលភាពិសុទ្ធបាន។

²⁰¹ តើវាបាន? ពិតប្រាកដណាស់ ពួកគេគីជាតា។ ប្រសិនបើអូរកមិនធ្វើថាបួកគេ គីជាអូរកសម្រួលប៉ែទៅលាកបុរាណិញ ហើយរកមិន នៅពេលដែលពួកគេបានផ្តល់ចិត្ត ហើយការអស្សាយមួយត្រូវបានធ្វើ ហើយមិនបានចាប់យកទុកបុរាណិនមួយនឹងចុះឡើងទៅម៉ោង ដោយរាយការ កំង់រាយព្រះវិញ្ញាបណ ហើយលាកម្មិ៍សេបានប្រៀបដែលនៅក្នុងព្រះវិញ្ញាបណ។ ប្រសិនបីនោះមិនមែនជាប្រាកម នៃអ្នីដែលយើងហេរដោយសិចា...ប្រាកមសម្រួលភាពិសុទ្ធ ខ្ញុំមិនធិនចាប់បានជាអូរក អី ប្រៀបដែលនៅក្នុងព្រះនាមព្រះ។ គ្រប់ពេលមានប្រជាធិបាទនាស្ថាប់ពួកគេ ប៉ុន្តែ ព្រះជាម្ចាស់គឺដែនធាមួយពួកគោះ ពួកគេមានការបើកសម្រួលដែលព្រះនាមព្រះអម្ចាស់ កំពុង ដើរកាមបង្កាល់អ្នីង។

²⁰² ហើយមួយអារប់និយាយថា “តុល្យវនេះ មិននៅថ្ងៃនោះ។” យើងនឹងហេរពួកមិនបានទាំងអស់ និងបីស្សុពាបេញទៅថ្ងៃនោះ។ និងគីជាប្រាកម ទាំងអស់ ហើយនាំពួកគេ ចេញពីថ្ងៃនោះ។ យើងនឹងធ្វើអូរកម្ម អនុញ្ញាតឱ្យការយោសនានោះណាយទំនួរនឹងនិកាយដែលរបស់យើងទៀត។

²⁰³ ដូច្នេះហើយបានយកពួកគេចេញទៅថ្ងៃនោះ។ ពួកគេបានសង់អាសន់ចំនួន ដប់ពីរ។ នោះជាអីដែលអីរាជាប់អាលោន អាសន់ដប់ពីរ។ ពួកគេចូលរួមរាយបញ្ហាបុជា ដប់ពីរជាក់គោរពិភោះ អីដែលអីរាជាប់អាលោន គីជាអីដែលព្រះបានមានទាមទារ។ ពួកគេបានជាក់ប្រៀបដប់ពីរនៅថ្ងៃ តាំណាងឱ្យការយោងមករបស់ព្រះអម្ចាស់យេ សូវគ្រឿស្ស។ មិនបែបពីរនៅការកំនួនទាំងពីរ។

²⁰⁴ អូកលូវីទាំងអស់ បីស្សុពនិងទាំងអស់គ្នា បានយកនៅដីវិញ្ញា ពួកគេបានបំនីយេប្បាតា។ ពួកគេដិជ្ញាន ហើយលើកដៃថ្ងៃយកព្រះយេហ៊ុវិភាគ ហើយនិយាយថា “ខ្លោះយេហ៊ុវិភាគ សូមស្អាប់យើង!” តើពួកគេបានព្យាយាមធ្វើអី? ហើយបានដឹងទូទៅថា កូនរបស់គេក៏ចេញទៅបែបនោះ ហើយព្រះវិញ្ញាណាយាងចុះមកសង្កាត់លើគាត់។ ប្រាកដធនាល់ (ប៉ុន្តែគាត់ជាសាច់យោម)។

²⁰⁵ ព្រះគម្ពីរបាននិយាយថា ព្រះវិញ្ញាណាយាងអាចសង្កាត់មកលើមនុស្សលាក់ពុត្តា អូកបានពួមឱ្យបង្ក្រោនវាតម្លៃនេះ។ “ឡើងឆ្លាក់មកលើមនុស្សសុចិត្តនិងមនុស្ស ទុច្ចិត្ត។” ប៉ុន្តែវាគ្រេរកោប្រែបង្រៀបដោមយើងព្រះបន្ទូល មានកន្លែងដែលអូកទទួលបានវា។

²⁰⁶ បន្ទាប់មកនោះពេលដែលគាត់បានធ្វើ និង...នោះពេលដែលព្រះវិញ្ញាណាយាង សង្កាត់នោះបែបគាត់បានប្រាកបការពិត គាត់បានព្យាយាមជាកំបង្ហាសា អូស្រាវេល ហើយគាត់បានប្រទានពារិល័យអីស្រាវេល។

²⁰⁷ ឥឡូវនេះ៖ ប្រសិនបើព្រះជាមាស់គ្រាន់តែគោរពក្រោមដំនុំដីលូម្បូយ និងបីស្សុ ដីលូ និងជាក្រុតងាលដីអស្សាយក្នុងក្រុង តាត់មានការពួកចិច្ចទូលយក ការបូជានោះ៖ ព្រោះគាត់មានសិទ្ធិជាចំណួចអីក្រោកអីលើដែរដែរ ប៉ុន្តែគាត់មិនមានការបើកសំឡួងខាងវិញ្ញាណាលីនព្រះបន្ទូល និងនន្ទៃរបស់ព្រះទេ។ ហើងហើយ នោះហើយជាការពាណិជ្ជការនៅក្នុងព្រះបន្ទូល។

²⁰⁸ សូមមើលព្រះយេស៊ូវា។ ពួកគេថា “ទៅជាមួយបុរសនោះទេ។” យើងដឹងថា គាត់ជាជនជាតិសាម័យ។ គោត្តក្នុងគោត្ត។ តើអូកនឹងបង្ក្រោនយើងទេ? មែនហើយ អូកបានកើតនៅក្នុងការដិតក្នុង។ អូកមិនមែនជាអីសោះក្រាតិជាក្នុងក្រាតិចោរប់ គំរូដីដីមេមក។ តើអូកណាតាមីទុករបស់អូក? និយាយថាប្រះជាបីគារបស់អូក អូកប្រមាជ្រោដីហើយ! ហេតុអូកបានជាអូកចង់ប្រាប់យើង? យើងឆ្លាប់ជាគ្រឹះ អធិប្បាយ យើងជាបីស្សុ តាមរយៈហេតុគា-គា-គា-គា-គា-គា-គាតុគរបស់ យើងគឺជាក្រុមដិប្បាយនិងបីស្សុ។ យើងបានកើតនិងដំឡើងនៅក្នុងក្រោមដំនុំ។ យើងបានផ្លូវការតែង្វាក់សិក្សាសាលាដីខ្លួនបំផុត។ យើងដឹងត្រប់ពាក្យទាំងអស់ជាអក្សរ។ ហើយអូកបានយកបង្ក្រោនយើងប្រើប្រាស់? តើអូកឆ្លាប់ទៅសាលាដីនៅនៅណា? តើអូកមានការសិក្សានេះនេះដោយណា?”

²⁰⁹ តាត់បាននិយាយថា “អ្នកគឺជាបេស់...ខីពុករបស់អ្នកជាអារក្ស” ព្រះយេស៊ីវ មានបន្ទូលដូចខ្លះ។

²¹⁰ ពួកគេគ្នានឹងការអស្សាយក្តីដំណោមពួកគេទៅ។ ពួកគេមិន មានការព្យាបាលដែលភាពនិងជីវិ៍ណាមួយក្តីដំណោមពួកគេ។ ពួកគេគ្នាន ពាណិជ្ជក្តីដំណោមពួកគេទៅ បើនេះព្រះយេស៊ីវិតជាការបើកសំឡែងខាងវិញ្ញាណា នៃបទគម្ពី។

²¹¹ ពួកគេថា “ហេតុអ្នកដានជាក្រុះបានសរស់ដូចខ្លះ-និងដូ-ខ្លះ។”

²¹² ព្រះយេស៊ីវិមានព្រះបន្ទូលថា “ទាន់ហើយវាក៏ក្រុះបានសរស់ដូចខ្លះ។” បើនេះ ព្រះបានបញ្ជាក់ថីនុស្សុបស់ប្រជាធិបតេយ្យសម្រាប់។

²¹³ ពេគ្រិសបាននិយាយដូចខ្លាដែរ នៅកិច្ចការទី២ តាត់បាននិយាយថា “ធនធានគឺស្រួលដឹងរីយូ! ព្រះយេស៊ីវ ជាអ្នកស្រួលកណ្តាលសារីត ជាមនុស្សគាប់ ព្រះបប្រឹមឱ្យព្រះ ក្នុងចំណោមអ្នកការល័ត្ត ជាមួយនឹងខីសំគាល់ និងការអស្សាយ ដឹងប្រព័ន្ធដែលដឹងមួយបស់ព្រះ ព្រះបានកំណត់ទុក ជាមួយអំពីការសុគត់នៃការស្វាប់នេះ។ អ្នកបានប្រតល្អប្រជាធិបតេយ្យ និងអារក្ស។ អ្នកបានឆ្លងព្រះអង្គមាស់នៃីត ជាប្រាជ់ដែលបានរួចរាល់សំឡែងខាងវិញ្ញាណា ហើយយើងជាសាក្សីអំពីវា។”

²¹⁴ ដី អ្នកអធិប្បាយអីយូ! មិន...តាត់មិនអាចសូមីតិសរស់របៀបនេះបស់តាត់ ផ្ទាល់ បើនេះតាត់ស្ថាល់ព្រះ។ ពួកគេបាននិយាយថាពួកគេ “ចូយកម្រិតឯទូកជាក់ ចំពោះតាត់គឺ តាត់បាននៅជាមួយនឹងព្រះយេស៊ីវ។” ប្រាកដណាស់ វាបានបើក សំឡែងខាងវិញ្ញាណា អូ ខ្ញុំអីយោ ឥឡូវនេះ អ្នកនៅទីនោះ។

²¹⁵ ការីនគឺត្រាន់ពេនៅក្នុងដូរនោះ ក្រោមដំនុំខាងសាប់ឈាមគឺនៅក្នុងបន្ទាត់ ដូចខ្លាសម្បញ្ញប្រជែងនេះ។ ក្រោមដំនុំខាងវិញ្ញាណានៅពេនៅមានបង្ហាញហើយ នៅពេនៅ និងសំគាល់ ការអស្សាយ នៅពេនៅព្រះគឺស្ថិតដឹងបែ ដែលបង្ហាញដូចដែន ក្នុងសែនសុខបង្ហាញដឹង ហូតដល់ការយោងមកជាបើកទីពេនៅក្នុងដោយប្រជែង ពិតប្រាកដណាស់ ដូចខ្លាកាលពីមីលមិញ ថ្ងៃនេះ និងជាផ្លូវការ។

²¹⁶ ហើយខ្សែស្រួលបាយនៃភាគីនេះលាតាសាសនា និងជាមុកគ្គបៀនេនិងជាមុកប្រាង ចុះនៅផ្ទចតា ផ្ទចតា រាល់ថ្វីក់ផ្ទចតាដែរ។ អ្នកវិគិតនិងអ្នករៀតបៀន ផ្ទចជាការអីនេះជាបស់អេបិល ដូច្នេះពួកគេអាណ្ញឹងសញ្ញថ្វីនេះ ហើយបានហើយនឹងបេបហូនុងជានិច្ច។ មនុស្សខាងសាច់ឈាម ជាមុកមិនធ្វើ។ ត្រូវហើយ។

²¹⁷ ឥឡូវនេះ លោកបុរាណី ៣:៨ ហើយខ្ញុំកំបានជាក់លេខ២០នៅទីនេះដែរ ខ្ញុំបានមើលមួយរយៈមុន៖

អំជាមបានចូ...ឈ្មោះប្រព័ន្ធគាត់ថា...អារ៉ា ពីរូប៖នាងជាម្មាយនៃមនុស្សទាំងអស់។ (យើងឯទេ នោះគឺបន្ទាប់ពីការបាកបញ្ជាផនេះបានកើតឡើងរបស់ហើយ)

²¹⁸ ការអីនីគឺ...“ឥឡូវនេះដែលបន្ថីច!” អ្នកនិយាយថា “សត្វពស់ សត្វពស់ ធ្វើម៉ែងបាន?”

²¹⁹ បើនេះបងប្លុនអើយ មើលនៅទីនេះ ព្រះគម្ពីមិនបានថែងចាត់ជាសត្វពស់ទេ ព្រះគម្ពីបាននិយាយថា “គាត់ជាបុត្តិលស្សុបុត្តិតបំជុកគុងចំណោមសត្វពាណន់ ទាំងអស់។” គាត់មិនមែនជាសត្វលូនទេ គាត់ជាសត្វ។ គាត់គឺជាហើយនៅទីនោះ...

²²⁰ ហើយអនុញ្ញាតខ្ញុំដូលបិទុអ្នកនូវឱ្យនេះជាសញ្ញាសម្ងាត់កូចមួយរាងពួកយើង ប្រសិនបើអ្នកនឹងអារម្មណីលើបាន។ នោះហើយជាករណីនេះដែលវិនិភ័យស្ថាបនាបាយបញ្ហាលត្តា។ វត្ថុស្របដៃនេះបំជុកដែលពួកគេអារម្មណីបានចំពោះមនុស្សគឺសត្វស្តា។ តើមានបុន្ថន្ធនាក់ដែលដឹង? បើនេះមានអីមួយនៅថ្ងៃនោះទេ ពួកគិតនិងអារម្មណីដឹងសត្វស្មាយកជាមួយនឹងដឹងរបស់មនុស្សបាននោះទេ បើនេះវាគាសត្វដែលស្របដៃនេះជុគ្គ។ គេអារម្មណាចំរោងពីការវិខ្សោនពួកមួយ។ ពួកគេអារម្មណាតាមការបារិចបារិចបាន។ ពួកយកខ្លួនយុទ្ធសាស្ត្រកែប្រែបាន។ វាបានក្លាយជាសត្វម្ខាក់។ វាបិទុចត្តុត្រូវ។ យកនិងមកនិងកីឡាឯកបំបាត់ ឈរកនិងនោះ ហើយឡើងឡើងបើចាប្រស្ថិតុចម្ខាក់។ វាបិទុចត្តុត្រូវ។ យកនិងមកនិងកីឡាឯកបំបាត់ ឈរកនិងនោះ ហើយឡើងឡើងបើចាប្រស្ថិតុចម្ខាក់។ វាបិទុចត្តុត្រូវ។ ហើយឡើងឡើងបើចាប្រស្ថិតុចម្ខាក់។ បើនេះសត្វស្មាយក្នុងចូលមកស្របដៃនេះទេ ដឹងដឹង។ ហើយឡើងឡើងបើចាប្រស្ថិតុចម្ខាក់។ បើនេះសត្វស្មាយក្នុងចូលមកស្របដៃនេះទេ ហើយឡើងឡើងបើចាប្រស្ថិតុចម្ខាក់។

²²¹ នេះជាអារម៉ែកំចាំងបន្ទិច បើចង់ដឹង។ តើអ្នកដឹងថាការនេះណាមធោះ? វាគ្រោះបាន លាក់ពីរួគគោះ រួគគោះអាចដឹងថាគ្នុងទាំងអស់ដែលរួគគោះដឹងទៅ។ រួគគោះអាចដឹង បាន...ជាងចម្លាក់អាចដឹងបាន ហើយវិទ្យាសាស្ត្រ ហើយ—ហើយអ្នកដឹងនាយាង កាលបរិច្ឆេទអាចវាស់ដែងមាត្រាតាននៃពេលដែលជាមួយនឹងវិធានការអាតូមិក ប៉ុន្តែ រួគគោះដឹងមិនចាប់រាយបានឡើយ។ ជីវិតនោះជាសត្វពស់ដែលមានលក្ខណៈដូច មនុស្សជាងអ្នកទាំងអស់នៅលើដែនដឹង ព្រះក៏ដាក់បណ្តាលសាត់ ហើយដាក់លើ ពោះគាត់ ហើយគាត់បានត្រឡប់ទៅជាពសន្តិ៍ ដោយមិនមានរូបរាងដូចមនុស្ស ឡើយ។ ឥឡូវនេះគ្រាន់តែអេក្រាប់រាយក្នុង រួគអ្នកវិទ្យាសាស្ត្រ ហើយទុកខុីរួគគោះ គិតវាមួយសន្ដុះទេ។

²²² ប៉ុន្តែ ព្រះគម្ពីរបានប្រកាសថា “គាត់ជាសត្វស្ថិតុកបំជុគុគង់ចំណោម សត្វបានទាំងអស់” គ្រោះហើយ។ គាត់គឺជាឌ្ឋីសលន្ងាក់ដែលយារ៉ាន្តេះ រាយក្រុងស្តីពី ព្រះទេដាក់បណ្តាលសាត់ ហើយដាក់ទៅលើពោះវីញ ដោយសារពេកវា—នៃដីដែលរាយបានឡើ។ គាត់បានលួចស្តីនេះ ហើយនាងបាន បង្កើតក្នុងប្រុសដំបូងរបស់នាងដែលជាការីន បន្ទាប់ពីធ្វើជាតិនៃការបំជុសគំនិត ធ្វើសំខ្លែងរបស់សត្វពស់ អាក្រុងដែលបានចូលក្នុងសត្វពស់នោះ បានធ្វើដូច្នោះ។

²²³ រួចនាងមានផ្ទៀពោះ ហើយកើតមក នាងមានផ្ទៀពោះមួងឡើត បន្ទាប់ពីនាង គ្រោះបានគេបាកប្រាស់។ ឥឡូវនេះខើស នាងគ្រោះបានបាកបង្រោត នាងស្រីរំកែ... មែនហើយ នាងធ្វើខុស។ ប៉ុន្តែគាម ឆ្នាប់ នាងមានភាពស្របឆ្នាប់ នៅពេល ដែលនាងមានផ្ទៀពោះជាមួយបីរបស់នាង ប្រែកោលជាមានព្រឹងដង ព្រឹងនៅខាងក្រោម និងព្រឹងផ្ទៀរកាយមក អ្នកមិនអាចប្រាប់បានទេ យើងមិនដឹងទេ ប៉ុន្តែនាងបាន បង្កើតក្នុងឱ្យអំជាម។

²²⁴ ហើយមាននេណាមួយកំបានស្អោះ អញ្ញីង ក្នុងប្រុសនោះ...គាត់បាននិយាយ ថានាងនឹងទៅ... ដូចដែលការីនៃបានកើតមកនាងបាននិយាយថា ‘ទីនូល បានក្នុងមួយកើតរោងក្នុងបាន’ ពីក្របាចដោស់ វាគ្រោះកើតអញ្ញីង។ វាបានឆ្លាប់នៃ ធ្វើជាតិ។ នោះគឺជាបានរៀបចំដែលអ្នកមានស្អោះឡើនេះ។ នៅពេលអ្នកកើតមក ព្រះមិនចុះមកបង្កើតអ្នកទេ អ្នកគឺជាក្នុងរបស់ខ្លួននិងមួយរបស់អ្នក។ ហើយ អ្នកនឹងភាយជា...វានឹងមាន...ក្នុងរបស់អ្នកនឹងភាយជាតុងរបស់អ្នក។ វាបាន

ការបន្ទាត់គ្រប់ពេលដែល ធម៌ ឬ៖ មក ជូចជាដើមឈើត្រាប់ពួនិងបេស់ដូចនោះ ប៉ុន្តែ ពេលប់ទៅការពើមីត្រា ខ្ញុំសង្ឃឹមថាការណ៍នេះបានពន្លាប់។

225 តើយើងមានពេលដែលប៉ុន្តោនេះ? គ្មានពេលទៀតទេ។ ស្ថាប់រឿងល្អនេះជាបន្ទាត់ទៀត.. ដែលយើងនឹងចូលរួមជាមីត្រការទីក្រុងពេលបំផុត យើង ទាំងអស់គ្មានទូលបុណ្យរាជមាណិកជាប្រកាសយ៉ាងមួយ...” (យើងចង់ដឹងរឿង នោះ។) “...ព្រះគិត្ស។” នៅពេលនោះ... តុល្យរៀនេះ ខ្ញុំគិតថាខ្ញុំលើកឡើងបទគម្ពី ខ្លះ បទគម្ពីល្អនេរលើនោះ បងប្រុស ប្រាការហំ ធ្វើយកើងនេះនៅក្នុងដឹងកទិន្នន័យ នៅក្នុងបទគម្ពីទី១០—នៅដើម។

226 នៅជាការល្អមួយ ជូចជាតុល្យរៀនេះ តើអ្នកនឹងខ្ចីខ្ចីមួយប្រុពីនោះទៀតបានទេ ដើម្បី ធ្វើយសំណុរាយនេះ? វាអាចធ្វើយខ្លួនដងបាន។

59. ពេលណា—នៅពេលអ្នកនិយាយថា “មនុស្សអារក្រក់នឹងមិនធោះជាក្បែងហេតុ” ... (មែនហើយ តុល្យរៀនេះខ្ញុំបានទូលបរស់ខាងសាក្សីព្រះយេហោវ៉ាហើយ មែនទេ?) ... ពេលអ្នកនិយាយថា មនុស្សអារក្រក់នឹងមិនធោះអស់កណ្តុះជានិច្ច តើអ្នកចង់សំដើរទៅនៅរកប្រកួតបីងតើង? ខ្ញុំដឹងថាការនិយាយនៅក្នុងនីរណា (នោះជាប់ពីកទិន្នន័យ ១០) ចានកនឹងក្រោរបាត់ចូលមេក្នុងបីងតើង។ ហើយ មិនធោះអស់កណ្តុះជានិយាយទេ តើនឹងទៅជាផាយ៉ាងណា?

227 ជូចដែលខ្ញុំទើប់ពេលនិយាយ បងប្រុនប្រុសស្រី ប្រួចរាបាក់ជាយ ពួកវា ជូតពួន លែងមានទៀតហើយ។ ពួកគេមានការចាប់ផ្តើមមួយ ហើយនៅទីនោះ ពួកគេបញ្ចប់។ ពួកគេគ្រាន់តែគ្មានអីទៀតទេ។ តើនឹងយ៉ាងម៉ែច... តើពួកគេនឹងធោះយុរប់ណាន នោះគ្រាន់តែពីបាកក្រាប់ប៉ុណ្ណារៈ។ ប៉ុន្តែមើលនៅទីនោះ...

228 ប្រសិនបើអ្នកគ្រាន់តែអាចយកវានៅក្នុងបិត្តរបស់អ្នក សូមមើល វាសាមញ្ញណាស់។ មានពំមួយប្រភេទនៃជីតិកអស់កណ្តុះជានិច្ច ហើយដែលមកតាមរយៈព្រះជ្រាវ់។ ហើយព្រះពំមួយគឺជាដីជាតិវិកអស់កណ្តុះជានិច្ច។ ប្រសិនបើអ្នកគ្រាន់តែមកទីនេះក្នុងបែនាសុក្រម សូមរកមើលបាករក្រិក ហ្មូអី។ ហ្មូអីទី “ជីតិអស់កណ្តុះជានិច្ច” ជីតិអស់កណ្តុះជានិច្ច “ព្រះ។” ព្រះយេស៊ូមានព្រះបន្ទូលថា “ខ្ញុំដឹងជីតិអស់កណ្តុះជានិយាយទេ” ជីតិអស់កណ្តុះជានិច្ច “ព្រះ។” ហើយប្រសិនបើអ្នកនឹងមើលនៅទីនេះនៅក្នុងចែននុក្រម វាការណ៍និយាយថា “ហ្មូអី។” នោះគឺជាដីជាតិវិកអស់កណ្តុះជានិយាយគឺជាប់ពេលមាន។ គ្មាន

កំនែងណានៅក្នុងព្រះគម្ពី ដែលវាត្រាប់និយាយថានឹងមាននរភ័ស់កណ្តុជានិច្ច វាតាននិយាយថាត្រាកគគិតិ៍នេះ “ជាថ្មីរហូតនឹងរហូត”

²²⁹ តើម្ចាស់នេះដើម្បីចូលក្នុងពាក្យជាថ្មីរហូត សូមមិះល នៅបីពាក្យអីអនុយ ទីមួកបានកត់សម្ងាត់នៅទីនេះ នៅក្នុងព្រះគម្ពីទេ? ទីមានបុន្ញនានាកំដែល ត្រាប់លីវិនិយាយថា “និងអីអនុនិងអេ...”? ទីមានបុន្ញនានាកំដែលស្ថាល់ អីអនុ ជាបញ្ហានៃពេលមួយ? ហេតុអី ប្រាកដណាស់ អ្នកណានៅកីដីនៅ អីអនុ គឺ “បញ្ហានៃពេលមួយ”

²³⁰ “ហើយពួកគេនឹងធេះអីអនុ” នោះជាបញ្ហានៃពេលដោយ “បានចូលទៅក្នុង បីដែលហើយ ហើយនឹងតាមបេះអីអនុ។” អីអនុមាននំយថា “បញ្ហានៃពេលដោយ” ពួកគេអាចនឹងត្រូវដឹកបំផ្លាញបានមួយយោយលាងឆ្លាំបុន្តែ ទីបំផុត ពួកគេត្រូវកំណត់លាងដល់ខិបញ្ចប់។ ជាងស្រុង។ សូមមិះល ពីព្រោះវីរាងទាំងអស់មិនលើ គិតខ្លះ តើត្រូវបានបង្កើរបញ្ជាផីភាពល្អតាមខ្លះ។ ហើយវាមានការចាប់ផ្តើម ដូច្នេះ ត្រូវកំណានខិបញ្ចប់។

²³¹ វិវេជ្ជឱ្យដែលធ្វើលើព្រះអម្ចាស់យេស៊ូវគ្រឿស្សមាន ហូ “ជីវិតរបស់ព្រះធ្វាល់” នៅក្នុងពួកយើង ហើយមានជីវិតអស់កណ្តុជានិច្ច។ មិនមានជីវិតជាថ្មីរហូទេ មនុស្សមានបាបមានជីវិតជាថ្មីរហូ បុន្តែមើលមឹងមាន “ជីវិតអស់កណ្តុជានិច្ច”

²³² បងប្រុសខក កាលពីមិនយុបុន្ញនានេទ កំពុងពេអង្គុយលើផ្លូវកំបស់ខ្លឹម មុន ពេលយើងជាក់បន្ទាប់ពីយើងមានចូននៅទីនោះ ហើយគាត់បានដីសរុបុរាណ នូវ ហើយគាត់និយាយថា “បងប្រុស ប្រាកាបំ ថាទៅមិះលតីវាមានរាយ បុន្ញនាន់?”

²³³ “ឱ្យ” ខ្លឹមនិយាយថា “តាមកាលបុរីគឺ អ្នកអាចនិយាយថាភាមានរាយ មួយមីនាទុ។ សត្វសមុទ្រដែលបានសម្បូរប្រឡទេដែលមានជីវិតនៅពេលមួយ សត្វសមុទ្រត្រូចមួយប្រឡទេ ប្រែបលជាត្រាប់មានជីវិតក្នុងសម័យកាលកន្លែងទៅ ហើយ។”

²³⁴ គាត់បាននិយាយថា “គ្រាន់តែពីចារណាតីជីវិតមនុស្សខ្លឹបនឹងណាម្បែប និងជីវិតរបស់នោះ។”

²³⁵ ខ្ញុំបាននិយាយថា “អូ ប៉ុន្មែនដើរ ពីដៃនេះមានទីបញ្ហាប់ ប៉ុន្មែនជីវិតដែល យើងមាននៅក្នុងព្រះគីសុគានទីបញ្ហាប់ទេ។ វាអាចរស់បានពីរបីថ្ងៃដែរហូត ប៉ុន្មែន វានឹងមិនមានជីវិតអស់កណ្តាលនិច្ច ព្រោះជីវិតអស់កណ្តាលគឺមកពីព្រះតែមួយគត់ទេ”

²³⁶ អស់កណ្តាលនិច្ច “អ្នកណាដែលស្ថាប់ពាក្យខ្ញុំហើយដើរប៉ុន្មែនដែលបាត់ ខ្ញុំមក មានជីវិតអស់កណ្តាលនិច្ច ហើយនឹងមិនដែលមកដល់ទីដីនំដែរឡើយ ប៉ុន្មែន បានផ្តល់ជូនពីសេចក្តីស្ថាប់ទៅការងារជីវិតព្រោះ “បីដីហើយ អ្នកទទួលបានជីវិតអស់ កណ្តាលនិច្ច ដោយធ្វើជាអ្នកដើរ។ អ្នកមិនដើរមានជីវិតជាប៉ុងហេត្តកា ឯអស់កណ្តាល ជានិច្ច... អ្នកដើរមានជីវិតអស់កណ្តាលនិច្ច ហើយមិនភាពត្រូវវិនាសបានឡើយ ពីព្រោះវាអស់កណ្តាលនិច្ច។

²³⁷ ប៉ុន្មែនអ្នកដើរម្នាក់ គាត់នឹងទៅ... អ្នកមិនដើរនឹងផ្តល់កាត់ពិភពលោក គាត់នឹង មានទុក្សព្រៃយដែននាម ត្រូវដែលគាត់ពេញចានពេលដែលអស្សាយ “អូយ មានពេលដែល អស្សាយរាល់សំរាប់” ស្រី ស្រាត និងពេលដែលអស្សាយ គាត់គិតថាគាត់បន្ទំបែបបីនឹង។ គាត់នឹងស្ថាប់ គាត់នឹងទៅក្នុងបីនឹងនិងស្ថានំដែរឡើង ជាកំនែងដែល ក្នឹងកំពុងពេកកែវត្រូវដោយព្រៃយនឹងហេត្តកនិងហេតុ ហើយប្រហែលជាមួយយោបលានផ្លាំ ព្រឹកបីនុយបស់គាត់រាជនឹងរាជទុក្សនៅក្នុងបីនឹងក្នឹង និងស្ថានំដែរ។

²³⁸ ខ្ញុំ... អ្នកនិយាយថា “តើវាប៉ុងស្ថានំដូចម្នាក់ទេ?” ខ្ញុំដើរនឹងលើសជាងនេះ មួយលានដង។ ខ្ញុំដើរនឹងប៉ុងស្ថានំដូចម្នាក់ទេ ដោយក្នឹងពិតបានទេ។ ហេតុដល់បែមួយគត់ដែលវាគ្រោះបានទេដោរក្នុង “ដោយក្នឹង” ក្នឹងនោះគឺជាបស់ ដែលយើងបើបានប្រើបានប្រើបានជាងគេ។ វាបានក្នឹងដែលនេះបំផ្តាញអ្នកទាំងអស់ បាន។ អ្នកនឹង វានឹងនៅទីនោះ ប៉ុន្មែនអ្នកនឹងមានព្រូបីនឹងដែលនឹងរួចទូល់ទោសបាម ប្រឡាយមួយចំនួន...

²³⁹ ឥឡូវនេះ៖ អ្នកត្រូវឱ្យបានក្រុង ព្រោះព្រោះវិញ្ញាណបិសុទ្ធផ្លែបានប្រើបាន “ព្រោះវិញ្ញាណបិសុទ្ធនឹងក្នឹង” ដោយហេតុបានក្នឹងព្រោះវិញ្ញាណបិសុទ្ធដែលវារំពើបាប ចេញ យើងទេ ហើយធ្វើឲ្យស្ថាត។

²⁴⁰ ប៉ុន្មែននឹងនេះ៖ វាកែវប៉ោនុពីនរក “បីនឹងក្នឹង។” ហើយអ្នកដែលជាកោតី ជាការ ជាកោតីទោសដោយទានុកម្ម។ បុរសអ្នកមានដើរប៉ុន្មែនក្នុងនរក ហើយ និយាយថា “សូមចាត់ឆ្លាសាខីរយកទីកបនិច្ឆ័យប៉ុន្មែនដែលបែបស់គាត់ មកលាប

លើបច្ចុប្បន្នតែខ្ញុំ ដឹកឡើងកំពុងធ្វើទួរទុំ។” កំគិតថាគ្នាននរកដែលកំពុងដោះ ហើយនរកពិត គីមាន។ បើមានអារក្សពិត នោះមានបាននរកពិត។

²⁴¹ ប៉ុន្មានយើងឱ្យចាតីគ្រប់យ៉ាងដែលបំប្លែងគីមានទីបញ្ហាប់ទៅក្នុងវា ពីរោច៖ ទីបំផុតវាគ្រូវត្រព្រម្ពរករការបិសុទ្ធ និងជាការពាណិសុទ្ធរបស់ព្រះវិញ។ ហើយព្រះជាម្នាស់គីមស់កណ្តាលិច្ឆៃ។ ហើយប្រសិនបើយើងមានជីវិតអស់កណ្តាលិច្ឆៃ ព្រះគាត់នៅក្នុងយើង ហើយយើងមិនអាចស្វាប់លើសពីរោចដែលអាចស្វាប់បានឡើយ។ បីដីហើយ។

²⁴² ឥឡូវនេះ៖ អតិថិជនជាតិនូវលំអំពីខ្លួនវា យើងចេញទៅ និងធ្វើឱ្យវាក្រើមក្រោះ គិច្ចារ៉ាវ សូមមើល ខ្ញុំមាន...ខ្ញុំមិនដឹងថាទីណាទេះ៖

“តើនិងមាន—តើរួចគីនភ្លាយជាមី?”

²⁴³ រួចរាល់ជួរ លែងមានទៀតហើយ៖ ព្រលើងចេញទៅ វិញ្ញាណាចេញទៅ ជីវិតចេញទៅ របាយចេញទៅ គំនិតចេញទៅ ការចេងចាំក់ទេ។

²⁴⁴ ហើយវានឹងមិនមានការគិតសូម្យីអេការក៍ ប្រាកាប់ កើតឡើង នៅក្នុងសិរីធម្ម ទៀតទេ។ នោះហើយ វាគារមីទាំងអស់...តើអ្នកអាចប្រឈមបានទេ ថានៅទីនេះនឹងមានមនុស្សនៅទីនេះនៅក្នុងផ្ទៀកនេះ...?

²⁴⁵ តើរោច៖ តម្លៃមិនបានចេងថា “សូម្យីតែគំនិតរបស់មនុស្សអារក្សក៍ក្រុវិនាស” ? គំនិតរបស់វានឹងវិនាស។

²⁴⁶ នៅទីនេះនឹងមានបុរសម្បាក់នៅទីនេះ៖ ទីនេះជាប្រព័ន្ធដីសុទ្ធដែលស្វាយនៅទីនេះ៖ ហើយដឹងថានៅខាងក្រោជាភណ្ឌរៀងដែលមានព្រលើងដោះនៅក្នុងនោះទេ? ហេតុអី នោះមិនអាចជាបានសុគ្រោះទេ។ គំនិត ការចេងចាំ អីគ្រប់យ៉ាងដែលបានបង្គច រាល់ គំនិតអារក្សក៍ អីឱ្យនឹងវិនាស ហើយអីឱ្យដែលអារក្សក៍នៅក្នុងនោះ។ ហើយយើងនឹងគ្នានីម្រាតិភាពបិសុទ្ធ ជាមួយនឹង ហ្ម ដែលជាដីតិវបស់ព្រះ ដល់ការអស់កណ្តាលិច្ឆៃ និងសម្រាប់អាយុបន្ទូទេមុខ និងបន្ទូ និងបន្ទូ និងបន្ទូរហូត។ វានឹងមិនចេចប់ ជានិច្ឆ័។

²⁴⁷ “រួចគោលចូលទៅក្នុងការជាក់ទោសជាប្រើប្រាស់ ប៉ុន្មានមនុស្សសិរីគាន ចូលទៅក្នុងជីវិតដែលអស់កណ្តាលិច្ឆៃ” អ្នកយល់វាទេ? ទោសជាប្រើប្រាស់រហូត និងជីវិតអស់កណ្តាលិច្ឆៃ តើវាគាមួយយើងម៉ែប!

²⁴⁸ តើម្បូរនេះ៖ មើល វាមិនបាន...តើម្បូរនេះ៖ ខ្ញុំដឹងថា ចំពោះអ្នក ត្រួនគូចជាទីប្រជាបន្ទូរបស់ខ្ញុំ ខ្ញុំ—ខ្ញុំមិនចង់ព្យាយាមបង្ហាញនិងថាបានអ្នកដឹងទាំងអស់នៅទេ។ ប្រសិនបើខ្ញុំធ្វើដឹង៖...

²⁴⁹ តើម្បូរនេះ៖ ខ្ញុំមានសំណុរាលូបិបុន្ម័េត្រ។ ខ្ញុំនឹងយករូកគេទៅព្រឹកថ្ងៃអាជីវកម្មបើព្រះអម្ចាស់សញ្ញព្រះហប្បុទ្ធយ៍។

²⁵⁰ តើម្បូរនេះ៖ មើល។ សូមមើល សំណុរាលិងចេត្តីយ៍ទាំងនេះ។ ខ្ញុំជាក្រុកបង្ហាញបានសំណុរាលិងចេត្តីយ៍ទៅព្រឹកថ្ងៃអាជីវកម្មបើព្រះអម្ចាស់។ ខ្ញុំ—ខ្ញុំ—ខ្ញុំបានហូមីម្នាប់មួយឆ្នាំក្នុងកិច្ចការបេច្ចីព្រះ។ ហើយខ្ញុំ—ខ្ញុំពិតជាមានអំណាកគុណខ្មៅណាស់សម្រាប់រឿងនេះ៖ ដែលខ្ញុំអាចនិយាយរឿងនេះបាន... ខ្ញុំមិនដែលព្យាយាមព្យាយាមបង្ហាញអ្នកដឹងដើម្បីរបស់ខ្ញុំដោយមិនបានបង្ហាញរាជាមួនទេ។ ហើយខ្ញុំមានអំណាកគុណយ៉ាងខ្មៅ ចំពោះទេរាបស់ព្រះអម្ចាស់...ដែលខ្ញុំត្រូវការអប់រំ ត្រូវសមត្ថភាព។ ហើយទេរានេះបានចុះមក ហើយជាចំនួយរបស់ខ្ញុំដែលបានបញ្ចូនមកពីព្រះ។ ហើយត្រួងមិនដែលបានប្រាប់ខ្ញុំឡើងមួយ ហើយមើលបានប្រាប់នោះបានវូរហៈយ៉ាងច្បាស់ពីលោកបុរាណីដល់នីរណា៖ជាមួយនឹង រហូតដល់... ខ្ញុំបានសរសេរឱៗយ៉ាងប្រញាប់ពេលទ្រង់មានបន្ទូលចា “ហើយអ្នក—ហើយអ្នកនឹងយកអំណាកយ៉ាងការព្យាបាលដីទេភាព។” ហើយខ្ញុំបានកត់វាចុះតាមរយៈបែបដែលត្រង់មានបន្ទូល។

²⁵¹ ហើយប្រហែលបីឆ្នាំក្រោយមក អ្នកត្រូវត្រួនបានទូរស័ព្ទមកខ្ញុំ—ការយកចិត្តទុកដាក់របស់ខ្ញុំចំពោះវា បាននិយាយថា “បងប្រុសប្រាណាបាំ ពើអ្នកបានកត់សម្ងាត់ទេ? វាលូតតែខ្លះរហូតដល់ត្រួងបានប្រាប់អ្នកពី អំណាយទានមួយ។”

²⁵² យើងទេ មិនដែលនិយាយទេថា “អំណាយ។” ហើយកាលប័ណ្ណ់—ត្រូវបង្កើនក្នុងព្រះគម្ពី៖ អំណាយនិមួយគឺ “អំណាយទាន” ឬនៅការព្យាបាលដីទេភាព ហើយភាគីជាតិ “អំណាយទានមួយ។” វាតា “អំណាយទាននៃការព្យាបាល។” អ្នកអាចមានប្រចាំប្រាងទៅអំណាយទាននៃការព្យាបាល ក្នុងវិជីផ្សេងគ្នា។ ឬនៅ ផ្សេងទៀតគឺ “អំណាយ៖” “នេះ៖” អំណាយទាននៃការទាយនេះ។ អំណាយទាននេះ៖ ឬនៅការព្យាបាលដីទេភាពគឺនៅក្នុងពហុរចន់៖

“អំណោយទានទៅ” ហើយខ្ញុមិនដែលកត់សម្ងាត់ថា ព្រះវិញ្ញាណាបិសុទ្ធតី
លូតតាមទោះយ៉ាងនេះទេ ឱ្យព្រះអម្ចាស់រើយ!

²⁵³ តើអ្នកយល់ទៅថា ព្រះវិញ្ញាណាបិសុទ្ធដូចត្រាដែលបានសរស់ព្រមទាំងមីនោះ
ដោយមនុស្សបារីយនាក់ ការបែងចាយត្រូវបានរាយការណាម្ចាក់ក្នុងចំនោម
ពួកគេបែងចំកែវិមាយទៅមួយដៃរៀងទៀតទេ ពួកគេម្ចាក់រាយការបញ្ចប់។ ហើយ
ម្ចាក់មិនដែលបីសុម្រីតែម្ចាក់ទៀត។

²⁵⁴ លោកបុលកំចុះទៅក្រុងភាគរាយប់ ហើយមិនដែលបានទៅក្រុងយេរូសាញិម
អស់រយៈពេលដែលបីបុន្ថ្នាំមកហើយ បីនៅក្រុងយេរូសាញិមចុះទៅ...បានទៅ
ពី...មិនដែលទៅក្រុងយេរូសាញិមទេ បីនៅចុះទៅក្រុងភាគរាយប់ ហើយចាប់ផ្តើម
ធ្វើដែរ មិនដែលយើល្ងាចព្រៃស និងអ្នកនាយែតសោះអស់រយៈពេលដែលបីបុន្ថ្នាំ
មកហើយ។ ឬដឹងអ្នកដឹងពីអ្នកដឹងបានដីប្រាយដឹងដីប្រាយដីប្រាយដីប្រាយ។ ពីដីបុណ្យដឹងមិនទិន្នន័យទេ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រឺស្តី និងការព្យាបាលដែរវាកាត និងអំណោចនៃ
ព្រះ។

អ្ន!

ខ្ញុំការយណាស់ដែលខ្ញុំអាចនិយាយថាខ្ញុំជាម្ចាក់
ក្នុងចំណោមពួកគេ។

ម្ចាក់ក្នុងចំណោមពួកគេ ខ្ញុំជាម្ចាក់ក្នុងចំណោមពួកគេ
ខ្ញុំការយណាស់ដែលខ្ញុំអាចនិយាយថាខ្ញុំជាម្ចាក់
ក្នុងចំណោមពួកគេ (ហាលេលូយ៉ា!)

ម្ចាក់ក្នុងចំណោមពួកគេ ខ្ញុំជាម្ចាក់ក្នុងចំណោមពួកគេ
វិការយណាស់ដែលខ្ញុំអាចនិយាយថាខ្ញុំជាម្ចាក់
ក្នុងចំណោមពួកគេ។

មានមនុស្សណាផ្លូវកំគ្រប់ទីកន្លែង
ជាបេះដុំអ្នកដែលក្រុងក្រើងដៃ៖
ជាម្ចាយនិងត្រូវនៃដែលបានផ្តាក់នៅថ្ងៃបុណ្យទី៥០
ដែលសំអាត និងធ្វើឱ្យពួកគេស្អាត

អូ វាកំពុងដោះនៅក្នុងបិត្តុខ្សែ
 អូ ថ្វាយសិរិល្អដល់ព្រះនាមទ្រដៃ!
 ខ្សែកកាយណាស់ដែលខ្សែកចេនិយាយចាប់ខ្លួនជាម្នាក់
 ក្នុងចំណោមពួកគោ។

ពួកគោបានប្រមូលដុំត្រាននៅបន្ទប់ខាងលើ
 ទាំងអស់អធិស្សនានៅក្នុងព្រះនាមទ្រដៃ
 ពួកគោត្រូវបានដ្ឋាមុជដោយព្រះនឹង្ហាញហិសុទ្ធ
 ហើយអំណាច់នៃការបញ្ជីបានមក
 តុល្យវនេះ អ្នីដែលទ្រដៃបានធ្វើសម្រាប់ពួកគោនៅថ្ងៃនោះ
 ទ្រដៃនឹងធ្វើសម្រាប់អ្នកដូចគ្នា
 ខ្សែកកាយណាស់ដែលខ្សែកចេនិយាយចាប់ខ្លួនជាម្នាក់
 ក្នុងចំណោមពួកគោ។

ខ្សែជាម្នាក់ក្នុងចំណោមពួកគោ ខ្សែជាម្នាក់ក្នុងចំណោមពួកគោ
 ខ្សែកកាយណាស់ដែលខ្សែកចេនិយាយចាប់ខ្លួនជាម្នាក់
 ក្នុងចំណោមពួកគោ (ហាលេលូយ៉ា!)
 ម្នាក់ក្នុងចំណោមពួកគោ។
 ខ្សែកកាយណាស់ដែលខ្សែកចេនិយាយចាប់ខ្លួនជាម្នាក់
 ក្នុងចំណោមពួកគោ។

²⁵⁵ សូមស្តាប់ ខ្សែមានសារម្បយជូនអ្នក:

សូមអាណីត្រមក បងបុនបស់ខ្សែឱយ សូមសៀវភៅករណ៍ដៃយ
 និនេះ
 នោះនឹងសំអាតចិត្តបស់អ្នកពីអំពើបាប
 កនិងចាប់ធ្វើមសំឡោងកណ្តូងរីករាយ
 ហើយនឹងក្រោព្រលិងបស់អ្នកនៅលើអណ្តាតត្រីង
 អូ វាកំពុងដោះនៅក្នុងបិត្តុខ្សែ
 អូ ថ្វាយសិរិល្អដល់ព្រះនាមទ្រដៃ
 ខ្សែកកាយណាស់ដែលខ្សែកចេនិយាយចាប់ខ្លួនជាម្នាក់
 ក្នុងចំណោមពួកគោ។

256 តើអ្នកមិនសង្ឃាយចិត្តទៅដែលអ្នកជាម្នាក់ក្នុងចំណោមពួកគេ? តើវាតីជា អ្នី? តីជាប្រព័ន្ធបាលដែលបើកសំមុង។ វាជាការបើកសំមុងរបស់ព្រះ “នៅលើថ្ងៃ នេះទេ” ខ្ញុំមិនខ្ចោលពីពួកសង្ឃរាយទេ...

257 បុណ្ណាចារកាតូលិក កាលពីមិនយុប់ន្ទានទេ មកនៅក្នុងផ្ទះរបស់ខ្ញុំ។ ហើយ តាត់បាននិយាយថា “លោកប្រាកាលហំ ខ្ញុំមកសួរអ្នកម្មយស់ណាប់”

ខ្ញុំបាននិយាយថា “មិនអីទេ លោក”

258 បាននិយាយថា “ខ្ញុំមានសំបុត្រនៅទីនេះ ពីបីស្សុពាណីជូនអ្នក។”

ខ្ញុំបាននិយាយថា “មិនអីទេ លោក”

259 តាត់បាននិយាយថា “សេចក្តីថ្លែងការណ៍ដែលអ្នកធ្វើ តើអ្នកនឹងលើកដែលអ្នក ហើយស្សែចយ៉ាងខ្លួនវិកចាត់អ្នកនឹងប្រាប់ការពិតេទេ?”

260 ខ្ញុំបាននិយាយថា “ខ្ញុំនឹងមិនស្សែចទេ។” ខ្ញុំបាននិយាយថា “ព្រះគម្ពីរបាន និយាយថា កំស្សែចអ្នីទាំងអស់ ទោះដោយស្ថានសុទិ៍ បុរាណយ៉ាងដីតី (ដីតីរាជ ជាកំណែប់កលប់ដីដែលបស់ប្រជាធិបតេយ្យ)។ ត្រូវចូលចូលសំដីចាប់ផែនទៅ បុ ទេបុណ្ណោះ។ ប្រសិនបីស្សុពចេងស្ថាប់អ្នីដែលខ្ញុំត្រូវនិយាយ តាត់នឹងយកពាក្យរបស់ខ្ញុំស្រាប់ វា។ ហើយតាត់មិនធ្វើ ខ្ញុំមិនស្សែចទេ។”

261 សង្ឃគុចបនេះនៅទីនេះនៅព្រះវិហារ ដឹងចិត្តដីសិដ្ឋ តាត់បាននិយាយថា “តើ អ្នកបានជ្រើមឱ្យទីក បូលីនក្រោហ្មោះ នៅកាលហិង្សទូបុណ្ណោះ-បុណ្ណោះរំលែនទេ?”

262 ខ្ញុំបាននិយាយថា “ខ្ញុំបានធ្វើ បាន បុះក្នុងទន្លេអ្នកអ្នក។”

263 បាននិយាយថា “តើអ្នកបានជ្រើមឱ្យទីកឱ្យនានដោយរបៀបណា?”

264 ខ្ញុំបាននិយាយថា “ខ្ញុំបានធ្វើបុណ្ណោះជ្រើមឱ្យទីកឱ្យនានដែលនាន ដោយជ្រើមឱ្យនាននៅ ព្រាមមទិក ក្នុងព្រះនាមនៅព្រះអម្ចាស់យេស៊ូវិកីស្តុ។”

265 តាត់កត្តាបុះ។ បាននិយាយថា “អ្នកដឹងទេ ព្រះវិហារកាតូលិកភ្លាប់ធ្វើពីជ្រើមឱ្យទីកដូច្នេះ។”

ខ្ញុំបាននិយាយថា “ពេលណា?”

តាត់បាននិយាយថា “នៅសម័យដំបូង។”

ខ្ញុំបាននិយាយថា “តើសម័យបុន្ទាន?”

តាត់បាននិយាយថា “មែនហើយ នៅដើមដំបូងទ្វូយៗ”

ខ្ញុំបាននិយាយថា “តើនៅតាមពីដើមដំបូងអ្វី?”

តាត់បាននិយាយថា “នៅក្នុងព្រះគម្ពីរ”

ខ្ញុំបាននិយាយថា “តើអ្នកមាននៃយច្ចារក្រោះ...ក្នុង—នៅក្នុងពួកសិស្ស?”

តាត់បាននិយាយថា “ប្រាកដណាស់”

ខ្ញុំបាននិយាយថា “តើអ្នកហៅការក្នុលិក បុ កំចា—នេះ...? អ្នកនិយាយថាទ្វាកសវេជ្ជាការក្នុលិក?”

តាត់បាននិយាយថា “ប្រាកដណាស់ ពួកគេគឺបូងហើយ”

ខ្ញុំបាននិយាយថា “ខ្ញុំគិតថាប្រះវិហារការក្នុលិកមិនធ្វានសំបុរាណៗ?”

តាត់បាននិយាយថា “វាមិនមែនទេ”

²⁶⁶ ខ្ញុំបាននិយាយថា “អញ្ញីន ហេតុអ្វីបានជាបោគ្រាសនិយាយថា ‘ចូលប្រចិត្តហើយទូលបុណ្យជ្រមុជទីក្នុងព្រះនាមព្រះយេស៊ូវគីស៊ូ’? ហើយអ្នកនិយាយថានោះគី...បាតាត់ជាសម្បចចាប់?”

²⁶⁷ “បានទេ”

²⁶⁸ “ដូច្នេះហេតុអ្វីបានជាអ្នកដើរឯកជាមួយជ្រមុជទីក្នុងព្រះនាម ព្រះវិហារការក្នុលិកព្រះរាជបុត្រា និង ព្រះវិញ្ញាណបីសុទ្ធទេ? ហើយតាត់បានជ្រមុជចូល ហើយអ្នកប្រាជៈវិញ្ញា ឥឡូវមានអ្នកកើតឡើង?”

²⁶⁹ តាត់បាននិយាយថា “បើផ្លូវអ្នកយើងឲ្យទេ” បាននិយាយថា “ព្រះវិហារការក្នុលិកមានអំណាចជ្រើនដែលពួកគេចែងផ្ទើ។” ហូរ។

²⁷⁰ ខ្ញុំបាននិយាយថា “ហើយអ្នកហៅក្នុលិកសិស្សថាបាតាត់ការក្នុលិក?”

²⁷¹ តាត់បាននិយាយថា “បានទេ”

²⁷² ខ្ញុំបាននិយាយថា “នៅលោក ខ្ញុំមានយើរិសប ខ្ញុំមានសៀវភៅការក្នុកបុត្យលាបស់ហ្មក ខ្ញុំមានសម្រេចការបង្កែបស់កែមបីឱ្យន ខ្ញុំមានបាបីធម្មនពីការបស់ ហើសុប្បាយ ប្រភេទសាស្ត្របុរាណបង្កែបស់នៅលោក បង្ហាញខ្ញុំនៅក្នុងនោះ ដែលជាកន្លែងដែលព្រះវិហារការក្នុលិកបានពេងកំងប្រាស់បង្ហាញខ្ញុំនៅក្នុងអង្គការមួយ... ប្រាំមួយរយឆ្លាំបន្ទាប់ពីការស្មាប់បស់សាក់ចុងក្រោយ។”

“អ្ន” តាត់បាននិយាយថា “យើងរឿងដែលពួកជំនុំនិយាយ។”

ខ្ញុំបាននិយាយថា “ខ្ញុំរឿងដែលព្រះគម្ពីរបាននិយាយ។” យើងទេ?

“ហេតុអ្ន” តាត់បាននិយាយថា “ព្រះនៅក្នុងក្រមជំនុំបស់ត្រូវដោយ។”

²⁷³ ខ្ញុំបាននិយាយថា “ព្រះនៅក្នុងព្រះបន្ទូលបស់ត្រូវដោយ។” ហើយខ្ញុំបាននិយាយថា “ប្រសិនបើ...” តាត់ថា... ខ្ញុំបាននិយាយថា “ព្រះគម្ពីមិនបានចែងថា ព្រះនៅក្នុងក្រមជំនុំបស់ត្រូវដោយ បើផ្លូវព្រះគម្ពីចិត្តនៅជាមួយព្រះ” ហើយ ព្រះបន្ទូលនៅឯណ៌ដាក់ព្រះ។ ហើយសិតនៅក្នុងចំណោមពួកយើង។” ត្រូវហើយ។ ខ្ញុំបាននិយាយថា “ព្រះនៅក្នុងព្រះបន្ទូលបស់ត្រូវដោយ។”

²⁷⁴ តាត់ក៏ចេញទេរបាប់រឿងនោះ។ តាត់បាននិយាយថា “មែនហើយ យើងមិនអាចប្រកាកបានទេ” បាននិយាយថា “ដោយសាម្បុកដីរឿងព្រះគម្ពីដីព្រះគម្ពី ខ្ញុំរឿងព្រះគម្ពីដោយ។”

²⁷⁵ ខ្ញុំបាននិយាយថា “ខ្ញុំរឿងព្រះគម្ពីគឺជាប្រះបន្ទូលដែលព្រះបានបើកសរុបដឹង ហើយមិនមានភាពធ្វើយក្នុងរាជរាជការ។” ហើយវាបានបន្ទូលបស់ព្រះដែលជាដែនការដែលអស់កល្បរបស់ត្រូវដែលសម្រាប់គ្រប់សម្រេចកាលខាងមុខ។ ត្រូវដែលបន្ទូលថា “ធ្វើមេយ និងដែនដីនឹងកន្លែងជុំតទៅ” បើផ្លូវព្រះបន្ទូលបស់យើងនឹងមិនរាយបាត់ទេរឿយ។ ត្រូវហើយ។ ខ្ញុំរឿងព្រះបន្ទូល។”

²⁷⁶ តាត់បានចេញទេជ្វបាលាកស្រី។ ព្រហ្មហេរ្ឍី។ តាត់បាននិយាយថា “លោកស្រី ព្រហ្មហេរ្ឍី តើអ្នកនឹងចុំហកតុលាទាបីកជាសម្បុយនៅទីនេះដែលយល់ព្រមថាក្នុងប្រើបាប់អ្នកអាចជាសមាជិកនៃព្រះវិហាកាត្រូលិកបានទេ?”

²⁷⁷ នាងបាននិយាយថា “ខ្ញុំចែងដើរជាមួយនាងទៅដីជំនួយ។”

²⁷⁸ បាននិយាយថា “អ្នកគូរឱ្យខ្សាសណាស់។” បាននិយាយថា “អ្នកគូរតែដឹងគុណដែលក្នុងស្រីម្នាក់នោះបានចេញពីរឿងមិនសមរាប់គ្មាន។” ចូលក្នុងព្រះវិហាកាត្រូលិក។”

²⁷⁹ បាននិយាយថា “ចុំបីនោះជាមួកជាប្រើបាបព្រះវិហារខ្ញុំពីរឿង និយាយយ៉ាងណាគំដែរ?”

²⁸⁰ “អ្ន” តាត់បាននិយាយថា “វាខ្មោះ”

²⁸¹ បាននិយាយថា “ទេវាមិនមែនទេ” គាត់បានដឹងថា គាត់បានទៅកំនើងណាមួយ ពេលគាត់ទូកស្សែតុចនោះនៅទីនោះ។ គាត់ដឹងថាគាត់បានទៅកំនើងណាមួយ។ នាងបាននិយាយថា “តុល្យវិនេះ ទូរដួចត្រាបានបើកដែលអ្នកចូលមក។”

²⁸² យើងទេ នោះជាផ្លូវ។ កំពុំលើសហីង អ្នកមិនគូនអំពីលើសហីងឡើយ។ ហើយត្រានៅខាងអ្នក តើអ្នកណាមារប្រចាំដំណឹងអ្នកបាន? គ្រឿងហើយ! បញ្ហាបស់វាតី ថ្វីនេះអ្នកទទួលបានដឹងកងខ្ពងដំនួសឱ្យដឹងខ្ពង។ យឺរសម្រាប់ព្រះហើយធ្វើដឹងពីមក្រោ!

²⁸³ ព្រះវិញ្ញាណហិសុទ្ធដួចត្រាកំដែលចុះមកលើពួកសារកំងនោះ និងនោះ សម័យកាលនោះ នៅតែនៅក្នុងក្រុមដំនីបស់ទ្រង់សព្វថ្វីនេះ ជាអ្នកដែលព្រះបានបើកសំអ្នងអង្គទ្រង់ដល់។ “មិនមែនអ្នកដែលមានចិត្ត បុអ្នកដែលតែទៅ តើដីព្រះដែលបង្ហាញសេចក្តីមេត្តាករុណាបាន។” វាតីជាប្រព័ន្ធដែលបានបង្ហាញ ហើយបង្ហាញក្នុងក្រុមដំនីបស់ពួកគោ។ អ្នកមិនអាចមើលយើងឡាចោះ អ្នកខ្ចាក់កំគ្រួង ហើយបង្ហាញក្នុងក្រុមដំនីបស់ពួកគោ។ ឬជាប្រព័ន្ធដែលបង្ហាញ ឬជាប្រព័ន្ធដែលបង្ហាញក្នុងក្រុមដំនីបស់ពួកគោ។ អ្នកមិនអាចបានបង្ហាញបាន អ្នកគ្រាន់តែដឹងថាគ្នុងក្រុមដំនីបស់ពួកគោ។

²⁸⁴ តុល្យវិនេះ អ្នកជាប្រព័ន្ធដំនីនៃព្រះត្រីស្សនោះទីនេះ “និយាយកំនើងដែលព្រះគីឡូ សិយាយ ហើយនៅស្រែម កំនើងដែលវានៅស្រែម” ចុះបស់នេះខ្លួនឯង? អ្នកនៅស្រែមខ្លាំងចំពោះរឿងនោះ។ គ្រឿងហើយ។

²⁸⁵ សូមមើល វាគ្រឿងការសេចក្តីពិត៌យ៉ាដែលបានបង្ហាញខាងវិញ្ញាណ។ បន្ទាប់មកព្រះបានយាយចុះមក ហើយបើកសំអ្នងអង្គទ្រង់ ហើយបញ្ហាក់ថា វាបានបិត។ អាម៉ែន! អ្នកស្រុណាបញ្ញែទ្រង់ទេ? ខ្ញុំដួចត្រាកំដោរ អាម៉ែន។

²⁸⁶ មិនអីទេ អ្នកមេគុខិស្សទាំងអស់ចង់បាប់ដោមួយបានទីស្សតុល្យវិនេះ? ចុះអ្នកព្រសបីដើរនឹងវិញ្ញា?

²⁸⁷ “តុល្យវិនេះ” អ្នកនិយាយថា “បង្រូស ប្រាកណហំ តើអ្នកធ្វើការជាប់មិត្តភាពបានទីស្ស និងប្រសបីដើរនឹងដែលមិនទទួលបុណ្យរាងមុជិកបុ...?”

²⁸⁸ អត់ទេ លោកអើយ ខ្ញុមិនធ្វើទេ។ ខ្ញុចាត់ទុករកគេជាបងប្លនបស់ខ្ញុំ។
ពិតមេន! ខ្ញុមិនខ្ចល់ថាអ្នកមិនបានទទួលបុណ្យដ្ឋាមុជទីកទាប់តែសោះបុ
យ៉ាងណានេះ ប្រសិនបើអ្នកបានទទួលបុណ្យដ្ឋាមុជទីកទុងព្រះនាម “ជាកុលបាបនៃ
សាធុន លីលីនៃផ្លលងក្នុង និងជាយព្រឹកណានៅ” ដែលនឹងមិនមាន...នោះនឹងលើជូច
“ព្រះវិបីតា ព្រះរាជបុប្រាណ ព្រះវិញ្ញាណាបីសុខ្ពោះ” ត្រាន់តែបីចំណាយដើរ។ ត្រង់តីជាបី
ជាកុលបាបនៃសាធុន។ តើមេនទេ? ជាដាតីលីនៃផ្លលងក្នុង ជាដាតីយព្រឹក ទាំងអស់
នេះ។ ប្រាកដណានសែ ត្រង់ជាតា។ ត្រាន់តែជាបីដើរ។ បុរីដឹងមួយច្បាស់។ បុំន្លែនេះ
ជាអ្នកដែលជាតា វិដីព្រះគម្ពីរដែលត្រូវតែនៅក្នុងព្រះនាមនៃព្រះយេស៊ូវគិតិស្ស។ បើអ្នក
ចង់បានកាមបទគម្ពីរ នោះជាផីជីក្រីមក្រុម។

²⁸⁹ ឥឡូវនេះ: ប្រសិនបើអ្នកបានទទួលបុណ្យដ្ឋាមុជទីកទុងព្រះនាម “ព្រះវិបីតា
ព្រះរាជបុប្រាណ និង ព្រះវិញ្ញាណាបីសុខ្ពោះ” មានអារម្មណីចាមិនអីទេ អាម៉ែន។
ប្រសិនបើជាបច្ចីមីយ៉ាងឯណុចចំពោះព្រះ ឆ្លោះទៅកេរមនសិការច្បាស់លាស់ចំពោះព្រះ
អាម៉ែន។ ទៅចុះទៅមុខទ្វោះបុំបង់ យើងទេ។

²⁹⁰ បុំន្លែនឹងកាមខ្ញុតិត ដល់ធ្វើករបស់ខ្ញុំ ប្រសិនបើអ្នកស្ថិតិ ដោយនិយាយថា
“បងប្រុស ប្រាកាបំ តើខ្ញុំត្រូវទទួលបុណ្យដ្ឋាមុជទីកទេ?” ខ្ញុំចង់និយាយថា “បាន”
សម្រាប់ធ្វើករបស់ខ្ញុំ។

²⁹¹ ស្រីក្តុចកទីនេះថ្វួលនិយាយថា “ព្រះអម្ចាស់បានត្រាស់ហេខ្ញុំឡើង
ត្រូវអធិប្រាយ។” ខ្ញុមិនធ្វើទេ មិនលើសពីខ្ញុំធ្វើនោះទេ—បានដាចេហ៍ជំលង
ព្រះចំនួនទេ។ ហើយនាង...

²⁹² ខ្ញុំបាននិយាយថា ‘លូណាស់បងស្ថិតិ។’ ខ្ញុំបាននិយាយថា “តើអ្នករៀបការ
ហើយប្រាក់?”

“បាន។”

“មានក្នុងពីនោកៗ?”

“បាន។”

ខ្ញុំបាននិយាយថា “តើអ្នកជាហើយ...? តើបីរបស់អ្នកបានសង្គ្រោះទេ?”

“ទេ។”

ខ្ញុំបាននិយាយថា “តើអ្នកនឹងធ្វើអ្នកជាមួយគាត់?”

“នឹងទុកគាត់បាយនៅផ្ទះ។”

²⁹³ ខ្ញុំបាននិយាយថា “នោះជាលួយដើម្បីបំផុតដែលអារក្សពាប់មាន។ អ្នកជាមនុស្សស្រីស្អាតម្នាក់តាំងពីដំបូង ហើយអ្នកដើរបញ្ជីទីនេះនៅទីកាល អ្នកនឹងភ្លាយជាលួយធ្វើតាម និងជាគាលដោសម្រាប់អារក្ស។ ហើយបើបសអ្នក នៅផ្ទះបុរសីយក្រុង ហើយអ្នកទុកឱ្យគាត់នៅជាមួយក្នុងពីនោះកំនែៗ គាត់នឹងចាប់ផ្តើមតែជីវិតជាមួយនារីម្នាក់ឡើត ហើយក្រុងនៅទាំងនេះនឹងមានជាមួកកំឡើតនៅឡើងនេះ។” ខ្ញុំបាននិយាយថា “កំនួនខិម្យយ ប្រសិនបើព្រះជាម្នាស់ហោរក្សនោះ ច្រង់ផ្ទើយនឹងព្រះបន្ទូលរបស់ត្រង់។” ខ្ញុំបាននិយាយថា “តុល្យវិនេះ ប្រសិនបើអ្នកចង់ នោះមិនអីទេ។” ខ្ញុំបាននិយាយថា “តុល្យវិនេះ ការយល់ដឹង អ្នកនិយាយថា ព្រះអម្ចាស់ប្រទានទួលុយក្នុងការយល់ដឹង។ តើអ្នកចង់បញ្ជីឡារការិក ហើយសាកល្បងវាទេ?”

²⁹⁴ នាងបាននិយាយថា “ចាស។” ហើយអ្នកយើរឲ្យដែលបានកើតឡើង។

²⁹⁵ អ្នកយើរឲ្យហើយ វិកីបិត្ត។ វាក្រែរពេមកពីព្រះបន្ទូល។ ប្រសិនបើវាមិននោះក្នុងព្រះបន្ទូល នោះវាហិនត្រូវក្រុរឡើ។ ខ្ញុំមិនខូលពីអារម្មណរបស់អ្នកទេ វាហិនត្រូវក្រុរឡើ អាម៉ែន! នោះស្មាប់ទៅល្អ។ អាម៉ែន!

²⁹⁶ ក្រុរហីយ:

យើងនឹងដើរក្នុងពន្លឹះដូចជាពន្លឹះអស្សារ
មកកំន្លែងដែលដំណើរការ ទីកសាងរឿងនៃសេចក្តីមេត្តាករុណាកី
ចាំងបំភ្លើជីវិតយើងទាំងយប់ទាំងផ្ទះ
ព្រះយេស៊ូវជាពន្លឹះនៃលោកិយ។

អ្នករាល់ត្រាបាមនសូហិសុទ្ធនេនពន្លឹះ
ព្រះយេស៊ូវជាពន្លឹះនៃលោកិយ
ពេលនោះជួងនៃស្ថានសូគ់នឹងបន្លឹះសំឡែងឡើង
ព្រះយេស៊ូវជាពន្លឹះនៃលោកិយ។

យើងនឹងដើរក្នុងពន្លឹះដូចជាពន្លឹះអស្សារ
មកកំន្លែងដែលទីកសាងរឿងត្រូវបានកំ...
ចាំងបំភ្លើជីវិតយើងទាំងយប់ទាំងផ្ទះ
ព្រះយេស៊ូវជាពន្លឹះនៃ...

²⁹⁷ តុល្យវិនេះ ខ្ញុចដែងខ្សោយកគ្រប់គ្មានកស្តា ហើយចាប់ផែត្រ បុនទិស ជាមួយ អ្នករាល់ត្រាតុល្យវិនេះ ដូចដែលយើងបញ្ចប់ដូចតែតែ:

យើងនឹងដើរកុងពន្លឹះ ពន្លឹះស្រស់ស្អាត (អាម៉ែន!)

មកកំន្លែងដែលដំណាក់ទីកសន្តិសុខនៃសេចក្តីមេត្តាករុណាក្តី
ចាំងបំភីជីថ្លើយើងទាំងយប់ទាំងថ្ងៃ
ព្រះយេស៊ូជាតិពន្លឹះ...

²⁹⁸ តើអ្នកស្រឡាត្រូវមេត្តីស្មោះ? និយាយថា “អាម៉ែន” ក្រោមដំនីនិយាយថា “អាម៉ែន”—អរធាយ បានឱ្យស្ថិតិភាព? ប្រសិទ្ធភាព? កាតុលិក? នេះ...អ្នកតើអ្នកស្រឡាត្រូវមេត្តីទាំងអស់ទេ? និយាយថា “អាម៉ែន” “[អាម៉ែន]”

យើងនឹងដើរកុងពន្លឹះ ស្រស់ស្អាត...

ចាប់ផែដូចយើងទេ។

អូ! មកកំន្លែងដែលដំណាក់ទីកសន្តិសុខនៃសេចក្តី
មេត្តាករុណាក្តី
ចាំងបំភីជីថ្លើយើងទាំងយប់ទាំងថ្ងៃ
ព្រះយេស៊ូជាតិពន្លឹះ...

²⁹⁹ មុនពេលយើងបញ្ចប់បញ្ចប់ដែល...តុល្យវិនេះ វាអាចទៅបានបំផុតបានខ្ញុំនឹងនៅ
ទីនេះ: អ្នកនៅតុល្យវិនេះ តុល្យវិនេះ: បន្ទាប់ពីនោះ ខ្ញុំនឹងមិនត្រួតបំមកវិញ
ទេ ហើយតួល់ក្រាយបុណ្យរួមឱ្យលាយ យើងទេ ព្រោះខ្ញុំនឹងនៅមីលីហ្សាន ពី
មិលីហ្សានទៅខ្ញុំនៅក្នុង ពីខ្ញុំនៅក្នុង ទៅដីជាបុរិយាណុការលីហ្សោរពេញ
ហើយយើងនឹងត្រួតបំមកវិញ។ ហើយវាការចេញបាន ខ្ញុំដែងខ្សោយកគ្រប់គ្មាន
ខ្ញុំនឹងនៅ វត្ថុដើរលូរដូរ អាយអ្នក។ ចាប់ផ្តើមនៅប៉ូទីមេបុនទំនិមិត្តការដល់ខេកម្ម:
ទីនេះ។ យើងទេ សង្ឃឹមនឹងជានៅខ្ញុំនៅ: ខ្ញុំទិន្នន័យបានទទួលទូទៅសំពូមកម្មយុយយេ: មុន ហើយខ្ញុំបានទទួលពីតុល្យវិនេះរហូតដល់ប៉ូទីមេបុនទំនិមិត្តការដើរ យើងទេ
នៅវត្ថុដើរ ដូរ អាយអ្នកដែលនៅជិតកតទុល្យវិនេះ។

³⁰⁰ តែតុល្យចាំស្អាប់ការផ្សាយរបស់បង្រីសនៅម៉ោងប្រាំបុន្តែកថ្ងៃសែរ។
យើងនឹងខលហក់តាត់ទៅប្រាប់គាត់ខ្សោយបានដើង។ ហើយវានឹងលើស ដីបីលូយេ
អិលអកី ដែលជាក្រុម នៅរឿលនៅម៉ោងប្រាំបុន្តែកថ្ងៃសែរ។ យើងនឹង...ប្រសិនបី

ខ្ញុំ—ខ្ញុំមិនទទួលយកពុកគេទេ បងប្រុស នៅវិលនឹងបញ្ហាប់សំណុរាយ តើអ្នកនឹងធ្វើវា ទេ បងប្រុសនៅវិលសម្រាប់ពីកំចៀងអាមិកឱ្យ? បងប្រុស នៅវិលស៊ីចហើយនិយាយ ថា “ការបញ្ជាផីតិ៍ដឹង!”—អរដុយ មេិលចុះ បើអ្នកមានបញ្ហា ខ្ញុំនឹងរៀបជាមួយអ្នក។ ត្រង់នឹងមេិល។ ត្រូវហើយ។

³⁰¹ ត្រូវហើយ:

ចូរនាំយកព្រះនាមព្រះយេស៊ី
អស់អ្នកមានចិត្តព្រួយសំបាក
រានីងចម្រើនអ្នកខិចបានផុ
អូ ចូរនាំយកជាមួយដឹកប។
នាមវិសែស អូ នាមប្រសើរ!
គីជាកីសិង្វីមនសុរី
នាមវិសែស (នាមវិសែស) អូ នាមប្រសើរ! (នាមប្រសើរ!)
គីជាកីសិង្វីមនសុរី។

³⁰² ឥឡូវនេះ៖ ប្រសិនបើអ្នកចង់ស្អាត់បានឯធម្ម៌ដឹកជីស្សដើម្បីលើករំសក នោះ គីជាប្រហែលនៃការរំសកដើម្បីលើខ្ញុំដឹង។ ម្នាយចាស់នោះអង្គូយនៅទីនោះ ហើយ ព្រះវិញ្ញាណមកសណ្ឌិតលើនាង។ នាងចាប់ដឹងរំសក ទៅមិនបាន កំដើរក្រឡាប់ មកខិបកុនស្រីញ្ញា។ នោះជារៀបចំដឹកជីស្សដើម្បីលើខ្ញុំមេិលវា។ អាម៉ែន។ នោះជាអាមួលុណ្ឌ ពីដើម ជាអាមួលុណ្ឌកូងចិត្ត។ អូ ខ្ញុំធើយ ឲ្យក—ឲ្យកហិសុទ្ធទាស់ខ្ញុំ មាននរដូរកាល ត្រូវមខ្លនត្រឡប់ទៅដីសិរីដឹងជីវិ៍។ ត្រាន់តែរៀបចំការកោះហោ អ្នក យើងញ្ញេទ គ្រាន់តែមានពេលដុលាទីអស្សាយ។

មិនអីទេ បងប្រុសនៅវិលទៅឥឡូវនេះ៖ អូដឹកជីស្សគៀត់ចង់ដឹង។



សំណើរ និងចម្លើយ ហេប្តីវ វត្ថុ | KHM57-0925

(Questions and Answers on Hebrews Part I)

លំនាំ សណ្ឋាប់ឆ្នាំនិងគោលិទ្ធឌីនផ្ទកក្រមជំនួយ

សារដៃលើឡើងដោយបងប្រឈរ William Marrion Branham នឹង ត្រូវបានចែកចាយ នៅក្នុងថ្ងៃទី 25 ខែកញ្ញា 1957 នៅពេជ្ជខេត្តសំប្បុណ្ណោះ នៅ ដំបូរៈសានីនៃ សណ្ឋាប់អាណាព ប.ស.អ កណ្តាលខេត្តត្រូវបានឡើងដោយការផ្តើងផ្តាត់តីមន្ត្រី ជាសារសម្រេចឡើងពីខ្សោយអភិវឌ្ឍន៍ ចំពោះ ចម្លើយ និង ពោះពុម្ពដោយក្រោមបិទ្ធិការបោះឆ្នែស។ ការបក ត្រូវដាការបោះឆ្នែនេះ តើត្រូវបោះពុម្ព និង ចែកចាយដោយ សម្រួលត្រូវបានដែលបានចំណុច។

KHMER

©2023 VGR, ALL RIGHTS RESERVED

VOICE OF GOD RECORDINGS

P.O. Box 950, JEFFERSONVILLE, INDIANA 47131 U.S.A.

www.branham.org